



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៧ លេខ ៨០

ត្រីមាសទី ០៤ ឆ្នាំ ២០១៧

រាជកិច្ច

ផ្សាយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាង

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាធារណៈ ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៣ ស្តីពី ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់ មន្ត្រីរាជការ ០៥ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតខ្ពស់ នៅក្រសួងអប់រំ យុវជន និងកីឡា ៨៦៦៨
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៤ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់នាយទាហាន ថ្នាក់ ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ៩៦ រូប ៨៦៦៩
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជាមរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៦ រូប ៨៦៧៣
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៦ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិច្ចបញ្ជាមរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចំនួន ០៤ រូប ៨៦៧៤
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៧ ស្តីពី ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់ មន្ត្រីរាជការ ៤០ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៨៦៧៥
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៨ ស្តីពី ការតម្លើងថ្នាក់ តាមកម្រិតសញ្ញាបត្រ ដល់ មន្ត្រីរាជការស៊ីវិល ០៩ រូប ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួង មហាផ្ទៃ ៨៦៧៨
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៦៩ ស្តីពី ការតម្លើងថ្នាក់ និងឋានន្តរស័ក្តិ តាមសញ្ញាបត្រ ដល់មន្ត្រីរាជការ ១៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី ៨៦៨០
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៧០ ស្តីពី ការតម្លើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ១៦ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ៨៦៨២

- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៧១ ស្តីពី ការផ្ទេរក្របខ័ណ្ឌលោក **អ៊ុន ម៉ារ៉ាឌី**
ពីឋានន្តរសក្តិអនុម្បីថ្នាក់លេខ ២ មកឋានន្តរសក្តិឧត្តមសេនីយ៍ត្រី នាយនគរបាលថ្នាក់
ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៨៦៨៤
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៧២ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌដល់មន្ត្រីរាជការ ០៥
រូប នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៨៦៨៥
- ១៨-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៧៣ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ១៣
រូប នៅក្រសួងសាធារណការ និងដឹកជញ្ជូន ៨៦៨៦
- ២០-១០-២០១៧ -ព្រះរាជក្រឹត្យ នស/រកត/១០១៧/៧៧៥ ស្តីពី និយ័តកម្មក្របខ័ណ្ឌ ឋានន្តរសក្តិ និងថ្នាក់
ជាករណីពិសេស ដល់មន្ត្រីរាជការ ០៨ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន ៨៦៨៨

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២០-១០-២០១៧ -អនុក្រឹត្យលេខ ១៧៧ អនក្រ.បក ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល
អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ៨៦៩០
- ២០-១០-២០១៧ -អនុក្រឹត្យលេខ ១៧៨ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ១ នៃអនុក្រឹត្យលេខ ៧៩
អនក្រ.បក ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៥ ស្តីពី ការបង្កើតគណៈកម្មាធិការ
សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ៨៦៩២
- ២០-១០-២០១៧ -អនុក្រឹត្យលេខ ១៧៩ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៨៦៩៥
- ២០-១០-២០១៧ -អនុក្រឹត្យលេខ ១៨០ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៨៦៩៧
- ១៨-១០-២០១៧ -អនុក្រឹត្យលេខ ១១៧៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៨៦៩៩
- ១៨-១០-២០១៧ -អនុក្រឹត្យលេខ ១១៧៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៨៧០៦
- ១៨-១០-២០១៧ -អនុក្រឹត្យលេខ ១១៨០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៨៧០៧
- ១៩-១០-២០១៧ -អនុក្រឹត្យលេខ ១១៨១ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៨៧០៨
- ១៩-១០-២០១៧ -អនុក្រឹត្យលេខ ១១៨២ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍ ៨៧០៩
- ១៩-១០-២០១៧ -អនុក្រឹត្យលេខ ១១៨៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៨៧១០
- ១៩-១០-២០១៧ -អនុក្រឹត្យលេខ ១១៨៤ អនក្រ.តត ស្តីពី ការតែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការ ៨៧១១

គ

១៩-១០-២០១៧	-អនុក្រឹត្យលេខ ១១៨៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៧១២
១៩-១០-២០១៧	-អនុក្រឹត្យលេខ ១១៨៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ	៨៧១៣
១៩-១០-២០១៧	-អនុក្រឹត្យលេខ ១១៨៧ អនក្រ.តត ស្តីពី ការតែងតាំង និងតម្លើងឋានៈជូនបុគ្គលិក មន្ត្រីរាជការ	៨៧១៤
១៩-១០-២០១៧	-អនុក្រឹត្យលេខ ១១៨៨ អនក្រ.តត ស្តីពី ការដាក់មន្ត្រីពន្ធនាគារឱ្យចូលនិវត្តន៍	៨៧១៦
២០-១០-២០១៧	-អនុក្រឹត្យលេខ ១១៨៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	៨៧១៨
២០-១០-២០១៧	-អនុក្រឹត្យលេខ ១១៩០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៨៧២០
២០-១០-២០១៧	-អនុក្រឹត្យលេខ ១១៩១ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	៨៧២២
២០-១០-២០១៧	-អនុក្រឹត្យលេខ ១១៩២ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៨៧២៤
២០-១០-២០១៧	-អនុក្រឹត្យលេខ ១១៩៣ អនក្រ.តត ស្តីពី ការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាល តំណាងភាគីរដ្ឋនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា "កាមិនកូ"	៨៧២៦
២៤-១០-២០១៧	-អនុក្រឹត្យលេខ ១១៩៤ អនក្រ.តត ស្តីពី ការនិយ័តកម្មឋានន្តរស័ក្តិ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ	៨៧២៨
២៤-១០-២០១៧	-អនុក្រឹត្យលេខ ១១៩៥ អនក្រ.តត ស្តីពី ការធ្វើនិយ័តកម្មក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ	៨៧៣០
២៤-១០-២០១៧	-អនុក្រឹត្យលេខ ១១៩៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៨៧៣២
២៤-១០-២០១៧	-អនុក្រឹត្យលេខ ១១៩៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៧៣៣
២៥-១០-២០១៧	-អនុក្រឹត្យលេខ ១១៩៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៨៧៣៤

២.សេចក្តីសម្រេច

២០-១០-២០១៧	-សេចក្តីសម្រេចលេខ ៩៤ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម	៨៧៣៥
២៤-១០-២០១៧	-សេចក្តីសម្រេចលេខ ៩៥ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បី រៀបចំកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី ២ ឆ្នាំ ២០១៨	៨៧៣៨
២៥-១០-២០១៧	-សេចក្តីសម្រេចលេខ ៩៦ សសរ ស្តីពី ការបង្កើតគណៈកម្មការចរចាជាមួយក្រុមហ៊ុន សម្បទានព្រលានយន្តហោះ (SCA) ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាប បច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី	៨៧៤២

III-ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានបណ្តាញក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ០៩-១០-២០១៧ -ប្រកាសលេខ ៩៧៦ សហវ.ប្រក ស្តីពី ការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ ៨៧៤៤
- ១០-១០-២០១៧ -ប្រកាសលេខ ៩៨៦ សហវ.ប្រក ស្តីពី វិធាន និងនីតិវិធីសម្រាប់បែងចែកចំណូល និង
ចំណាយក្នុងចំណោមបុគ្គលទាក់ទិន ៨៧៤៨
- ១២-១០-២០១៧ -សេចក្តីសម្រេចលេខ ០៦១ សហវ ស្តីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាព
នៃក្រុមការងារ ស្តីពី ការយកពន្ធលើផលិតផលថ្នាំជក់ និងការគ្រប់គ្រងពាណិជ្ជកម្មលើ
ផលិតផលថ្នាំជក់ខុសច្បាប់ ៨៧៧៣



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៦៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ០៥ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម នៅក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ៖

- | | |
|-----------------------------------|---|
| ១- ឯកឧត្តម វ៉ង់ ច័យ | ពីឧត្តមមន្ត្រីថ្នាក់លេខ ៦ មកឧត្តមមន្ត្រីថ្នាក់លេខ ៥ |
| ២- ឯកឧត្តម វ៉ុក សិទ្ធិជាតិ | ពីឧត្តមមន្ត្រីថ្នាក់លេខ ៦ មកឧត្តមមន្ត្រីថ្នាក់លេខ ៥ |
| ៣- ឯកឧត្តម លុយ ចន្ទ្យា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេសថ្នាក់លេខ ៦ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេសថ្នាក់លេខ ៥ |
| ៤- លោក នាន វិល | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេសថ្នាក់លេខ ៦ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេសថ្នាក់លេខ ៥ |
| ៥- លោក សំ ចន្ទ្យា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែថ្នាក់លេខ ១ មកគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេសថ្នាក់លេខ ៦ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣. ១៧១០. ៧៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

លេខ- ៧៦ ពា.ស.ណ
សំណៅដល់មានភស្តុតាងចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល





ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/១២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការតែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោះ

១-ឧត្តមសេនីយ៍ត្រី	ម៉ុ សារ៉េន	អត្តលេខ ០១០៣៦៣
២-ឧត្តមសេនីយ៍ត្រី	សុខ ឃៀន	អត្តលេខ ០១២៨៧៧
៣-ឧត្តមសេនីយ៍ត្រី	ឡេង គន្ធាវរិន្ទ	អត្តលេខ ០០៣១៧៩
៤-ឧត្តមសេនីយ៍ត្រី	កៅ តុន	អត្តលេខ ០០៣១៨៥
៥-ឧត្តមសេនីយ៍ត្រី	ឱង រាត	អត្តលេខ ០០១១៥៣
៦-ឧត្តមសេនីយ៍ត្រី	ជួប ពិសិដ្ឋ	អត្តលេខ ០០២៤៤០
៧-ឧត្តមសេនីយ៍ត្រី	ណាង ឧប្បវិដ្ឋ	អត្តលេខ ០០០៨៥០
៨-ឧត្តមសេនីយ៍ត្រី	សៅ តុដ្ឋា	អត្តលេខ ០០២៤៤៣
៩-ឧត្តមសេនីយ៍ត្រី	អ៊ឹក ហាន	អត្តលេខ ០០២៤៧៨
១០-ឧត្តមសេនីយ៍ត្រី	ច័ន្ទ សុធី	អត្តលេខ ១៥៦៤៩៩



១១-ឧត្តមសេនីយ៍ត្រី	ឯក ស៊ីម	អគ្គលេខ ០៤៧០៥៣
១២-ឧត្តមសេនីយ៍ត្រី	ផាន គឹមតិច	អគ្គលេខ ០១០៤៣១
១៣-ឧត្តមសេនីយ៍ត្រី	ស្រី សុផុន	អគ្គលេខ ០០៩៤២០
១៤-ឧត្តមសេនីយ៍ត្រី	សុខ ស្រស់	អគ្គលេខ ១៣៨៩៧០
១៥-ឧត្តមសេនីយ៍ត្រី	ឌី ចាន់ធីរៈ	អគ្គលេខ ០២៣២៨៥
១៦-ឧត្តមសេនីយ៍ត្រី	ម៉ុ សារ៉េត	អគ្គលេខ ០០៨៩៦៦
១៧-ឧត្តមសេនីយ៍ត្រី	សូ គន្ធី	អគ្គលេខ ០២៦៥៣៦
១៨-ឧត្តមសេនីយ៍ត្រី	ស៊ី យាង	អគ្គលេខ ០៨៦៦២១
១៩-ឧត្តមសេនីយ៍ត្រី	ស្រីន សុខឈៀង	អគ្គលេខ ០១៧២៨៨
២០-ឧត្តមសេនីយ៍ត្រី	ឡុង សាខន	អគ្គលេខ ០០២៤៥៦
២១-ឧត្តមសេនីយ៍ត្រី	ឆៀង សុភ័ក្ត្រ	អគ្គលេខ ១៤៥៣០៨
២២-ឧត្តមសេនីយ៍ត្រី	ពុធ ទូច	អគ្គលេខ ០០២១៩៦
២៣-ឧត្តមសេនីយ៍ត្រី	ញាណ សំបូរ	អគ្គលេខ ០១៧០៦៧
២៤-ឧត្តមសេនីយ៍ត្រី	យិន សាត	អគ្គលេខ ០០១៩៧៦
២៥-ឧត្តមសេនីយ៍ត្រី	ម៉ីន លាង	អគ្គលេខ ០២៦៣៧៧
២៦-ឧត្តមសេនីយ៍ត្រី	សាម សុខរិទ្ធី	អគ្គលេខ ០១២០៦៧
២៧-ឧត្តមសេនីយ៍ត្រី	អ៊ុយ សោភ័ណ	អគ្គលេខ ០០៣៣៩៩
២៨-ឧត្តមសេនីយ៍ត្រី	ឡុង សាម៉េត	អគ្គលេខ ០១៦៤៨៥
២៩-ឧត្តមសេនីយ៍ត្រី	ចក់ សារិទ្ធ	អគ្គលេខ ០០៨៦៦៩
៣០-ឧត្តមសេនីយ៍ត្រី	ឡុង សាតុធ	អគ្គលេខ ០០១១៥១
៣១-ឧត្តមសេនីយ៍ត្រី	ម៉ូ សុវត្ថា	អគ្គលេខ ០១១២២៣
៣២-ឧត្តមសេនីយ៍ត្រី	លឹម សំរុងហុន	អគ្គលេខ ០១១៥៣២
៣៣-ឧត្តមសេនីយ៍ត្រី	សេង សំណាង	អគ្គលេខ ០០៩៤២៣
៣៤-ឧត្តមសេនីយ៍ត្រី	ម៉ង់ កែវ	អគ្គលេខ ០០១៩២៣
៣៥-ឧត្តមសេនីយ៍ត្រី	លី ជិនហោង	អគ្គលេខ ០១០១៨៥
៣៦-ឧត្តមសេនីយ៍ត្រី	លាង សុខលាភ	អគ្គលេខ ០៣២៣២៥
៣៧-ឧត្តមសេនីយ៍ត្រី	ឥន ឡឿន	អគ្គលេខ ០៤៤៤០៥
៣៨-ឧត្តមសេនីយ៍ត្រី	ឈិន ម៉ារ៉េត	អគ្គលេខ ០៦៩៧១៦

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

១-វរសេនីយ៍ឯក	ហួយ ឈៀង	អគ្គលេខ ០០១៩៧៤
២-វរសេនីយ៍ឯក	ពិន ច័ន្ទី	អគ្គលេខ ០០៨៨៧៤
៣-វរសេនីយ៍ឯក	ម៉ែន មុន្នីរ័ត្ន	អគ្គលេខ ០១១៩៦០
៤-វរសេនីយ៍ឯក	ព្រហ្ម ចាន់ដា	អគ្គលេខ ០០២៤៥៧
៥-វរសេនីយ៍ឯក	គឹម ម៉ីនតា	អគ្គលេខ ០១៤៥២០
៦-វរសេនីយ៍ឯក	ម៉ឺន សុខលោ	អគ្គលេខ ០១០២១៩
៧-វរសេនីយ៍ឯក	ចៅ សុខរ័ត្ន	អគ្គលេខ ០១៧២៨២
៨-វរសេនីយ៍ឯក	លឹម សុផល	អគ្គលេខ ០១៦០៦៧
៩-វរសេនីយ៍ឯក	អេន ជី	អគ្គលេខ ០០៩៤៦៥



១០-វរសេនីយ៍ឯក	គង់ វណ្ណៈ	អត្តលេខ ០០៨៧០៩
១១-វរសេនីយ៍ឯក	ទេព វឌ្ឍនា	អត្តលេខ ០០៨៨៤៨
១២-វរសេនីយ៍ឯក	ស៊ិន សុផល	អត្តលេខ ០២៥៩៨២
១៣-វរសេនីយ៍ឯក	ម៉ូ សឿម	អត្តលេខ ០២៩៥០៨
១៤-វរសេនីយ៍ឯក	ឱ សំអុល	អត្តលេខ ០០៩០៧២
១៥-វរសេនីយ៍ឯក	អន សិរីយ៉ា	អត្តលេខ ០១៧១១២
១៦-វរសេនីយ៍ឯក	នាង ឡើង	អត្តលេខ ០២៦៤១០
១៧-វរសេនីយ៍ឯក	ហួច ហៀងម៉េង	អត្តលេខ ០១២២៩៨
១៨-វរសេនីយ៍ឯក	សៅ សាឡើង	អត្តលេខ ១៦៣១២០
១៩-វរសេនីយ៍ឯក	អ៊ុក ណាហុច	អត្តលេខ ០១៧៩៣៥
២០-វរសេនីយ៍ឯក	មុនី ឬត្ថិ	អត្តលេខ ០៦៧៧៧៧
២១-វរសេនីយ៍ឯក	លោក ចាសនា	អត្តលេខ ០៦៨៦២០
២២-វរសេនីយ៍ឯក	គឹម សារ៉ាត់	អត្តលេខ ០១៤៤៥៣
២៣-វរសេនីយ៍ឯក	ត្រាំ សំឡើង	អត្តលេខ ០៥០១០៣
២៤-វរសេនីយ៍ឯក	ម៉ៅ ឌឹម	អត្តលេខ ០០៤១៧៥
២៥-វរសេនីយ៍ឯក	ឈួន គុន	អត្តលេខ ០០៤១៧៤
២៦-វរសេនីយ៍ឯក	ហ៊ុ ចាន់ដារ៉ា	អត្តលេខ ០០៣១៧៦
២៧-វរសេនីយ៍ឯក	ព្រហ្ម ឡើង	អត្តលេខ ០៣៦៧០៧
២៨-វរសេនីយ៍ឯក	កែវ ម៉ុនណា	អត្តលេខ ០១៣០៤១
២៩-វរសេនីយ៍ឯក	លឹម គិចហេង	អត្តលេខ ០៣១៥៤២
៣០-វរសេនីយ៍ឯក	សៅ សុផល	អត្តលេខ ០៣៩៦៥៦
៣១-វរសេនីយ៍ឯក	ម៉ុល សុវណ្ណឌី	អត្តលេខ ០១៧០៤២
៣២-វរសេនីយ៍ឯក	នាង ចំរើន	អត្តលេខ ០១១៤៧៦
៣៣-វរសេនីយ៍ឯក	ព្រហ្ម ពេជ្រ	អត្តលេខ ០៦៣០៦៥
៣៤-វរសេនីយ៍ឯក	គុក នាង	អត្តលេខ ០១៥៥២៣
៣៥-វរសេនីយ៍ឯក	សេង ផានីន	អត្តលេខ ០២២១៤២
៣៦-វរសេនីយ៍ឯក	យូ សុខផលលាភ	អត្តលេខ ០៤១០២៥
៣៧-វរសេនីយ៍ឯក	គុម ម៉ុនឡើង	អត្តលេខ ០២៣៦២០
៣៨-វរសេនីយ៍ឯក	ឡេង ត្រីស៊ីន	អត្តលេខ ០១០៩៩៣
៣៩-វរសេនីយ៍ឯក	ចន រតនា	អត្តលេខ ០១៤៨០៥
៤០-វរសេនីយ៍ឯក	កុសល សុវណ្ណរតនៈ	អត្តលេខ ០១០០៣០
៤១-វរសេនីយ៍ឯក	ដាំ ពុម្ពចាវី(ភរី)	អត្តលេខ ០៤៧៩១៧
៤២-វរសេនីយ៍ឯក	សុខ ហ៊ិន	អត្តលេខ ០០៨៩៥៨
៤៣-វរសេនីយ៍ឯក	កែវ សុខន	អត្តលេខ ០៣៨៨៩៤
៤៤-វរសេនីយ៍ឯក	យ៉ែម រេនា	អត្តលេខ ០១៣៧៥០
៤៥-វរសេនីយ៍ឯក	សុ សាមុទ្រី	អត្តលេខ ០០៩២៩៦



៤៦-វរសេនីយ៍ឯក	កែវ	តេជវិរៈ	អត្តលេខ ២០៩៩៥៣
៤៧-វរសេនីយ៍ឯក	ហ៊ុយ	ជឹម	អត្តលេខ ០០២០៩៦
៤៨-វរសេនីយ៍ឯក	ឡា	សុផល	អត្តលេខ ០២២០៥៦
៤៩-វរសេនីយ៍ឯក	សៅ	ម៉ីនហ្វា	អត្តលេខ ០០១០៥៩
៥០-វរសេនីយ៍ឯក	សៅ	ផាវ៉ែន	អត្តលេខ ០២៥៧២០
៥១-វរសេនីយ៍ឯក	ឡូច	សិធី	អត្តលេខ ០០៤៦៥២
៥២-វរសេនីយ៍ឯក	សេង	អិត	អត្តលេខ ០០៩៥៧៥
៥៣-វរសេនីយ៍ឯក	អេង	គឹមអូន	អត្តលេខ ០៣៩២៤៧
៥៤-វរសេនីយ៍ឯក	នង	សុភក្រ្តា	អត្តលេខ ០០៩៥០៩
៥៥-វរសេនីយ៍ឯក	អ៊ុក	ចន្ទា	អត្តលេខ ០១៦៣៩៩
៥៦-វរសេនីយ៍ឯក	គឹម	ល័យ	អត្តលេខ ០០៤២១៤
៥៧-វរសេនីយ៍ឯក	គង់	ចាន់	អត្តលេខ ០០៣៨៦៧
៥៨-វរសេនីយ៍ឯក	ជឹម	មុរី	អត្តលេខ ០២០៨៤១

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.រ. ១៧១០-១៧១៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧

លេខ: ២៦៨ ស.ណ

សំណៅជូនដំណឹងដល់អគ្គនាយកដ្ឋានបច្ចេកទេស
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/១៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតំណែងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការជានៃកងយោធពលខេមរាក្សមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ ជាភិច្ចបញ្ជាមរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរាក្សមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក

-ឧត្តមសេនីយ៍ទោ **សូ សារ៉េត** អត្តលេខ ០០០៨៤២

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍រោ

១-ឧត្តមសេនីយ៍ត្រី **សោម ស៊ុនធី** អត្តលេខ ០០១៤៤៨

២-ឧត្តមសេនីយ៍ត្រី **អ៊ុន សុខុម** អត្តលេខ ០១១៧០២

៣-ឧត្តមសេនីយ៍ត្រី **អ័រ ប៊ុនធី** អត្តលេខ ១៦២២២៨

៤-ឧត្តមសេនីយ៍ត្រី **សំ ម៉ាន់** អត្តលេខ ០១៦៩៩៨

៥-ឧត្តមសេនីយ៍ត្រី **សុខ សារ៉ុន** អត្តលេខ ០១០០៣៨

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧១០.១៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៦៦ ស.ណ
សំណៅដើម្បីឱ្យមានការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៦២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលកូដិការកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្លើងឋានន្តរស័ក្តិ ជាភិច្ចបញ្ជាមរណៈ ដល់សព នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍នោះ

- ឧត្តមសេនីយ៍ត្រី **សៅ ធុន្វា** អត្តលេខ ០០២៤៤៣

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

១-វរសេនីយ៍ឯក **កុយ វ៉ា** អត្តលេខ ០១៩៨២៤

២-វរសេនីយ៍ឯក **នួន សាវណ** អត្តលេខ ០១៦៦១៨

៣-វរសេនីយ៍ឯក **នួន ឡើង** អត្តលេខ ០០៩២២៣

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧៦០.៧៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៣៦៧ ស.ណ
សំណៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រី
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/២២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្កើងថ្នាក់ និងឋានន្តរស័ក្តិប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ៤០ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧៖

- | | | |
|-----------------------------------|----------------------------|----------------------------|
| ១- លោក ខៀង ឌុំឃី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ២- លោក ស៊ី លីន | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៣- លោក ស៊ីន ចាន់សិរីវុត្តា | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៤- លោក ឃីន ឡា | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៥- លោក ពុន សុខា | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៤ |



៦- លោក មួង រិទ្ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៧- លោក ឈុន ស៊ីវន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៨- លោក ហេង សុខេនីត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៩- លោក ស្រី សោតា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១០- លោក ផាន់ ចាន់ធុច	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១១- លោក សារិន គុណ្ណករ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១២- លោក ឃឹម ប៊ុណ្ណា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៣- លោក គឹម បុទ្ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៤- លោក តោត សាគៀន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៥- លោកស្រី សួន ស្រី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
១៦- លោក ពាន សារី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៤	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣
១៧- លោក សុខ ពុទ្ធភឿន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៤	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៣
១៨- លោក ឌឹម វិសាល	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៥
១៩- លោក ជេត ឡឿន	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២០- លោក ម៉ក់ សំរុល	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២១- លោក ប៊ុន គាត	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២២- លោក ស្រេង ពៅ	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៣- លោក ម៉ៅ សុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៤- លោក ឃុត ពុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៥- លោក ស្រាង ធួន	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៦- លោក អេង វ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៧- លោក ខេង សាវ៉ា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៨- លោក រ៉ូ ឡឿន	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
២៩- លោក សុខ សារិន	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៣០- លោក រ៉ី ស្រី	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
៣១- លោក សូ ណាសុត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦
៣២- លោក គុល បូរិន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ១	មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ ៦



៣៣- លោក ធីត គុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៣៤- លោក អូន សំរោត	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៣៥- លោក ហៀង បន្ទួន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៣៦- លោក ហេង សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៣៧- លោក យូ សុទ្ធី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៣៨- លោក វ៉ាន់ ចាន់ថន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៣៩- លោក លី ឡុង	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦
៤០- លោក នៅ សុផុន	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.១៧១០.៧៧៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៦៩ ស.ណ

សំណួរដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧



អគ្គនាយករាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/៧៦៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្លើងថ្នាក់ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការស៊ីវិល ០៥រូប ក្នុងឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖

១- ឯកឧត្តម យន្ត មីន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ២	មកឧត្តមមន្ត្រី ថ្នាក់លេខ ១
២- ឯកឧត្តម លី សំរិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៣- ឯកឧត្តម ទេព យុទ្ធី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៤- លោក ង សារ៉ុ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥- លោក សៅ ប្រសិដ្ឋ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥ ។



មាត្រា ២ : តម្លើងឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការស៊ីវិល ០៤រូប ពីឋានន្តរស័ក្តិរមន្ត្រី មកឋានន្តរស័ក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៖

- | | | |
|----------------------|------------------------|------------------------------|
| ១- លោក គូ សំរេត | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ២- លោក គូច បណ្ណាថា | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៣- លោក ប្រាសា សុវណ្ណ | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៤- លោក ស៊ី សុទ | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ ។ |


មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៧១០.៧៧៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧០ ស.ណ



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/២២៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការកែតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ តម្រូវថ្នាក់ និងឋានន្តរស័ក្តិតាមសញ្ញាបត្រ ដល់មន្ត្រីរាជការ ១៤ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី ៖

- | | | | |
|------------|----------------------|----------------------------|----------------------------|
| ១- ឯកឧត្តម | ជូ ប័ន្ទធារី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣ | មកឧត្តមមន្ត្រី ថ្នាក់លេខ ២ |
| ២- លោក | ព្រីង ប៊ុនឡើង | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៣ |
| ៣- ឯកឧត្តម | ស៊ី ឈុំឡុង | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៤ |
| ៤- ឯកឧត្តម | ជូរ ភារី | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៤ |



៥-	ឯកឧត្តម	នុត សឃ្មត្តិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៦-	លោក	ចាន់ ប៊ុនី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៧-	ឯកឧត្តម	នាង ឆែន	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
៨-	លោក	ឆេង ចន្ទ្យារិទ្ធ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
៩-	លោក	គាន់ សុគន្ធា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០-	លោក	ឈឹម ផាន់ណា	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១១-	លោក	សូ សុដីរ	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១២-	លោក	គី ចន្ទណារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៣-	លោក	កែវ កន្ទ្យារិទ្ធ	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦
១៤-	លោក	ម៉េង គៀនសាយ	ពីរមន្ត្រី ថ្នាក់លេខ ១	មកឧត្តមមន្ត្រី ថ្នាក់លេខ ៦។

មាត្រា ២ ៖ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ស.ណ. ១៧៦០.៧៧៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧១ ស.ណ
សំណើដោះស្រាយកិច្ចការបែកបាក់
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/០៧១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយ ឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងថ្នាក់ប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ០៨ រូប ក្នុងឋានន្តរសក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ៖

១- ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីវិត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
២- ឯកឧត្តម ហាង ឌុច	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
៣- លោក ឌុច សាមុត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
៤- លោក យ៉ែម សារ៉ាវិឌ្ឍ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកឧត្តមមន្ត្រី ថ្នាក់លេខ ៣
៥- ឯកឧត្តម ប្រាក់ សុវណ្ណារ៉ា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៦- ឯកឧត្តម មុន សុវត្ថិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកឧត្តមមន្ត្រី ថ្នាក់លេខ ៤
៧- លោក ផេង ស៊ីថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥
៨- លោក ឯង ប៊ុនថា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកឧត្តមមន្ត្រី ថ្នាក់លេខ ៥



មាត្រា ២ : កម្មវិធីធានាសុវត្ថិភាពប្រចាំឆ្នាំ ដល់មន្ត្រីរាជការ ០៨ រូប ពីឋានន្តរសក្តិវរមន្ត្រី មកឋានន្តរសក្តិឧត្តមមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងពីឋានន្តរសក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ មកឋានន្តរសក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៧ ៖

- | | | |
|--------------------|---|--|
| ១- លោក កែវ មុនី | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ២- លោក អ៊ឹម ធីមនី | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៣- លោក រស់ សំណាង | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៤- លោក ឃ្មុំ សារុន | ពីរមន្ត្រី ថ្នាក់លេខ ១ | មកឧត្តមមន្ត្រី ថ្នាក់លេខ ៦ |
| ៥- លោក ម៉ៅ លាងឡេង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៦- លោក ឡើង សារ៉េត | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៧- លោកស្រី ខៀវ មុ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៨- លោក ចេន ណាងឡើង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១ | មកមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |

មាត្រា ៣ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ១៧១០. ៧៧៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧២ ស.ណ
សំណៅដល់លោកអគ្គនាយកប៉ុលវ៉ាន់
រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស៊ុយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/១៧៧៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពី លក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរក្របខ័ណ្ឌលោក **អ៊ុន ហ៊ាងឌី** ពីឋានន្តរសក្តិអនុមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មកឋានន្តរសក្តិ **ឧត្តមសេនីយ៍ក្រី** អគ្គលេខ ៧៨១៧៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១៧១០.៧៧៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ២៦៤ ស.ណ
សំណៅដល់មាតិកាស្តីពីការបែកចែកធនធាន
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
សុខា សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ៧៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ០៥ប្រ ទៅក្នុងឋានន្តរស័ក្តិ អនុមន្ត្រី នៃក្របខ័ណ្ឌ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ គិតចាប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧៖

- ១- លោក **អ៊ុំ កែវរតនៈ** អនុមន្ត្រី ថ្នាក់លេខ ១
- ២- លោក **ឌី សុចន្ទ្រាជ្ជា** អនុមន្ត្រី ថ្នាក់លេខ ១
- ៣- លោក **ឯមតាន់ សុផានិត** អនុមន្ត្រី ថ្នាក់លេខ ១
- ៤- លោក **ឃៀង សុណាឌីន** អនុមន្ត្រី ថ្នាក់លេខ ១
- ៥- លោក **សេង បញ្ញា** អនុមន្ត្រី ថ្នាក់លេខ ១

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

៣៣.៣១០.៧៨១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៦៥ ស.ណ
សំណៅរដ្ឋបាលក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ២២២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងស៊ីបក្នុងក្របខ័ណ្ឌ ដល់មន្ត្រីរាជការ ១៣ រូប ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល និងទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅ ក្រសួងសាធារណការ និងដឹកជញ្ជូន ៖

-តាំងស៊ីបចាប់ពីថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧

១- លោកស្រី **ជា ពូលី**

អនុមន្ត្រី ថ្នាក់លេខ ១

២- លោកស្រី **ភាំង ម៉េងហួន**

អនុមន្ត្រី ថ្នាក់លេខ ១



-តាំងសិបបាត់ពីថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៦

៣- លោក អ៊ិន សុខ

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១

-តាំងសិបបាត់ពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

៤- លោក ផាន មករា

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

៥- លោក ធីន ការង្ស

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

៦- លោក ហៀង សុភា

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

៧- លោក ម៉ា ឡុន

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

៨- លោកស្រី ធីត បុត្រា

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

៩- លោក ពន ពិសិដ្ឋ

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១០- លោក ញឹម សុផល

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១១- លោកស្រី នៅ សុភមីតា

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១២- លោកស្រី ពាន សម្បត្តិ

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

១៣- លោក ម៉ែន សុផល

មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ។

ព្រះហស្តលេខ និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

៣៣.១៣១០.១៨៤២

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧៣ ស.ណ

សំណៅដល់មេត្តាអនុញ្ញាតការបែកផ្សាយ
រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០១៧/ ១៧៧៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ ជាករណីពិសេស ដល់មន្ត្រីរាជការ ០៨ រូប នៃក្របខ័ណ្ឌមន្ត្រី- គ្រប់គ្រងរដ្ឋបាល នៅក្រសួងព័ត៌មាន ៖

- | | | |
|-----------------------------|------------------------|-------------------------|
| ១- លោក អេង កេងឈុន | ពីក្រុមការ ថ្នាក់លេខ ៤ | មកអនុម្បន្ត ថ្នាក់លេខ ៤ |
| ២- លោកស្រី ផល ចាន់នា | ពីក្រុមការ ថ្នាក់លេខ ៤ | មកអនុម្បន្ត ថ្នាក់លេខ ៤ |
| ៣- លោក ស៊ី វឌ្ឍនៈ | ពីក្រុមការ ថ្នាក់លេខ ៤ | មកអនុម្បន្ត ថ្នាក់លេខ ៤ |
| ៤- លោក អ៊ុន ជារ៉ាវីត | ពីក្រុមការ ថ្នាក់លេខ ៤ | មកអនុម្បន្ត ថ្នាក់លេខ ៤ |



- | | |
|-----------------------------|---|
| ៥- លោក ម៉ូ សុវណ្ណមុនីរិទ្ធី | ពីក្រុមការ ថ្នាក់លេខ ៤ មកអនុម័ត ថ្នាក់លេខ ៤ |
| ៦- លោក កែវ ប័ន្ទគារ | ពីក្រុមការ ថ្នាក់លេខ ៣ មកអនុម័ត ថ្នាក់លេខ ៤ |
| ៧- លោក ជុំ ឆ័ន | ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកអនុម័ត ថ្នាក់លេខ ៤ |
| ៨- លោក ចាន់ សុភាព | ពីលេខាធិការរដ្ឋបាល ថ្នាក់លេខ ៩ មកអនុម័ត ថ្នាក់លេខ ៤ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ. ០៧០០. ០៧៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧

លេខ: ៧៧៩ ស.ណ
សំណៅដែលមានតម្លៃជាការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧
អគ្គលេខាធិការរាជរដ្ឋាភិបាល

សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៧៧.អនក្រ.បក



**អនុក្រឹត្យ
ស្តីពី**

ការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៤ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញអនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ស្តីពីការបង្កើតអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា
- តាមសំណើរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ស ម្រេ ច

មាត្រា ១.-

ត្រូវបានតែងតាំងសមាសភាពសមាជិកក្រុមប្រឹក្សាភិបាល សម្រាប់ដឹកនាំអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) ចំនួន ៥ រូប ដូចមានរាយនាមខាងក្រោម ៖

- ១- **ឯកឧត្តម ស៊ី សន្និសិទ្ធ** តំណាងធនាគារជាតិនៃកម្ពុជា ជាប្រធានក្រុមប្រឹក្សាភិបាលបន្ថែមលើមុខងារបច្ចុប្បន្ន
- ២- **ឯកឧត្តម ម៉ែន ពេជ្រសាលី** តំណាងក្រសួងយុត្តិធម៌ ជាសមាជិកក្រុមប្រឹក្សាភិបាលបន្ថែមលើមុខងារបច្ចុប្បន្ន
- ៣- **ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ** តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិកក្រុមប្រឹក្សាភិបាលបន្ថែមលើមុខងារបច្ចុប្បន្ន

៤- ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា តំណាងក្រសួងមហាផ្ទៃ ជាសមាជិកក្រុមប្រឹក្សាភិបាល
បន្ថែមលើមុខងារបច្ចុប្បន្ន

៥- ឯកឧត្តម សេ សីលវ៉ា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិក
ក្រុមប្រឹក្សាភិបាល បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២.-

បទប្បញ្ញត្តិទាំងឡាយ ដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រី
ក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី
រដ្ឋលេខាធិការគ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តអនុក្រឹត្យនេះ
ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
“ដើម្បីជូនជ្រាប”
- ដូចក្នុងមាត្រា ៣ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១៧៨...អនក្រ.បក

អនុក្រឹត្យ

ស្តីពី

**ការកែសម្រួលមាត្រា១ នៃអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥
ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់
និងហិរញ្ញប្បទានភេរវកម្ម**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល
និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល
និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី
ការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៨ ស្តីពីការបង្កើតអង្គភាពស៊ើបការណ៍
ហិរញ្ញវត្ថុកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការ
សម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា១ នៃ
អនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការសម្រប
សម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

មាត្រាមួយ.-

មាត្រា១ នៃអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើត គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានធ្វើ ការកែសម្រួល ដូចតទៅ៖

មាត្រា១ ថ្មី.-

ត្រូវបានបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ដែលសរសេរជាអក្សរកាត់ថា **គ.ស.ប** ជាយន្តការសម្របសម្រួលជាន់ខ្ពស់និងអចិន្ត្រៃយ៍ សម្រាប់ ទប់ស្កាត់ និងត្រួតពិនិត្យការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន សមាសភាព ដូចខាងក្រោម៖

១- ទេសាភិបាលធនាគារជាតិនៃកម្ពុជា	ប្រធាន
២- ប្រធានក្រុមប្រឹក្សាភិបាល ស.ហ.ក តំណាងធនាគារជាតិនៃកម្ពុជា	អនុប្រធានប្រចាំការ
៣- តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	អនុប្រធាន
៤- តំណាងគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្ម	អនុប្រធាន
៥- សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក តំណាងក្រសួងមហាផ្ទៃ	សមាជិក
៦- សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ	សមាជិក
៧- សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក តំណាងក្រសួងយុត្តិធម៌	សមាជិក
៨- សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក តំណាងទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៩- តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
១០-អគ្គលេខាធិការអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា	សមាជិក។

សមាសភាពជាក់ស្តែងនៃ **គ.ស.ប** ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

គ.ស.ប ត្រូវជួបប្រជុំ តាមការអញ្ជើញរបស់ប្រធាន ឬ អនុប្រធាន ដោយមានការប្រគល់សិទ្ធិ ពីប្រធាន។

មាត្រាពីរ.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រាទី.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរាឈ័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរាឈ័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាទី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣៧.៧៧២ គ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណែក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ប២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១.

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៨៩ ០០០ ០០០រៀល (ប៉ែតសិបប្រាំបួនលានរៀលគត់) ពីជំពូក ៦១ (សេវាកម្ម) មកជំពូក ៦៥ (ឧបត្ថម្ភករ) ជូនក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ការគ្រប់គ្រង ឆ្នាំ ២០១៧ ។

មាត្រា ២.

ការបែងចែកឥណទានថវិកាផ្ទៃក្នុងជំពូកទាំងនេះ តាមគណនី និងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការចំណាយជាក់ស្តែង របស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧ ។

មាត្រា ៣

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៨០ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណែក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៦៤ អនក្រ.បក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៤៥ ០០០ ០០០ រៀល (សែសិបប្រាំលានរៀលគត់) ពី ជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦៥ (ឧបត្ថម្ភធន) ជូនក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៧។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បង់វិភាគទានជូនអង្គការសមុទ្រអន្តរជាតិ (IMO) ក្នុងឆ្នាំ ២០១៧។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
នេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អូន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១.៧៧.៨...សន្យា តត

**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.-បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ចំនួន ១៨៩គ្រឿង ជូននាយទាហាន នាយទាហានរង និងពលទាហាន ចំនួន ១៨៩រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមាសការងារ

១	វរសេនីយ៍ត្រី	លី ឡេង	អត្តលេខ	០១៣០៧៥	នាយរង ការិយាល័យព្រំដែន យោធព្វិភាគពិសេស
២	វរសេនីយ៍ត្រី	វ៉ែត សារ៉ុម	អត្តលេខ	០៨៤៧៤៤	ជំនួយការ ការិយាល័យទី៥ យោធព្វិភាគពិសេស
៣	អនុសេនីយ៍ឯក	លង់ ប៊ុនឡាចឡួន	អត្តលេខ	០៤៩៨៧៧	ជំនួយការ ការិយាល័យទី៣ យោធព្វិភាគពិសេស
៤	អនុសេនីយ៍ឯក	ទួន សុវណ្ណ	អត្តលេខ	០៤៧២២៦	នាយរង ការិយាល័យទី២ យោធព្វិភាគពិសេស
៥	អនុសេនីយ៍ឯក	អៀម ចំរើន	អត្តលេខ	០៦៣៥២៨	ជំនួយការ លេខាធិការដ្ឋាន យោធព្វិភាគពិសេស
៦	អនុសេនីយ៍ឯក	គង់ ចំរើន	អត្តលេខ	១១៣១២០	ជំនួយការ លេខាធិការដ្ឋាន យោធព្វិភាគពិសេស
៧	អនុសេនីយ៍ឯក	ឈឹក ម៉ាណីដា	អត្តលេខ	០៥៦៥២៥	ជំនួយការ លេខាធិការដ្ឋាន យោធព្វិភាគពិសេស
៨	អនុសេនីយ៍ឯក	ទួន ចាន់ធី	អត្តលេខ	០៤០៧៧២	ជំនួយការ លេខាធិការដ្ឋាន យោធព្វិភាគពិសេស
៩	អនុសេនីយ៍ឯក	ចាន់ សំណាង	អត្តលេខ	០៩១៥០២	ជំនួយការ លេខាធិការដ្ឋាន យោធព្វិភាគពិសេស
១០	អនុសេនីយ៍ឯក	ធីត សុខខេន	អត្តលេខ	១១៣១១១	ជំនួយការ ការិយាល័យទី២ យោធព្វិភាគពិសេស
១១	អនុសេនីយ៍ឯក	ដាន់ សារីម	អត្តលេខ	០៤០៧៦៨	ជំនួយការ ការិយាល័យទី២ យោធព្វិភាគពិសេស
១២	អនុសេនីយ៍ឯក	ឡុង សំអឿន	អត្តលេខ	១១៣១០១	នាយរង ការិយាល័យទី២ យោធព្វិភាគពិសេស
១៣	អនុសេនីយ៍ឯក	សៀង ពិសិដ្ឋ	អត្តលេខ	០១៥១៨៩	ជំនួយការ ការិយាល័យទី២ យោធព្វិភាគពិសេស
១៤	អនុសេនីយ៍ឯក	ឡុង សំបុរ	អត្តលេខ	០៩១៤២៤	ជំនួយការ ផ្នែកកំភ្លើងធំ យោធព្វិភាគពិសេស

១៥	អនុសេនីយ៍ឯក	ឡាយ ប៊ុនរុន	អត្តលេខ	១៧៩៦៣៨	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
១៦	អនុសេនីយ៍ឯក	ហាយ សុវណ្ណ	អត្តលេខ	១១៥៥៨១	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
១៧	អនុសេនីយ៍ឯក	ស៊ុន ធី	អត្តលេខ	០៥៦៥០១	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
១៨	អនុសេនីយ៍ឯក	យស់ សារ៉េត	អត្តលេខ	០៣៦៦៩៩	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
១៩	អនុសេនីយ៍ឯក	យុន សាវ័ន្យ	អត្តលេខ	១១៥៧៦៧	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
២០	អនុសេនីយ៍ឯក	ជុំ សាមួន	អត្តលេខ	០៦៣៥០៣	ជំនួយការ ការិយាល័យទី១ យោធាភូមិភាគពិសេស
២១	អនុសេនីយ៍ឯក	សេង សំឡើង	អត្តលេខ	០៩១៣៥២	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
២២	អនុសេនីយ៍ឯក	យី ពៅពុទ្ធានី	អត្តលេខ	០៣១៥១៧	នាយករង មន្ទីរពេទ្យ យោធាភូមិភាគពិសេស
២៣	អនុសេនីយ៍ឯក	ហេង លុច	អត្តលេខ	០៩១៣៣០	មេបញ្ជាការរង កងការពារព្រំដែន៦០១
២៤	អនុសេនីយ៍ឯក	គុយ សុខា	អត្តលេខ	១៤៩៨៩២	ជំនួយការ ពេទ្យ កងការពារព្រំដែន៦០១
២៥	អនុសេនីយ៍ឯក	ដាង សុភាព	អត្តលេខ	០៤០៨៦០	ជំនួយការ កងការពារព្រំដែន៦០១
២៦	អនុសេនីយ៍ឯក	ឡឹម យ៉េ	អត្តលេខ	០៦៣៥៣៩	ជំនួយការ ការិយាល័យទី១ យោធាភូមិភាគពិសេស
២៧	អនុសេនីយ៍ឯក	ហៅ ស៊ុន	អត្តលេខ	១១៥៧៤៩	ជំនួយការ ការិយាល័យយោធាតំបន់ យោធាភូមិភាគពិសេស
២៨	អនុសេនីយ៍ឯក	មិន សារិទ្ធ	អត្តលេខ	០៥៦៦៧១	មេ«គ»ការពារ យោធាភូមិភាគពិសេស
២៩	អនុសេនីយ៍ឯក	ហួត តិច	អត្តលេខ	០៤៧២១៩	ជំនួយការ ផ្នែកការពារអាកាស យោធាភូមិភាគពិសេស
៣០	អនុសេនីយ៍ឯក	កែត ពិសិដ្ឋ	អត្តលេខ	១៤៩៩០៨	ជ.ប្រតិបត្តិការសឹក វរសេនាតូចកាំភ្លើងធំ យោធាភូមិភាគពិសេស
៣១	អនុសេនីយ៍ឯក	យុន ចាន់ឡើង	អត្តលេខ	២១៩៦៤០	មេ«គ២» វរសេនាតូចកាំភ្លើងធំ យោធាភូមិភាគពិសេស
៣២	អនុសេនីយ៍ឯក	មួន ម៉ន	អត្តលេខ	០៤០៧៩៥	មេ«គ៣» វរសេនាតូចកាំភ្លើងធំ យោធាភូមិភាគពិសេស
៣៣	វរសេនីយ៍ត្រី	លីម ប៊ុនឡា	អត្តលេខ	០៩១៨២៥	នាយករង ផ្នែកចលនាប្រយុទ្ធសាសនា យោធាភូមិភាគពិសេស
៣៤	អនុសេនីយ៍ឯក	គួន សុវណ្ណារ៉ា	អត្តលេខ	០៤០៨២៦	គ្រូកំណត់កាយ សាលាពលទាហាន យោធាភូមិភាគពិសេស
៣៥	អនុសេនីយ៍ទោ	ហ៊ុន លឿម	អត្តលេខ	០៥៦៥៥៣	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
៣៦	អនុសេនីយ៍ទោ	អុល រតនៈ	អត្តលេខ	០៨៤៦៩៧	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
៣៧	អនុសេនីយ៍ទោ	ស៊ុ ពិសិដ្ឋ	អត្តលេខ	០៦៣៥៣៤	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
៣៨	អនុសេនីយ៍ទោ	អុំ តា	អត្តលេខ	១១២៩៤៧	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៣៩	អនុសេនីយ៍ទោ	ឈាំ ចំនួនស្រី	អត្តលេខ	២០៦៣៥១	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៤០	អនុសេនីយ៍ទោ	អ៊ុយ ឈុនី	អត្តលេខ	០៤៥៨៧៦	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៤១	អនុសេនីយ៍ទោ	សុខ ឆន្ទី	អត្តលេខ	០៥៦៩៣៨	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៤២	អនុសេនីយ៍ទោ	ព្រហ្ម គុសល	អត្តលេខ	១១៥៧៦៥	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៤៣	អនុសេនីយ៍ទោ	ពិន ពិធម្ម	អត្តលេខ	១៣៨៨៧៨	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៤៤	អនុសេនីយ៍ទោ	ចូ វណ្ណនី	អត្តលេខ	០៦៧១៨៤	ជំនួយការ ផ្នែកកាំភ្លើងធំ យោធាភូមិភាគពិសេស
៤៥	អនុសេនីយ៍ទោ	ជុំ សុខណាល់	អត្តលេខ	០៨៤៧៦៧	ជំនួយការ វរសេនាតូចស៊ីបការណ៍ យោធាភូមិភាគពិសេស
៤៦	អនុសេនីយ៍ទោ	ដេង គុសល	អត្តលេខ	០៥៦៥៤០	មេបញ្ជាការ«គ២»វរសេនាតូចស៊ីបការណ៍
៤៧	អនុសេនីយ៍ទោ	យ៉ាន រតនា	អត្តលេខ	១១៣០៧៣	មេ«ខ»បញ្ជូនសារ វរសេនាតូចស៊ីបការណ៍

៤៨	អនុសេនីយ៍ទោ	យិន ពន្លក	អត្តលេខ	០៥៦៥៣៨	ជំនួយការ ផ្នែកវិស្វកម្ម យោធាភូមិភាគពិសេស
៤៩	អនុសេនីយ៍ទោ	ចូន ម៉ុងឆឿន	អត្តលេខ	០៥៦៦២៣	ជំនួយការ ការិយាល័យយោធាតំបន់ យោធាភូមិភាគពិសេស
៥០	អនុសេនីយ៍ទោ	សាង បណ្ណា	អត្តលេខ	០៦៦៩៩៦	ជំនួយការ ការិយាល័យទី៣ យោធាភូមិភាគពិសេស
៥១	អនុសេនីយ៍ទោ	ព្រហ្ម សុភា	អត្តលេខ	០៥៦៥៥៦	មេ«គ»គាំទ្រ វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៥២	អនុសេនីយ៍ត្រី	យ៉ាន់ រតនៈវិសាល	អត្តលេខ	១១៣១៤៦	ជ.បុគ្គលិក វរសេនាតូចស៊ើបការណ៍ យោធាភូមិភាគពិសេស
៥៣	អនុសេនីយ៍ត្រី	កែវ ចាន់សារុ	អត្តលេខ	១៣៨៩៤៣	មេរង«គ២» វរសេនាតូចស៊ើបការណ៍ យោធាភូមិភាគពិសេស
៥៤	អនុសេនីយ៍ត្រី	សុខ វិបុល	អត្តលេខ	០៥៦៧៤០	ជ.បុគ្គលិក កងការពារព្រំដែន៦០១
៥៥	អនុសេនីយ៍ត្រី	ឆត ឈានហ័ស	អត្តលេខ	១៤៩៩៩០	មេ«ខ»ការពារ កងការពារព្រំដែន៦០១
៥៦	អនុសេនីយ៍ត្រី	សុខ សោភ័ណ	អត្តលេខ	១៣៨៩០៣	ជំនួយការ ការិយាល័យព្រំដែន យោធាភូមិភាគពិសេស
៥៧	អនុសេនីយ៍ត្រី	ឈាន បន្ទូ	អត្តលេខ	១៣៨៨៦៥	មេ ខ១«គ១» វរសេនាតូចវិស្វកម្ម យោធាភូមិភាគពិសេស
៥៨	អនុសេនីយ៍ត្រី	សុខ សារិន	អត្តលេខ	១១៣១៥៨	មេរង«គ២» វរសេនាតូចកាំភ្លើងធំ យោធាភូមិភាគពិសេស
៥៩	អនុសេនីយ៍ត្រី	ធីតា វិសាល	អត្តលេខ	១១៣១៤៥	មេ«គ២» វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៦០	អនុសេនីយ៍ត្រី	លី ហេងចំណូល	អត្តលេខ	០៨៦៣០៥	នាយរងអគ្គនាយកម្មទៅ មន្ទីរពេទ្យយោធាភូមិភាគទី១
៦១	នាយចំណង់	យ៉ា អាណី	អត្តលេខ	០៩១៥០០	មេរង«គ»គាំទ្រ វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៦២	នាយចំណង់	ឌី ឆឿន	អត្តលេខ	១១៣១៥៥	មេរង«គ១» វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៦៣	នាយចំណង់	ពោធិ៍ រាត	អត្តលេខ	០៨៤៦៩៥	ជំនួយការ ផ្នែកសុខាភិបាល យោធាភូមិភាគពិសេស
៦៤	នាយចំណង់	លី បូរ	អត្តលេខ	០៦៣៥២២	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
៦៥	នាយចំណង់	ចិត្ត ចំណុះ	អត្តលេខ	១១៣១១៧	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៦៦	នាយចំណង់	ចែម ចាន់ឆឿន	អត្តលេខ	១៤៩៩៦៧	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៦៧	នាយចំណង់	ចេត កាត់	អត្តលេខ	១១៥៧៥១	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៦៨	នាយចំណង់	ខេង សុភាព	អត្តលេខ	០៩១៣៦៦	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៦៩	នាយចំណង់	អ៊ុន សុវណ្ណ	អត្តលេខ	១១២៩៤៥	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៧០	នាយចំណង់	អ៊ាប សុខម៉េង	អត្តលេខ	០៩១៥៧៩	ជំនួយការ ហ្វឹកហ្វឺន កង៦០១ យោធាភូមិភាគពិសេស
៧១	នាយចំណង់	អ៊ុំ ឆឿន	អត្តលេខ	១១២៩៦០	មេរង«គ»ការពារ យោធាភូមិភាគពិសេស
៧២	នាយចំណង់	ឆឿន វ៉ាន់	អត្តលេខ	១១៥៧៤៨	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
៧៣	ព្រឹទ្ធបាលឯក	អ៊ុន គុល	អត្តលេខ	១១៥៧៩៩	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
៧៤	ព្រឹទ្ធបាលឯក	គាំ វណ្ណៈ	អត្តលេខ	១១៣០៩៩	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៧៥	ព្រឹទ្ធបាលឯក	សែម សុផាត	អត្តលេខ	១៣៨៨៦០	ជំនួយការ ការិយាល័យទី២ យោធាភូមិភាគពិសេស
៧៦	ព្រឹទ្ធបាលឯក	ឆង់ ថុនា	អត្តលេខ	០៥៦៥៦៣	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៧៧	ព្រឹទ្ធបាលឯក	ជាន់ ប្ញឌី	អត្តលេខ	១៣៨៩២៧	ជ.ហិរញ្ញវត្ថុ វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
ខ.មេដាយប្រាក់ការងារ					
១	អនុសេនីយ៍ឯក	អ៊ុន សុវណ្ណ	អត្តលេខ	០៥៦៥៥២	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
២	អនុសេនីយ៍ឯក	លី ម៉ៅ	អត្តលេខ	០៥៦៦០៦	ជំនួយការ ការិយាល័យហិរញ្ញវត្ថុ យោធាភូមិភាគពិសេស

៣	អនុសេនីយ៍ឯក	ជួន ប៊ុនរិទ្ធ	អគ្គលេខ	១៤១៨៣១	ជំនួយការ ប្រតិបត្តិការ កងការពារព្រំដែន២០១ យោធាភូមិភាគពិសេស
៤	អនុសេនីយ៍ឯក	កែវ សុផុល	អគ្គលេខ	០៤០៧៦១	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៥	អនុសេនីយ៍ឯក	កាន សុខណាង	អគ្គលេខ	១១៥៧៥៦	ជំនួយការ ការិយាល័យយោធាតំបន់ យោធាភូមិភាគពិសេស
៦	អនុសេនីយ៍ឯក	សុខ សុចន្ទ្រា	អគ្គលេខ	១១៥៧៤៧	ជំនួយការ ផ្នែកកាំភ្លើងធំ យោធាភូមិភាគពិសេស
៧	អនុសេនីយ៍ឯក	ត្រួត សារិន	អគ្គលេខ	០៦៣៤៩៧	ជំនួយការ ផ្នែកកាំភ្លើងធំ យោធាភូមិភាគពិសេស
៨	អនុសេនីយ៍ឯក	ប៊ែន ស៊ីវុត្តា	អគ្គលេខ	១១៥៧៥២	ជ.សេនាធិការ វរសេនាតូចកាំភ្លើងធំ យោធាភូមិភាគពិសេស
៩	អនុសេនីយ៍ឯក	មុន ចាន់ថា	អគ្គលេខ	០៥២៧០២	នាយផ្នែកចន្លោះប្រជុំ មន្ទីរពេទ្យ យោធាភូមិភាគពិសេស
១០	អនុសេនីយ៍ឯក	ចាន់ សាវុធ	អគ្គលេខ	០៥១៤២៨	មេរង្ស៊ី «គ១» វរសេនាតូចកាំភ្លើងធំ យោធាភូមិភាគពិសេស
១១	អនុសេនីយ៍ឯក	ជិន ចន្ទា	អគ្គលេខ	០៤០៨១៣	នាយរងផ្នែក បណ្តុះបណ្តាលវិជ្ជាជីវៈ តំបន់អភិវឌ្ឍន៍
១២	អនុសេនីយ៍ឯក	ហួង សាវេន	អគ្គលេខ	០៤៧២៣៧	នាយរងផ្នែក កសិកម្ម កែច្នៃ តំបន់អភិវឌ្ឍន៍
១៣	អនុសេនីយ៍ឯក	មាស សាវេន	អគ្គលេខ	០៣៦៧២៦	នាយផ្នែក កសិកម្ម តំបន់អភិវឌ្ឍន៍
១៤	អនុសេនីយ៍ទោ	យ៉ន យ៉ន	អគ្គលេខ	០៦៣៥៥៥	មេ «គ១» វរសេនាតូចស៊ីបការណ៍ យោធាភូមិភាគពិសេស
១៥	អនុសេនីយ៍ទោ	សុខ សុនិត	អគ្គលេខ	២១៩៦៤៩	ជំនួយការ វរសេនាតូចស៊ីបការណ៍ យោធាភូមិភាគពិសេស
១៦	អនុសេនីយ៍ទោ	ថោង ឈឿន	អគ្គលេខ	១១២៨៣៩	ជំនួយការ ការិយាល័យហ្វឹកហ្វឺន យោធាភូមិភាគពិសេស
១៧	អនុសេនីយ៍ទោ	ជុំ ចាន់ផុល	អគ្គលេខ	០៥៦៦៤៨	ជំនួយការ ការិយាល័យហ្វឹកហ្វឺន យោធាភូមិភាគពិសេស
១៨	អនុសេនីយ៍ទោ	ពៅ ឈុករត្ន	អគ្គលេខ	០៦៩៦៣៥	ជំនួយការ ការិយាល័យហ្វឹកហ្វឺន យោធាភូមិភាគពិសេស
១៩	អនុសេនីយ៍ទោ	ឆេង ដាន	អគ្គលេខ	០៦៧៤៤១	ជំនួយការ ផ្នែកកាំភ្លើងធំ យោធាភូមិភាគពិសេស
២០	អនុសេនីយ៍ទោ	ហែង នាធី	អគ្គលេខ	០៦៧៣៥៥	ជំនួយការ ផ្នែកកាំភ្លើងធំ យោធាភូមិភាគពិសេស
២១	អនុសេនីយ៍ទោ	ឆាច ប៊ុនគឹម	អគ្គលេខ	០៥៦៥៩៦	មេរង្ស៊ី ខ១ «គ» បញ្ជូនសារ យោធាភូមិភាគពិសេស
២២	អនុសេនីយ៍ទោ	ត្រី ជួន	អគ្គលេខ	២១៩៦៨៦	មេរង្ស៊ី ខ៣ «គ» ការពារ យោធាភូមិភាគពិសេស
២៣	អនុសេនីយ៍ត្រី	ជួន ចាន់សុចន្ទ្រា	អគ្គលេខ	២១៩៦៧០	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
២៤	អនុសេនីយ៍ទោ	លីម មិនា	អគ្គលេខ	០៤០៧៩១	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
២៥	អនុសេនីយ៍ទោ	តាំង ហ៊ុយគុច	អគ្គលេខ	១១៥៧៩១	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
២៦	អនុសេនីយ៍ទោ	មាស សុខ្វា	អគ្គលេខ	០៦៣៥០២	ជំនួយការ ផ្នែកសុខាភិបាល យោធាភូមិភាគពិសេស
២៧	អនុសេនីយ៍ត្រី	គឹម ស៊ីថា	អគ្គលេខ	០៣៦៧២៣	ជំនួយការ លេខាធិការដ្ឋាន យោធាភូមិភាគពិសេស
២៨	អនុសេនីយ៍ត្រី	សោម ប៊ុនថន	អគ្គលេខ	១១៣២២៦	ជំនួយការ ការិយាល័យព្រំដែន យោធាភូមិភាគពិសេស
២៩	អនុសេនីយ៍ត្រី	ហេង ស៊ីមាង	អគ្គលេខ	១៣៨៨០៧	ជំនួយការ ការិយាល័យហ្វឹកហ្វឺន យោធាភូមិភាគពិសេស
៣០	អនុសេនីយ៍ត្រី	អ៊ុន សំណាង	អគ្គលេខ	០៥៦៦៧២	មេរង្ស៊ី «គ១» វរសេនាតូចស៊ីបការណ៍ យោធាភូមិភាគពិសេស
៣១	អនុសេនីយ៍ត្រី	ជួន ចាន់ថន	អគ្គលេខ	០៥៦៥៤៣	មេរង្ស៊ី «គ២» វរសេនាតូចស៊ីបការណ៍ យោធាភូមិភាគពិសេស
៣២	អនុសេនីយ៍ត្រី	សៅ សារ៉ាន់	អគ្គលេខ	០៥៦៤៩៣	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៣៣	អនុសេនីយ៍ត្រី	លៀង តារិទ្ធ	អគ្គលេខ	១១២៩៩៥	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៣៤	អនុសេនីយ៍ត្រី	នាង ប៊ុននារ៉ុន	អគ្គលេខ	១១៣១០៨	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៣៥	អនុសេនីយ៍ត្រី	សំណាង សុនិត	អគ្គលេខ	០៥៦៧៧២	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស

៣៦	អនុសេនីយ៍ត្រី	ស៊ី ហេង	អគ្គលេខ	០៩១៥១៥	មេរង «គ១» វរសេនាតូចលេខ៤ យោធភូមិភាគពិសេស
៣៧	អនុសេនីយ៍ត្រី	សេង្រែ សិរ	អគ្គលេខ	០៥៦៦៤៣	មេរង «គ២» វរសេនាតូចលេខ៤ យោធភូមិភាគពិសេស
៣៨	អនុសេនីយ៍ត្រី	ប៊ុន ប៊ុនថន	អគ្គលេខ	០៦១០០៣	មេបញ្ជាការរង កងអនុសេនាតំទី១ វរសេនាតូចវិស្វកម្ម យោធភូមិភាគទី១
៣៩	នាយចំណង់	សៅ វណ្ណធាន	អគ្គលេខ	០៩១៣៧១	ជំនួយការ លេខាធិការដ្ឋាន យោធភូមិភាគពិសេស
៤០	នាយចំណង់	សាន ដានី	អគ្គលេខ	០៤៧២៣៥	ជំនួយការ លេខាធិការដ្ឋាន យោធភូមិភាគពិសេស
៤១	នាយចំណង់	ហាស ចាន់ថន	អគ្គលេខ	១១៣១២២	ជំនួយការ ការិយាល័យព្រំដែន យោធភូមិភាគពិសេស
៤២	នាយចំណង់	ដួង ធីនា	អគ្គលេខ	១១២៩៥០	ជំនួយការ ការិយាល័យហ្វឹកហ្វឺន យោធភូមិភាគពិសេស
៤៣	នាយចំណង់	អ៊ុន ត្រីយ៉ា	អគ្គលេខ	០៨៤៨៣៩	ជំនួយការ ការិយាល័យហ្វឹកហ្វឺន យោធភូមិភាគពិសេស
៤៤	នាយចំណង់	ឌីម សុវណ្ណ	អគ្គលេខ	១១៣០៥៨	មេ ខ២ «គ៣» វរសេនាតូចស៊ីបការណ៍ យោធភូមិភាគពិសេស
៤៥	នាយចំណង់	ស៊ុន ចិន្ទា	អគ្គលេខ	០៩១៤៧៣	មេរង «គ៣» វរសេនាតូចស៊ីបការណ៍ យោធភូមិភាគពិសេស
៤៦	នាយចំណង់	ខាត់ គត្តិ	អគ្គលេខ	១៦៧៦៥៤	មេរង «គ១» វរសេនាតូចស៊ីបការណ៍ យោធភូមិភាគពិសេស
៤៧	នាយចំណង់	ម៉ៅ ស៊ីម៉េន	អគ្គលេខ	១៣៨៩៧១	បុ. គ្រប់គ្រង «ក៣» កងការពារព្រំដែន៦០១ យោធភូមិភាគពិសេស
៤៨	នាយចំណង់	សំរិទ្ធ សែន	អគ្គលេខ	១៥០០០៤	ជ.បច្ចេកទេសកងការពារព្រំដែន៦០១ យោធភូមិភាគពិសេស
៤៩	នាយចំណង់	ដង់ រី	អគ្គលេខ	១១៣១១៣	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
៥០	នាយចំណង់	ហុយ ត្រីពៅ	អគ្គលេខ	០៩១៨០២	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
៥១	នាយចំណង់	ស៊ី សុខលីន	អគ្គលេខ	០៩១៣៣១	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
៥២	អនុសេនីយ៍ត្រី	ម៉េង ប៊ុន	អគ្គលេខ	០៩១៣៥៥	ជំនួយការ ការិយាល័យអភិវឌ្ឍន៍ យោធភូមិភាគពិសេស
៥៣	នាយចំណង់	លីម វ៉ាន់ថា	អគ្គលេខ	០៩១៣៩៦	ជ.ចលនបុគ្គល វរសេនាតូចកាំភ្លើងធំ យោធភូមិភាគពិសេស
៥៤	ព្រឹទ្ធបាកឯក	ស្រីម សុវណ្ណ	អគ្គលេខ	២១៩៦១១	ជំនួយការ លេខាធិការដ្ឋាន យោធភូមិភាគពិសេស
៥៥	ព្រឹទ្ធបាកឯក	ជិន សាវី	អគ្គលេខ	០៨៤៨២៧	ជំនួយការ លេខាធិការដ្ឋាន យោធភូមិភាគពិសេស
៥៦	ព្រឹទ្ធបាកឯក	ពៅ សំណាង	អគ្គលេខ	១១២៩៤៨	ជំនួយការ លេខាធិការដ្ឋាន យោធភូមិភាគពិសេស
៥៧	ព្រឹទ្ធបាកឯក	យេង្រែ ឫ	អគ្គលេខ	០៦៣៦១៤	បុ.ចលនបុគ្គល គ៤ កងការពារព្រំដែន៦០១ យោធភូមិភាគពិសេស
៥៨	ព្រឹទ្ធបាកឯក	គុន ម៉ក	អគ្គលេខ	១៥០០១៨	បុ.គ្រប់គ្រង គ១ កងការពារព្រំដែន៦០១ យោធភូមិភាគពិសេស
៥៩	ព្រឹទ្ធបាកឯក	ពៅ គុនា	អគ្គលេខ	១១៥៧៧៨	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
៦០	ព្រឹទ្ធបាកឯក	ឡាន សុឆាត	អគ្គលេខ	០៨៤៧៦៥	ជំនួយការ ការិយាល័យយោធាតំបន់ យោធភូមិភាគពិសេស
៦១	ព្រឹទ្ធបាកឯក	ឡាន សំណាង	អគ្គលេខ	១៧៩៦៤៧	ជំនួយការ ការិយាល័យយោធាតំបន់ យោធភូមិភាគពិសេស
៦២	ព្រឹទ្ធបាកឯក	ដា គុនា	អគ្គលេខ	២១៩៦៦៣	ជំនួយការ វរសេនាតូចស៊ីបការណ៍ យោធភូមិភាគពិសេស
៦៣	ព្រឹទ្ធបាកឯក	ឡើង សុវណ្ណដា	អគ្គលេខ	១១៣១៥២	ជ.គីលានុប្បដ្ឋាកបបម វរសេនាតូចលេខ៤
៦៤	ព្រឹទ្ធបាកឯក	សៀ សោភ័ណ្ឌ	អគ្គលេខ	១១៣០៦៥	មេរង «គ៣» វរសេនាតូចកាំភ្លើងធំ យោធភូមិភាគពិសេស
គ.មេដាយសិទ្ធិការពារ					
១	វរសេនីយ៍ត្រី	គុន សុគន្ធា	អគ្គលេខ	១៩៨៣៨៩	ជំនួយការផ្នែកគីមីសាស្ត្រ ការិយាល័យទី៣ កងទ័ពជើងគោក
២	វរសេនីយ៍ត្រី	គង់ ហុន	អគ្គលេខ	០៤៤៩៣៣	ជំនួយការ លេខាធិការដ្ឋាន ការិយាល័យទី២ កងទ័ពជើងគោក
៣	អនុសេនីយ៍ឯក	សៅ អុល	អគ្គលេខ	០៦១៥៦០	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស

៤	អនុសេនីយ៍ឯក	ប៊ុត សុខលីម	អត្តលេខ	០៦៦៧៨៦	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស
៥	អនុសេនីយ៍ឯក	ហួង ចន្ទឡារ៉ា	អត្តលេខ	០៩១៤៩៦	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស
៦	អនុសេនីយ៍ឯក	សុខ បុន្និនាថ	អត្តលេខ	០២៤៤០៣	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
៧	អនុសេនីយ៍ឯក	ឡាយ ឡោ	អត្តលេខ	០៦៦៧៤១	ជំនួយការ ផ្នែកកាំភ្លើងធំ យោធភូមិភាគពិសេស
៨	អនុសេនីយ៍ទោ	ជា ណារិទ្ធ	អត្តលេខ	០៥៦៥១៥	នាយលេខា មន្ទីរពេទ្យ យោធភូមិភាគពិសេស
៩	អនុសេនីយ៍ទោ	ម៉ែ បរមី	អត្តលេខ	១១៣៥៦៩	នាយរងលេខា មន្ទីរពេទ្យ យោធភូមិភាគពិសេស
១០	អនុសេនីយ៍ទោ	ជ័យ សុខលី	អត្តលេខ	០៧៨០១១	ជំនួយការ មន្ទីរពេទ្យ យោធភូមិភាគពិសេស
១១	អនុសេនីយ៍ទោ	ប៊ុន ធីត្យសុរិយា	អត្តលេខ	០៦៧០៩៥	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស
១២	អនុសេនីយ៍ទោ	ចាន់ សាវណ៍	អត្តលេខ	០៦៧៤៤៥	នាយរង ផ្នែកចម្រោះរចនាសម្ព័ន្ធ យោធភូមិភាគពិសេស
១៣	អនុសេនីយ៍ទោ	ឃួន ប៊ុនសន	អត្តលេខ	០៦៧៥០២	ជំនួយការ ផ្នែកចម្រោះរចនាសម្ព័ន្ធ យោធភូមិភាគពិសេស
១៤	អនុសេនីយ៍ទោ	យ៉ែង ណាង	អត្តលេខ	០៦៧៣៧៣	ជំនួយការ ផ្នែកចម្រោះរចនាសម្ព័ន្ធ យោធភូមិភាគពិសេស
១៥	អនុសេនីយ៍ទោ	ស៊ី សេរីន	អត្តលេខ	២០៦៤១០	ជំនួយការ ផ្នែកចម្រោះរចនាសម្ព័ន្ធ យោធភូមិភាគពិសេស
១៦	អនុសេនីយ៍ទោ	អ៊ុំ សុភ័ក្ត្រ	អត្តលេខ	០៦៧៤៦៦	ជំនួយការ ផ្នែកចម្រោះរចនាសម្ព័ន្ធ យោធភូមិភាគពិសេស
១៧	អនុសេនីយ៍ទោ	ច័រ អិត	អត្តលេខ	១៣១៧៥៨	នាយរងផ្នែក ចលនាបុគ្គល មន្ទីរពេទ្យ យោធភូមិភាគពិសេស
១៨	អនុសេនីយ៍ត្រី	ឡាន សុខឡារ៉ា	អត្តលេខ	០៩៥៤៦២	ជំនួយការ មន្ទីរពេទ្យ យោធភូមិភាគពិសេស
១៩	អនុសេនីយ៍ត្រី	អ៊ុំ ប៊ុន	អត្តលេខ	១១៥៧៨៧	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស
២០	អនុសេនីយ៍ត្រី	ទូ ព័ស័	អត្តលេខ	០៤៧២២១	ជំនួយការ ផ្នែកចម្រោះរចនាសម្ព័ន្ធ យោធភូមិភាគពិសេស
២១	អនុសេនីយ៍ត្រី	ជា សម្បត្តិ	អត្តលេខ	០៨៤៨៥៥	ជំនួយការ វេសនាតូចស៊ីបការណ៍ យោធភូមិភាគពិសេស
២២	អនុសេនីយ៍ត្រី	ឃួន សុខឃា	អត្តលេខ	០៩១៦១១	មេរង-ខ-ស៊ីបការណ៍ កង១០១ យោធភូមិភាគពិសេស
២៣	អនុសេនីយ៍ត្រី	ប៊ុត សុខ	អត្តលេខ	១១៥៧៦០	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
២៤	អនុសេនីយ៍ត្រី	ម៉ាង សុភារិទ្ធ	អត្តលេខ	១១៥៧៦២	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
២៥	អនុសេនីយ៍ត្រី	សាយ ស្រេង	អត្តលេខ	១៣៨៨៣៥	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
២៦	នាយចំណង់	ជន បកា	អត្តលេខ	១៤៩៩៩៦	បុគ្គលិកគ្រប់គ្រង«គ៤» កង១០១ យោធភូមិភាគពិសេស
២៧	នាយចំណង់	មឿន សេរីន	អត្តលេខ	១៤៩៩៩១	មេ ខ៣«គ៣»កង១០១ យោធភូមិភាគពិសេស
២៨	នាយចំណង់	មឿន ឆី	អត្តលេខ	១៤៩៩៨២	មេ ខ៣«គ២»កង១០១ យោធភូមិភាគពិសេស
២៩	នាយចំណង់	ណាង សាមេរីន	អត្តលេខ	១១៣០៤២	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស
៣០	នាយចំណង់	រុន គារម្យ	អត្តលេខ	១១៣០១៧	ជំនួយការ ផ្នែកវិស្វកម្ម យោធភូមិភាគពិសេស
៣១	នាយចំណង់	ច័ន ខ្មែរ	អត្តលេខ	១៣៨៨០៩	ជំនួយការ មន្ទីរពេទ្យ យោធភូមិភាគពិសេស
៣២	នាយចំណង់	កែវ ប៊ុនរត្ន	អត្តលេខ	០៩១៤៥៥	ជំនួយការ មន្ទីរពេទ្យ យោធភូមិភាគពិសេស
៣៣	នាយចំណង់	ចៀង គុ	អត្តលេខ	០៩១៥៤៩	ជំនួយការ មន្ទីរពេទ្យ យោធភូមិភាគពិសេស
៣៤	នាយចំណង់	ជន ថាវ	អត្តលេខ	១៣៨៨៣២	ជំនួយការ មន្ទីរពេទ្យ យោធភូមិភាគពិសេស
៣៥	នាយចំណង់	ប៊ុត ពុទ្ធិការ	អត្តលេខ	១២២៩១៥	ជំនួយការ ការិយាល័យទី៥ យោធភូមិភាគពិសេស
៣៦	នាយចំណង់	គុន គន	អត្តលេខ	០៨៤៨១០	មេខ២«គ៣» វេសនាតូចលេខ៤ យោធភូមិភាគពិសេស

៣៧	ព្រឹទ្ធបាលឯក	អូន ឡែង	អគ្គលេខ	០៨៤៧៩២	ជំនួយការ ការិយាល័យទី៥ យោធាភូមិភាគពិសេស
៣៨	ព្រឹទ្ធបាលឯក	អោម សុខ	អគ្គលេខ	០៩១៤១១	ជំនួយការ មន្ទីរពេទ្យ យោធាភូមិភាគពិសេស
៣៩	ព្រឹទ្ធបាលឯក	ចូន សុខី	អគ្គលេខ	០៩១៧២២	ជំនួយការ មន្ទីរពេទ្យ យោធាភូមិភាគពិសេស
៤០	ព្រឹទ្ធបាលឯក	ជន សារ៉ាត់	អគ្គលេខ	០៩១៥៨៤	ជំនួយការ ហ្វឹកហ្វឺន កង១០១ យោធាភូមិភាគពិសេស
៤១	ព្រឹទ្ធបាលឯក	អ៊ុន ធឿន	អគ្គលេខ	០៩៦៦៦៥	មេខ្សែគាំទ្រ វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៤២	ពលឯក	នៃ សំណាង	អគ្គលេខ	២៤៨៩១៧	បុគ្គលិក ការិយាល័យទី២ យោធាភូមិភាគពិសេស
៤៣	ពលឯក	អ៊ុំ ធី	អគ្គលេខ	២៤៨៩៤៨	បុគ្គលិក វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៤៤	ពលឯក	ឡេង តារះ	អគ្គលេខ	២៤៨៩៥៨	បុគ្គលិក វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៤៥	ពលឯក	សែម សុខហេង	អគ្គលេខ	២៤៨៩៧៨	បុគ្គលិក វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៤៦	ពលឯក	សៀង ឈិល	អគ្គលេខ	២៤៨៩៦៩	បុគ្គលិក វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៤៧	ពលឯក	ចាន់ សុខលាង	អគ្គលេខ	២៤៨៩១៦	បុគ្គលិក វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស
៤៨	ពលឯក	ឡេង សុផាន់នី	អគ្គលេខ	២៤៨៩៥៦	បុគ្គលិក វរសេនាតូចលេខ៤ យោធាភូមិភាគពិសេស

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ ៧ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៧.៥...៥៥៧ ក. ៩៩

អនុក្រឹត្យ

ស្តីពីការជូនយោបល់ស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

សម្រេច

មាត្រា ១.-បំពាក់ **យោបល់ស្ថាបនាជាតិ** ចំនួន ០២គ្រឿង ជូនសហប្រតិបត្តិ ចំនួន ០២រូប ដែលបានឧបត្ថម្ភនូវម៉ាស៊ីនស្តុកកាត និងឧបករណ៍ផ្សេងៗសម្រាប់គ្រប់គ្រងវត្តមាន មន្ត្រីរាជការ ជូនអង្គភាពប្រឆាំងអំពើពុករលួយ កន្លែងមកដូចមានរាយនាមខាងក្រោម៖

- ១-Mr. Qiu Quo Xing Executive Vice Chairman (Prince Real Estate Cambodia Group Co., Ltd)
- ២-Mr. Li Min General Manager (Prince Real Estate Cambodia Group Co., Ltd)

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ៩ ឆ្នាំ ២០១៧
នាយករដ្ឋមន្ត្រី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៤.០.២២៣.៩៩

អនុក្រឹត្យ

ស្តីពីការជូនវេយ្យាករណ៍សាសនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១.-បំពាក់ **វេយ្យាករណ៍សាសនាជាតិ** ចំនួន០២គ្រឿង ជូនអង្គការ និង ក្រុមហ៊ុន ដែលបានជួយកសាងអគារសិក្សា និងសមិទ្ធផលនានា នៅតាមបណ្តាខេត្តមួយចំនួន ដូចមានខាងក្រោម ៖

ក-អង្គការ JHP ដែលបានផ្តល់ថវិកាចំនួន ៥០.៩០០ ដុល្លារអាមេរិក ជួយកសាងអគារសិក្សា ០១ខ្នង មាន៣បន្ទប់ បង្គន់០១ខ្នង បំពាក់គ្រឿងសង្ហារឹមគ្រប់គ្រាន់ និងអាងស្តុកទឹក ចំណុះ០៧ម៉ែត្រគូប ចំនួន០១ ជូនដល់សាលាបឋមសិក្សាផ្លូវកាត់ ស្ថិតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ខ-ក្រុមហ៊ុន RELIABLE SOURCE INDUSTRIAL CO.,LTD ដែលបានផ្តល់ថវិកាជួយកសាងអគារសិក្សា ០១ខ្នង មាន ០៤បន្ទប់ ជូនដល់សាលាបឋមសិក្សាភ្នំគង់ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យរដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៨.១.៥៤.ក្រ.តត

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងវិជ្ជា និងថាមពល

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសហមេត្រី ថ្នាក់ ឆឹមឌិន្ទ ជួនលោក Shiga Hirohito ទីប្រឹក្សាបច្ចេកទេសផ្តល់យោបល់លើលិខិតបទដ្ឋានគតិយុត្តិ វិស័យប្រេងកាត ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងវិជ្ជា និងថាមពល កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវិជ្ជា និងថាមពល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៨.២.៥៧២.៩៩

អនុក្រឹត្យ

ស្តីពី

ការដាក់មន្ត្រីរាជការឱ្យចូលនិវត្តន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- ដាក់មន្ត្រីរាជការចំនួន ០២ រូប របស់ក្រសួងមហាផ្ទៃ ឱ្យចូលនិវត្តន៍ក្នុងឋានន្តរស័ក្តិរដ្ឋមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ពេជ្រ ចន្ទា** ឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ ១ ចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៧
- ២- លោក **ហុក នីល** ឋានន្តរស័ក្តិរដ្ឋមន្ត្រី ថ្នាក់លេខ ១ ចូលនិវត្តន៍ចាប់ពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០១៧

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- អនុវត្តន៍**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ទទួលាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា "២"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៨.៣.៣៩.២៣.២៤



អនុក្រឹត្យ
ស្តីពី
តែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើត រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

សង្ខេប

មាត្រា ១. តែងតាំងលោក **ឡុង ឆេង** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

មាត្រា ២. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៣. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៧
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១.៨៤.៧៩ ក្រ.តត

អនុក្រឹត្យ

**ស្តីពីការតែងតាំង និងសម្រួលភារកិច្ចមន្ត្រីរាជការ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យ លេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យ លេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : តែងតាំង និងសម្រួលភារកិច្ចមន្ត្រីគ្រប់គ្រងចំនួន ០៣ រូប របស់ក្រសួងអប់រំ យុវជន និងកីឡា :

- ១-លោក ថេត ប្រុស ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ជំនួសលោក សុខ សុហេម៉ា ដែលត្រូវបាន ទទួលភារកិច្ចថ្មី
- ២-លោក អ៊ុង ដេហុក ជាប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ មកជាប្រធាននាយកដ្ឋានកិច្ចការប្រឡង
- ៣-លោក ព្រីង មរកត ជាប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ជំនួសលោក អ៊ុង ដេហុក ដែលត្រូវ បានទទួលភារកិច្ចថ្មី ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៤៥ អនក្រ.តត

អនុក្រឹត្យ
ស្តីពី
ការកែតម្រូវនីតិវិធី
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

មាត្រា ១.- តែងតាំងមន្ត្រីរាជការចំនួន ០២រូប នៃអគ្គាធិការដ្ឋាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានរាយនាមខាងក្រោម៖

១-លោក **ប័ក់ ហឿន** ជាអធិការ

២-លោក **ជួប គឹមសាន** ជាអធិការ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងក្រសួង និងប្រធានស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តរាគមន៍

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៨.៦.២០១៧.កត



**អនុក្រឹត្យ
ស្តីពី**

ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ម្រេច

មាត្រា ១ : តម្លើងឋានន្តរស័ក្តិថ្នាក់ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន០២រូប ដូចមានរាយនាមខាងក្រោម៖

១-លោកវរសេនីយ៍ទោ **ហ៊ុន សារិន្ទ** អត្តលេខ ០៥៧២១

២-លោកវរសេនីយ៍ទោ **ជូ ចន្ទា** អត្តលេខ ៥៩៧៤៨ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៨.ន.រ.ជ.ក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំង និងតម្លើងឋានៈជូនបុគ្គលិក-មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើត អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៦៥ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០០៥ ស្តីពីវិសោធនកម្ម មាត្រា ៤, ១០ និង ១៣ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៩០០/ ១៦០ ចុះថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការបង្កើតអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និង សង្គ្រោះជនពិការ ដោយសារមីន
- យោងតាមសំណើរបស់អនុប្រធានទី ១ អាជ្ញាធរមីន

សម្រេច

មាត្រា ១: តែងតាំង និងតម្លើងឋានៈជូនបុគ្គលិក-មន្ត្រីរាជការ អគ្គលេខាធិការដ្ឋានអាជ្ញាធរកម្ពុជា គ្រប់គ្រង សកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដូចខាងក្រោម ៖

១. លោកស្រី **ជា ចាន់ឡឿន** ជាទីប្រឹក្សាអាជ្ញាធរមីន មានឋានៈស្មើ អគ្គនាយករង
២. លោក **ព្រែង ឌុល** ជាទីប្រឹក្សាអាជ្ញាធរមីន មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន
៣. លោក **ហ៊ុន បញ្ញារិទ្ធិ** ជាបេឡាធិការ មានឋានៈស្មើ ប្រធាននាយកដ្ឋាន
៤. លោក **ស៊ុន ប៊ុនគាច** ជាជំនួយការអាជ្ញាធរមីន មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន
៥. កញ្ញា **ផូ សុខលាប** ជាជំនួយការអាជ្ញាធរមីន មានឋានៈស្មើ ប្រធាននាយកដ្ឋាន
៦. លោក **ឡាយ ចាន់ថន** ជាជំនួយការអាជ្ញាធរមីន មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើមុខងារបច្ចុប្បន្ន ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អគ្គលេខាធិការដ្ឋានអាជ្ញាធរមើល និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការ រាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៨.៨៨.០៥៣/ក.ក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដាក់មន្ត្រីពន្ធនាគារឱ្យចូលនិវត្តន៍

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១១/០២១ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ពន្ធនាគារ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៣/៨៩២ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ៨០ អនក្រ.បក ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងដំណើរការ នៃការដាក់ មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមអាយុ តាមប្រព័ន្ធព័ត៌មានវិទ្យា
- បានឃើញអនុក្រឹត្យលេខ ២០២ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់សមមូលឋានន្តរស័ក្តិ មន្ត្រីពន្ធនាគារ ជាមួយនឹងឋានន្តរស័ក្តិមន្ត្រីរាជការស៊ីវិល និងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ និងការធ្វើសមាហរណកម្ម ទៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ដាក់លោកវរអគ្គនុរក្សថ្នាក់លេខ១ **ធិញ្ញ ត្រីត** អត្តលេខ ០០៩៤ ឲ្យចូលនិវត្តន៍ ក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ។

មាត្រា ២ .-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង ប្រធានស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗ ខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៨.៩.៧៧.ក្រ.តក

អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសាក័ណ្ឌ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងគំរូស្វ័យយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ - បំពាក់មេដាយមុនីសាក័ណ្ឌជូនអស់លោកជាមន្ត្រីនគរបាលជាតិ និងសប្បុរសជន ដែលមានស្នាដៃល្អ និងគុណបំណាច់ក្នុងការចូលរួមចំណែកកសាង សមិទ្ធផលនានា និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋានក្នុងស្រុក មេរៀនឬស្សី ខេត្តបាត់ដំបង ដូចមានរាយនាមខាងក្រោម:

ក-មេដាយមុនីសាក័ណ្ឌ ថ្នាក់ជិបឌិន៖

១	លោកវេសនីយ៍ត្រី	សាយ សាន់មីហ្ស៊ី	អត្តលេខ ៦៣១៩១
២	លោកអនុសេនីយ៍ឯក	អ៊ុក សេរី	អត្តលេខ ៦៥២៨៣
៣	លោកអនុសេនីយ៍ទោ	សូ រតនា	អត្តលេខ ៧៥៩៣៨
៤	លោកអនុសេនីយ៍ទោ	អៀម ចាន់រតនា	អត្តលេខ ៧៥៣៩៣
៥	លោកអនុសេនីយ៍ទោ	ជាតិ ខេមរា	អត្តលេខ ៧២៣០៦
៦	លោកអនុសេនីយ៍ទោ	ឡាយ ឈុនហាំង	អត្តលេខ ៧៣៧១១
៧	លោកអនុសេនីយ៍ត្រី	ឌិន តារាវិទូ	អត្តលេខ ៧៥៩៤២
៨	លោក	ម៉ុក វ៉ា	សប្បុរសជន
៩	លោក	ប៉ាន់ នី	សប្បុរសជន

ខ-មេដាយមុនីសាក័ណ្ឌ ថ្នាក់សេនា៖

១	លោកវេសនីយ៍ទោ	ជួន តារាកក្តី	អត្តលេខ ៦៦៥៤៦
២	លោកអនុសេនីយ៍ឯក	យុន សុផល	អត្តលេខ ៦៩៧២៩
៣	លោកអនុសេនីយ៍ត្រី	ព័ន ពុទ្ធវិទូ	អត្តលេខ ៦៦៥៩៦

គ-មេដាយមុនីសាក្សី ថ្នាក់អស្សប្បទិៈ

១	លោកវ៉េសេនីយ៍ទោ	វង្ស វិទ្យុវង្សី	អត្តលេខ ៦៤២២២
២	លោកព្រិន្ទបាលឯក	ចាន់ រត្ន	អត្តលេខ ៦៧៦៩៧
៣	លោកស្រី	ហ៊ុន ចន្ទរាវី	សប្បុរសជន

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមិទ្ធផលត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១.៩០.៧៧២២.៩៩

អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ - បំពាក់មេដាយស្ថាបនាជាតិថ្នាក់មាស ជូនសប្បុរសជន ដែលមានស្នាដៃល្អ និងគុណបំណាច់ក្នុងការចូលរួមចំណែក កសាង សមិទ្ធផលនានា និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋានក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដូចមានរាយ នាមខាងក្រោម៖

១	លោក	កែវ សាវ៉ាផៃ	សប្បុរសជន
២	លោក	រស់ សំបូរ	សប្បុរសជន
៣	លោក	សរ ពិសិដ្ឋ	សប្បុរសជន
៤	លោក	អៀង ហិត	សប្បុរសជន
៥	លោក	ប៉ាង បូរី	សប្បុរសជន
៦	លោក	ខឿន ឧត្តមបញ្ញា	សប្បុរសជន
៧	លោក	អាត សានូ	សប្បុរសជន
៨	លោក	ស្រេង ខូច	សប្បុរសជន
៩	លោក	ឆោម ចែង	សប្បុរសជន
១០	លោក	គង់ សុវណ្ណារិទ្ធ	សប្បុរសជន
១១	លោក	នួន ប៊ុន្នី	សប្បុរសជន
១២	លោក	ចាន់ ស៊ីណាត	សប្បុរសជន
១៣	លោក	ស៊ីវ ឈាន់	សប្បុរសជន
១៤	លោក	កាន់ វាសនា	សប្បុរសជន

១៥ លោក	មួន ឌីណា	សប្បុរសជន
១៦ លោក	រស់ ផល្លា	សប្បុរសជន
១៧ លោក	ឡាយ សំរិទ្ធ	សប្បុរសជន
១៨ លោក	អ៊ុក ច័ន្ទពិសិដ្ឋ	សប្បុរសជន
១៩ លោក	ទីវ ជុង	សប្បុរសជន
២០ លោក	សំ រ៉ាវី	សប្បុរសជន

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសមាជិករដ្ឋមន្ត្រីទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៩.១.៧៩២.ក.កត

អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថភាព

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ - បំពាក់មេដាយសុវត្ថភាពជូនឯកឧត្តម អស់លោកជាមន្ត្រីនគរបាលជាតិ និងសប្បុរសជន ដែលមានស្នាដៃល្អ និងគុណបំណងក្នុងការចូលរួមចំណែកកសាង សមិទ្ធផលនានា និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋានក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដូចមានរាយនាមខាងក្រោម:

ក-មេដាយសុវត្ថភាព ថ្នាក់ជាបឋម:

១	ឯកឧត្តម	សុខ មនោរម្យ	សប្បុរសជន
២	លោក	អ៊ិន បូរ៉ា	សប្បុរសជន
៣	លោក	ឡាច វិចិត្រ	សប្បុរសជន
៤	លោកវេសេនីយ៍ទោ	សួស សេដ្ឋា	អត្ថលេខ ០៣១១៨
៥	លោកវេសេនីយ៍ទោ	និត ប៊ុនថុល	អត្ថលេខ ០៣១២៤៧
៦	លោកអនុសេនីយ៍ឯក	សាផន ខេមរិទ្ធ	អត្ថលេខ ៧៥១៣៨
៧	កញ្ញាអនុសេនីយ៍ឯក	ហ៊ុយ ច័ន្ទស្នី	អត្ថលេខ ៧៦៨៦៨
៨	លោកអនុសេនីយ៍ឯក	សាផន ខេមរិទ្ធ	អត្ថលេខ ៧៥១៣៨
៩	លោកអនុសេនីយ៍ទោ	រ៉ុន អាវីហ៊ុន	អត្ថលេខ ៧៤១៥៩
១០	លោកអនុសេនីយ៍ទោ	សៀង សុផា	អត្ថលេខ ៧៤១៦១
១១	លោកអនុសេនីយ៍ទោ	សៅ សង្ហាហំ	អត្ថលេខ ៦៧៩០៧

ខ-មេដាយសុវត្ថភាព ថ្នាក់សេនា:

១	លោក	ប៉ុល ចំរើន	សប្បុរសជន
២	លោកអនុសេនីយ៍ឯក	លន់ លី	អត្ថលេខ ៣៤៣២៣

៣	លោកអនុសេនីយ៍ឯក	វណ្ណៈ វិសាល	អត្តលេខ ៥៧៣៣៦
៤	លោកអនុសេនីយ៍ទោ	យឹម លាងយន់	អត្តលេខ ៥៦៩៣០
៥	លោកអនុសេនីយ៍ទោ	នង វិចិត្រ	អត្តលេខ ៧៤៣០៩

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ១១៨ ២ ៥ ន.ក្រ. តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៤ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ - បំពាក់ជូនមេដាយការងារថ្នាក់មាស ជូនឯកឧត្តម អស់លោកជាមន្ត្រីនគរបាលជាតិ និងសប្បុរសជន ដែលមានស្នាដៃល្អ និងគុណបំណាច់ក្នុងការចូលរួមចំណែកកសាង សមិទ្ធផលនានា និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងមូលដ្ឋានក្នុងស្រុក មោងឬស្សី ខេត្តបាត់ដំបង ដូចមានរាយនាមខាងក្រោម:

១	ឯកឧត្តម	សុខ សុមនា	សប្បុរសជន
២	លោកវេសេនីយ៍ត្រី	សែ ឈុនលៀង	អគ្គលេខ ១២១៣៣
៣	លោកវេសេនីយ៍ត្រី	ជា ចាន់លី	អគ្គលេខ ០៩៣៤៤
៤	លោកអនុសេនីយ៍ឯក	សាន្ត សុផន	អគ្គលេខ ២៣៨២៦
៥	លោកអនុសេនីយ៍ទោ	សៀង ចន្ទា	អគ្គលេខ ៧០៩៨៤
៦	លោកអនុសេនីយ៍ទោ	តេង សុភា	អគ្គលេខ ៧៥០០៥
៧	លោកអនុសេនីយ៍ទោ	ហាន វិច្ឆិការ	អគ្គលេខ ៦៤០៨៣
៨	លោកអនុសេនីយ៍ទោ	គុយ ដេកាល់	អគ្គលេខ ៧០៣៥២
៩	លោកអនុសេនីយ៍ទោ	ពេជ្រ ស្មី	អគ្គលេខ ៦៦០៨៦
១០	លោកអនុសេនីយ៍ឯក	សុខ សម្បត្តិ	អគ្គលេខ ៧៦៣៣៦
១១	លោកអនុសេនីយ៍ទោ	នូ ផាវ៉ាត់	អគ្គលេខ ៧៦៩០៤
១២	លោកអនុសេនីយ៍ត្រី	អ៊ុក រ៉េ:	អគ្គលេខ ៧៥៥៧៧
១៣	លោកអនុសេនីយ៍ត្រី	ឆាយ ប៊ុនហេង	អគ្គលេខ ៦៧១៥៩
១៤	លោកអនុសេនីយ៍ត្រី	សយ ចាន់ស្មី	អគ្គលេខ ៦៦៣២៣

១៥	លោកអនុសេនីយ៍ត្រី	ប៉េ ស៊ីណា	អត្តលេខ ៤៩៤៥០
១៦	លោកអនុសេនីយ៍ត្រី	ហុង លីហៀង	អត្តលេខ ៧៣៦៩៥
១៧	លោកអនុសេនីយ៍ត្រី	ម៉ង់ លីដា	អត្តលេខ ៧១៦២៣
១៨	លោកអនុសេនីយ៍ត្រី	នង សារិទ្ធ	អត្តលេខ ៧៤៧៤២
១៩	លោកព្រឹទ្ធបាលឯក	លាង ហេង	អត្តលេខ ៦៩៣១៦
២០	លោកពលបាលទោ	ឆាយ វ៉ាន់នីម	អត្តលេខ ២៣៩៥១០
២១	លោកព្រឹទ្ធបាលទោ	មៅ មកកា	អត្តលេខ ៧៣៥៣២
២២	លោក	ប៉ុក ច័ន្ទណារិទ្ធ	សប្បុរសជន
២៣	លោក	ឡូវី សុភក្តា	សប្បុរសជន
២៤	លោក	យុ ជឿន	សប្បុរសជន
២៥	លោក	ផល ចំរើន	មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
២៦	លោក	រស់ ឆៃលី	សប្បុរសជន

មាត្រា ២- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៩ ព.ស.ក្រ.តត

អនុក្រឹត្យ

ស្តីពី

ការកែតំណែងសមាជិកក្រុមប្រឹក្សាភិបាល

នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនកូ”

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០០២ ស្តីពីធានារ៉ាប់រង

- បានឃើញអនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០០១ ស្តីពីការបង្កើតក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

- មាត្រា១:** ត្រូវបានតែងតាំង លោក **ឆាន់ សុផល** បច្ចុប្បន្នជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិកក្រុមប្រឹក្សាភិបាល តំណាងភាគីរដ្ឋនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនកូ” សម្រាប់អាណត្តិថ្មីបន្តទៀត។
- មាត្រា២:** បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍។
- មាត្រា៣:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៤ អនក្រ.បក



អនុក្រឹត្យ

ស្តីពី

ការនិយ័តកម្មឋានន្តរសក្តិ អនុម័តដោយជាតិសន្តិកម្ម ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ អន្តរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ។
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១._

និយ័តកម្មឋានន្តរសក្តិដល់ លោក **ខួន ចិន្ដា** ពីឋានន្តរសក្តិ អនុម័ត ថ្នាក់លេខ ៣ មកក្នុងឋានន្តរសក្តិ រាជរដ្ឋាភិបាល ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ។

មាត្រា ២._

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយ នឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ៧ ឆ្នាំ២០១៧ ✓
នាយករដ្ឋមន្ត្រី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៩ អនក្រ. ត. ត

អនុក្រឹត្យ

ស្តីពី

ការធ្វើនិយ័តកម្មក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤០០/០៧៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ។
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១._

និយ័តកម្មក្របខ័ណ្ឌដល់ លោក **ឌួច ស៊ីណា** ពីឋានន្តរស័ក្តិលេខាធិការរដ្ឋបាល ថ្នាក់លេខ ៨ នៃក្របខ័ណ្ឌ លេខាធិការរដ្ឋបាល មកឋានន្តរស័ក្តិក្រមការ ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ ។

មាត្រា ២._

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយ នឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី រដ្ឋលេខាធិការគ្រប់ក្រសួងស្ថាប័ន ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០១៧ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៩ ជ.ជ. ប្រក. រកត



**អនុក្រឹត្យ
ស្តីពី**

ការតម្លើងឋានន្តរស័ក្តិរដ្ឋមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌរដ្ឋមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក ជូននាយនគរបាលជាតិ** ជាន់ខ្ពស់ ក្របខ័ណ្ឌរដ្ឋមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ប៉ុក ប័ណ្ណារិទ្ធិ** អត្តលេខ ៦៦៦៦៥
- ២- វរសេនីយ៍ទោ **ហេង ចន្ទឡា** អត្តលេខ ៦៩២២២ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

១

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៩ អនក្រ.បក- ៩៩

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សម្រេច

- មាត្រា ១ :** តែងតាំងលោក **ប័ង្ស ស៊ីនុន** ជានាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។
- មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១១ ៤២ អនក្រ. គត

អនុក្រឹត្យ
ស្តីពីការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស / រកត / ០៩១៣ / ៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២ / នស / ៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការនិងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ៤៨៤ អនក្រ.បក ចុះថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការបង្កើតខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមតម្រូវការការងារចាំបាច់

សម្រេច

មាត្រា ១ : តែងតាំង និងផ្តល់ឋានៈមន្ត្រីរាជការចំនួន ០៣ រូប ជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ អគ្គនាយករង :

- ១- លោក **ឆ័យ សំរុង**
- ២- លោក **គុក យូហេង**
- ៣- លោក **គុក យូឡេង**

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៧



- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រៅ
 - អគ្គលេខាធិការដ្ឋាននយោបាយ
 - អគ្គលេខាធិការដ្ឋានរដ្ឋបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
 - វិទ្យាស្ថាន ២
 - រាជកិច្ច
 - ឯកសារ-ការបញ្ជូន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៤...ស.ស.រ

**សេចក្តីសម្រេច
ស្តីពី**

**ការកែតម្រូវសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ
ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៦/៣៦៨ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៨ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៧/០១៨ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញអនុក្រឹត្យលេខ៦៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា១ នៃអនុក្រឹត្យលេខ៧៩ អនក្រ.បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- បានឃើញសេចក្តីសម្រេចលេខ៨៧ សសរ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្តីពីការកែតម្រូវសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម
- យោងតាមសំណើរបស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា

សម្រេច

ប្រការ១.-

ត្រូវបានកែតាំងសមាសភាពគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន
កេរ្តិ៍រកម្ម ហៅកាត់ថា “គ.ស.ហ” ដូចមានរាយនាមខាងក្រោម ៖

- | | | | |
|--------------------------|----------------------------|--|--------------------|
| ១- ឯកឧត្តម | ជា ចាន់គុ | ទេសាភិបាលធនាគារជាតិនៃកម្ពុជា | ប្រធាន |
| ២- ឯកឧត្តម | ស៊ី សន្និសិទ្ធ | ប្រធានក្រុមប្រឹក្សាភិបាល ស.ហ.ក | |
| | | តំណាងធនាគារជាតិនៃកម្ពុជា | អនុប្រធានប្រចាំការ |
| ៣- លោកជំទាវ | ទួន សុខា | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | អនុប្រធាន |
| ៤- ឯកឧត្តម | ត្រី ត្រាយ | អនុប្រធានលេខាធិការដ្ឋាន គជបក | អនុប្រធាន |
| ៥- ឯកឧត្តម ឧត្តមសេនីយ៍ឯក | ឌី វិជ្ជា | សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក | |
| | | តំណាងក្រសួងមហាផ្ទៃ | សមាជិក |
| ៦- ឯកឧត្តម | រស់ សីលវ៉ា | សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក | |
| | | តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ៧- ឯកឧត្តម | ម៉ែន ពេជ្រសាលី | សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក | |
| | | តំណាងក្រសួងយុត្តិធម៌ | សមាជិក |
| ៨- ឯកឧត្តម | ភឹម ភ័ក្ត្រ វិសិដ្ឋ | សមាជិកក្រុមប្រឹក្សាភិបាល ស.ហ.ក | |
| | | តំណាងទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |
| ៩- ឯកឧត្តម | ចាយ ណាវុធ | អនុរដ្ឋលេខាធិការ តំណាងក្រសួងការបរទេស | |
| | | និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ១០-លោកជំទាវ | សាយ សំរោត | អគ្គលេខាធិការអង្គភាពស៊ើបការណ៍ | |
| | | ហិរញ្ញវត្ថុកម្ពុជា | សមាជិក |

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយ ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ៣.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទេសាភិបាលធនាគារជាតិនៃកម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ នាយករដ្ឋមន្ត្រី
- ដូចប្រការ៣ «ដើម្បីអនុវត្ត»
- រាជកិច្ច
- ឯកសារ-ភាសប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៤៩ ប.ព.ក.រ



សេចក្តីសម្រេច

ស្តីពី

**ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំកិច្ចប្រជុំកំពូល
នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ឆ្នាំ២០១៨**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ៩៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការរៀបចំលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
- បានឃើញសេចក្តីសម្រេចលេខ ៥៩១ សស.រកបទ.សអ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
- យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-
ឡានឆាង លើកទី២ ឆ្នាំ២០១៨ ដែលមានសមាសភាព ដូចខាងក្រោម៖

១. ឯកឧត្តម ប្រាក់ សុខុន	ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	ប្រធាន
២. ឯកឧត្តម ផៃ ស៊ីផាន	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៣. ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ឯម សំអាន	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	អនុប្រធាន
៤. ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត	រដ្ឋលេខាធិការ ក្រសួងការពារជាតិ	អនុប្រធាន
៥. ឯកឧត្តម លុយ ជាតិ	រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	អនុប្រធាន
៦. ឯកឧត្តម វង្សី វិស្សត	រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	អនុប្រធាន
៧. ឯកឧត្តម ណៅ ធួក	រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៨. ឯកឧត្តម ពិត ចំណាន	រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៩. ឯកឧត្តម ប៊ុន ហ៊ាន	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
១០. ឯកឧត្តម ហោ សុភាព	រដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
១១. ឯកឧត្តម សាស្ត្រាចារ្យ អេង ហួត	រដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
១២. ឯកឧត្តម សំរាំង កំសាន្ត	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១៣. ឯកឧត្តម ទិត ចន្ទា	រដ្ឋលេខាធិការ ក្រសួងទេសចរណ៍	សមាជិក
១៤. ឯកឧត្តម ហាប់ អូម៉ាលី	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៥. ឯកឧត្តម សុខ សុភ័ក្ត្រ	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
១៦. ឯកឧត្តម យុត ចាន់ដារ៉ា	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១៧. ឯកឧត្តម មាស ប៉ូ	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
១៨. ឯកឧត្តម ហ៊ាន ប៊ុនជៀវ	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក

១៩. ឯកឧត្តម គឹម សុភ័ណ	អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល	សមាជិក
២០. ឯកឧត្តម ជា ថ្កុំ	អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគ កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា	សមាជិក
២១. ឯកឧត្តម កែវ សិរីបុត្រ	អគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ។	សមាជិក

ប្រការ ២.-

គណៈកម្មការអន្តរក្រសួងនេះ មានភារកិច្ចដឹកនាំ ចាត់ចែង ពិគ្រោះយោបល់ និងត្រួតពិនិត្យដំណើរការរៀបចំកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២ ឆ្នាំ២០១៨ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ប្រការ ៣.-

គណៈកម្មការអន្តរក្រសួងនេះ អាចអញ្ជើញតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ឥស្សរជនជាតិ និងអន្តរជាតិ ឬភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិគ្រោះយោបល់ ឬចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន ឬចូលរួមក្នុងការងារស្រាវជ្រាវ និងផ្តល់យោបល់ ។

ប្រការ ៤.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតលេខាធិការដ្ឋាន អនុគណៈកម្មការ ឬក្រុមការងារបន្ថែម ទៅតាមការចាំបាច់ ដោយមានការយល់ព្រមពីប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ ៥.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ត្រា និងលិខិតមានក្បាល ដែលមានសញ្ញាសម្គាល់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដំណើរការការងាររបស់ខ្លួន។

ប្រការ ៦.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់កញ្ចប់ថវិកាដោយឡែករបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីដំណើរការការងាររបស់ខ្លួន និងមានសិទ្ធិស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ព្រមទាំងប្រភពថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភការងាររៀបចំកិច្ចប្រជុំកំពូលនេះ ។

ប្រការ ៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៨.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៨
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០២ រកត



សេចក្តីសម្រេច

ស្តីពី

**ការបង្កើតគណៈកម្មការចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បី
បិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាស
យានដ្ឋានអន្តរជាតិថ្មី**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញកិច្ចព្រមព្រៀងសម្បទានបន្ថែមលើកទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០១
- យោងតាមការចាំបាច់

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើតគណៈកម្មការចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានសមាសភាពដូចខាងក្រោម ៖

១. ឯកឧត្តម	ជា វ៉ាន់ដេត		ប្រធាន
២. ឯកឧត្តម	ម៉ៅ ហាវណ្ណាល់	រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	អនុប្រធាន
៣. ឯកឧត្តម	តីកអ៊ែត សំរេច	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៤. ឯកឧត្តម	វ៉ិ តាយី	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	អនុប្រធាន
៥. ឯកឧត្តម	ហ៊ុន ថុវ៉ាត់ស៊ី	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៦. ឯកឧត្តម	គង់ វិបុល	អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
៧. ឯកឧត្តម	សយ សុខាន់	អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល	សមាជិក
៨. ឯកឧត្តម	គង់ ច័ន្ទវាសនា	ទីប្រឹក្សាអមទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ	សមាជិក

៩. ឯកឧត្តម **យក់ ចំរើនប្រដិ** ជំនួយការឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ សមាជិក
១០. ឯកឧត្តម **ហាក់ សុខហេង** អគ្គលេខាធិការរងក្រុមប្រឹក្សាអ្នកច្បាប់ សមាជិក
១១. លោក **ថោង ជ័យវាសនា** មន្ត្រីខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រី សមាជិក។

ប្រការ ២.-

គណៈកម្មការចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី មានភារកិច្ចដូចខាងក្រោម៖

- ចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី
- ចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បីទូទាត់សំណងសម្រាប់ការបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ស្របតាមខ្លឹមសារប្រការ៧ នៃកិច្ចព្រមព្រៀងសម្បទានបន្ថែមលើកទី៤ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០១
- អនុវត្តភារកិច្ចផ្សេងទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

ប្រការ ៣.-

គណៈកម្មការចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី អាចអញ្ជើញតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញ ដើម្បីពិគ្រោះយោបល់ ឬចូលរួមក្នុងកិច្ចប្រជុំរបស់ខ្លួន ឬចូលរួមក្នុងការសិក្សាស្រាវជ្រាវ និងផ្តល់យោបល់តាមការចាំបាច់។

គណៈកម្មការចរចាជាមួយក្រុមហ៊ុនសម្បទានព្រលានយន្តហោះ (SCA) ដើម្បីបិទអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន មុនចាប់ផ្តើមដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីមានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារ តាមការចាំបាច់។

ប្រការ ៤.-

សមាជិកគណៈកម្មការ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន ឬអនុប្រធានតាមការប្រគល់សិទ្ធិរបស់ប្រធាន។

ប្រការ ៥.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៦.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០១៧



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស
ស្តីពី

ការកំណត់មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈ

នេសាទរដ្ឋស្រូវ
រដ្ឋស្រូវក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០១/១៥ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០២
- បានឃើញប្រកាសអន្តរក្រសួងលេខ ១៧៥ សហវ.ពដ.ប្រក ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០២ ស្តីពីការគ្រប់គ្រងនិងប្រមូលអាករសម្រាប់បំភ្លឺសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងបំពេញបន្ថែមនូវវិធាននិងនីតិវិធីសម្រាប់អនុវត្តអាករសម្រាប់បំភ្លឺសាធារណៈ។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅកំណត់ឱ្យបានច្បាស់លាស់នូវមូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈលើការផ្គត់ផ្គង់គ្រប់ដំណាក់កាលនូវផលិតផលសុរាមេរ័យ និងបារី។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ផលិតផលសុរាមេរ័យ ឬបារី បន្ទាប់ពីបាននាំចូលឬផលិតក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ÷

១- ពាក្យ “ផលិតផលជាប់អាករ” សំដៅដល់ សុរាមេរ័យ និងបារី។ សម្រាប់គោលដៅនៃកថាខណ្ឌនេះ÷

ក- ពាក្យ “សុរាមេរ័យ” សំដៅដល់÷

- ស្រាបៀរ
- ស្រាទំពាំងបាយជូរស្រស់ រួមទាំងស្រាទំពាំងបាយជូរដែលមានបន្ថែមជាតិសុរា
- ស្រាវៃមុត និងស្រាទំពាំងបាយជូរស្រស់ផ្សេងទៀតផ្សំពីរុក្ខជាតិ និងសារជាតិក្រអូប
- ភេសជ្ជៈមេរ័យផ្សេងទៀត លើកលែងតែទឹកត្នោតជូរ និងស្រាសដែលផលិតក្នុងស្រុកជាលក្ខណៈគ្រួសារ
- អាល់កុលអេទីលិកសុទ្ធដែលមានកំរិតជាតិសុរាក្នុងឯកតាចំណុះពី ៨០% នៃចំណុះ ឬលើសពីនេះ និងអាល់កុលអេទីលិក និងភេសជ្ជៈមានជាតិសុរាដែលបាត់បង់កម្រិតសុរាដើមរបស់វា
- អាល់កុលអេទីលិកបាត់បង់ធាតុសុទ្ធដែលមានកំរិតជាតិសុរាក្នុងឯកតាចំណុះ ៨០% នៃចំណុះ និងភេសជ្ជៈមានជាតិសុរា ភេសជ្ជៈស្រវឹងផ្សេងៗទៀត ការរៀបចំកែច្នៃសុរាផ្សំក្នុងប្រភេទដែលប្រើសម្រាប់ផលិតភេសជ្ជៈ។

ខ- ពាក្យ “បារី” សំដៅដល់ ផលិតផលសម្រាប់ជក់គ្រប់ប្រភេទដែលផលិតឡើងពីថ្នាំជក់។ ពាក្យ “បារី” ក៏រួមបញ្ចូលផងដែរនូវបារីអគ្គិសនីគ្រប់ប្រភេទ។

២- ពាក្យ“អ្នកផលិត” សំដៅដល់ បុគ្គលណាមួយដែលធ្វើសកម្មភាពបំប្លែងវត្ថុធាតុដើម ផ្គុំ ដំឡើង វេចខ្ចប់ ច្រកបំពេញឱ្យទៅជាផលិតផលសម្រេច។

៣- ពាក្យ“អ្នកនាំចូល” សំដៅដល់ បុគ្គលណាមួយដែលធ្វើការនាំចូលដោយខ្លួនឯង ឬដោយបុគ្គលដទៃមក ក្នុងដែនគយនៃព្រះរាជាណាចក្រកម្ពុជា។

៤- ពាក្យ “អ្នកផ្គត់ផ្គង់បន្ត” សំដៅដល់ បុគ្គលដទៃទៀតក្រៅពីអ្នកផលិតឬអ្នកនាំចូល ដែលផ្គត់ផ្គង់បន្ត នូវផលិតផលជាប់អាករ។

៥- ពាក្យ “អាករ” សំដៅដល់ អាករសម្រាប់បំភ្លឺសាធារណៈ។

ប្រការ ៥.- មូលដ្ឋានគិតអាករ

មូលដ្ឋានគិតអាករសម្រាប់បំភ្លឺសាធារណៈត្រូវបានកំណត់ ដូចខាងក្រោម៖

១- ចំពោះអ្នកផលិតនិងអ្នកនាំចូល មូលដ្ឋានគិតអាករគឺជាថ្លៃផ្គត់ផ្គង់ដែលត្រូវបានកាត់ត្រាលើវិក្កយបត្រ រួមបញ្ចូលទាំងពន្ធអាករនានា រៀបរៀងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។

២- ចំពោះអ្នកផ្គត់ផ្គង់បន្ត មូលដ្ឋានគិតអាករស្មើនឹង ២០ ភាគរយ នៃថ្លៃផ្គត់ផ្គង់ដែលត្រូវបានកាត់ត្រាលើ វិក្កយបត្រ រួមបញ្ចូលទាំងពន្ធអាករនានា រៀបរៀងតែអាករលើតម្លៃបន្ថែម និងអាករសម្រាប់បំភ្លឺសាធារណៈខ្លួនឯង។

ប្រការ ៦.- ពេលផ្គត់ផ្គង់

អាករបំភ្លឺសាធារណៈ ត្រូវដល់កំណត់ និងត្រូវបង់នៅពេលផ្គត់ផ្គង់។

វិធាននៃការផ្គត់ផ្គង់ ត្រូវបានអនុវត្តដូចគ្នាទៅនឹងវិធាននៃការផ្គត់ផ្គង់សម្រាប់អាករលើតម្លៃបន្ថែម ដូចមាន ចែងក្នុងមាត្រា៦២ នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ៧.- កាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ

អ្នកជាប់ពន្ធដែលផ្គត់ផ្គង់ផលិតផលជាប់អាករសម្រាប់បំភ្លឺសាធារណៈ ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ប្រាក់អាករសម្រាប់បំភ្លឺសាធារណៈ ជាប្រភេទរាល់ខែ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែល ផលិតផលត្រូវបានផ្គត់ផ្គង់។

ប្រការ ៨.- និរាករណ៍

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៩.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ ១១ ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ



បណ្ឌិតសភាចារ្យ ហ៊ុន សែន ព្រះមហាក្សត្រ

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ៩ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



លេខ...សហវត្សរ៍...

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស

ស្តីពី

វិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងចំណោមបុគ្គលទាក់ទង

រដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/៩០៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ៤ ខែ មេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាព រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

OK

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងដាក់ចេញនូវវិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុងកិច្ចប្រតិបត្តិការអាជីវកម្មក្នុងចំណោមបុគ្គលទាក់ទិន។

ប្រការ ២.- គោលដៅ

ប្រកាសនេះមានគោលដៅកំណត់នូវថ្លៃសមស្របសម្រាប់ទំនិញ សេវា ឬទ្រព្យ កម្រិតចំណេញ និងកំណត់តម្រូវការឯកសារចាំបាច់នានាសម្រាប់ប្រតិបត្តិការអាជីវកម្មក្នុងចំណោមបុគ្គលទាក់ទិន។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការអាជីវកម្មរវាងបុគ្គលទាក់ទិនពីរប្រើន ដែលក្នុងចំណោមបុគ្គលទាក់ទិនទាំងនោះ បុគ្គលទាក់ទិនមួយយ៉ាងតិចជាអ្នកជាប់ពន្ធនិវាសនជន។

ប្រការ ៤.- និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ ÷

១- ពាក្យ “បុគ្គលទាក់ទិន (Related Party)” សំដៅដល់

ក- សមាជិកណាម្នាក់ក្នុងរង្វង់ព្យាបាលអ្នកជាប់ពន្ធ

ខ- សហគ្រាសដែលគ្រប់គ្រងដោយអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះនិងអ្នកជាប់ពន្ធលើតម្លៃនៅក្រោមការគ្រប់គ្រងរួមគ្នា។ ពាក្យ “គ្រប់គ្រង” មានន័យថា មានកម្មសិទ្ធិចាប់ពី ២០ភាគរយ ឡើងទៅលើតម្លៃនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស ឬសិទ្ធិបោះឆ្នោតក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធជាប្រវត្តិបុគ្គលណាម្នាក់ ត្រូវគិតបញ្ចូលទាំងអស់នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់ប្រវត្តិបុគ្គលនោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ទ្ធអ្នកជាប់ពន្ធ។

២- ពាក្យ “សហគ្រាសសម្ព័ន្ធព្យាបាល” សំដៅដល់ក្រុមសហគ្រាសដែលជាបុគ្គលទាក់ទិនស្របតាមលក្ខខណ្ឌដូចមានចែងក្នុងវាក្យខណ្ឌ ក និងវាក្យខណ្ឌ ខ នៃកថាខណ្ឌ ១ នៃប្រការនេះ។

៣- ពាក្យ “ថ្លៃផ្ទេរ (Transfer Price)” សំដៅដល់ថ្លៃរបស់ទំនិញ សេវា ឬទ្រព្យដែលបានផ្គត់ផ្គង់ក្នុងចំណោមបុគ្គលទាក់ទិន។

៤- ពាក្យ “ប្រតិបត្តិការមានការរៀបចំ (Controlled Transaction)” សំដៅដល់ប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិនដែលជាទូទៅតែងតែមានការរៀបចំទុកជាមុន។ សម្រាប់គោលដៅនៃប្រកាសនេះ រាល់ប្រតិបត្តិការជាមួយនឹងភាគីដែលបង្កើតឡើងនៅក្នុងប្រទេសដែលមានដែនយុត្តាធិការពន្ធទាបជាងព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថាជាប្រតិបត្តិការមានការរៀបចំ។

- ៥- ពាក្យ “ប្រតិបត្តិការគ្មានការរៀបចំ (Uncontrolled Transaction)” សំដៅដល់ប្រតិបត្តិការដែលមិនមែនជាប្រតិបត្តិការមានការរៀបចំ និងដែលបានធ្វើឡើងដោយសហគ្រាសឯករាជ្យ។ សម្រាប់គោលដៅនៃប្រកាសនេះ ពាក្យ “សហគ្រាសឯករាជ្យ” សំដៅដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលមិនមែនជាបុគ្គលទាក់ទិន។
- ៦- ពាក្យ “គោលការណ៍ជំហោងដៃ (Arm's Length Principle)” សំដៅដល់គោលការណ៍សម្រាប់កំណត់ថ្លៃនៃប្រតិបត្តិការដែលមានលក្ខខណ្ឌដូចគ្នា ឬស្រដៀងគ្នា ដែលធ្វើឡើងក្នុងចំណោមសហគ្រាសឯករាជ្យ ដើម្បីប្រៀបធៀបនឹងថ្លៃនៃប្រតិបត្តិការណាមួយដែលបានធ្វើឡើងក្នុងចំណោមបុគ្គលទាក់ទិន។ សម្រាប់គោលដៅនៃប្រកាសនេះ ថ្លៃដែលបានកំណត់ក្រោមគោលការណ៍ជំហោងដៃ ហៅថា “ថ្លៃជំហោងដៃ (Arm's Length Price)” ។
- ៧- ពាក្យ “ចំណូលដុល (Gross Incomes/Sales)” សំដៅដល់ចំណូលសរុបដែលបានមកពីសកម្មភាពអាជីវកម្មដោយពុំទាន់ដកអប្បហារ ការបង្វែរទំនិញត្រលប់មកវិញ ថ្លៃដើម និងចំណាយប្រតិបត្តិការ។
- ៨- ពាក្យ “កម្រិតចំណេញដុល (Gross Margin)” សំដៅដល់ផលធៀបរវាងចំណូលដុលក្រោយដកថ្លៃដើមនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យ និងចំណូលដុលនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យ ទាំងនោះ។
- ៩- ពាក្យ “ចំណូលដុលក្រោយដកថ្លៃដើម (Gross Profit)” សំដៅដល់ផលដករវាងចំណូលដុល និងថ្លៃដើម។
- ១០- ពាក្យ “កម្រិតចំណេញសុទ្ធ (Net Margin)” សំដៅដល់ផលធៀបរវាងចំណូលសុទ្ធ (ចំណូលដុលក្រោយដកថ្លៃដើមនិងក្រោយដកចំណាយប្រតិបត្តិការនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យ) និងចំណូលដុលនៃការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យទាំងនោះ។
- ១១- ពាក្យ “កម្រិតចំណេញលើថ្លៃដើម (Mark-Up)” សំដៅដល់ផលធៀបរវាងចំណូលដុលក្រោយដកថ្លៃដើមនិងថ្លៃដើម។
- ១២- ពាក្យ “ចំណេញនៅសល់ (Residual Profit)” សំដៅដល់ចំណេញដែលនៅសល់បន្ទាប់ពីការញែកចេញនូវចំណេញមូលដ្ឋានដែលជាចំណេញបានមកពីការផលិតឬចែកចាយទំនិញ ឬការផ្គត់ផ្គង់សេវា ដោយមិនគិតបញ្ចូលនូវចំណេញដែលទាក់ទិននឹងទ្រព្យអរូបិយផ្សេងៗ។

ជំពូកទី២

គោលការណ៍ទូទៅ

ប្រការ ៥.- ទិដ្ឋភាពទូទៅនៃការផ្ទេរថ្លៃ

ការផ្ទេរថ្លៃកើតមានឡើងលើរាល់ប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិន។ ប្រតិបត្តិការការផ្ទេរថ្លៃអាចបង្កអត្ថប្រយោជន៍ផ្សេងៗពីបុគ្គលទាក់ទិនមួយទៅបុគ្គលទាក់ទិនដទៃទៀត តាមរយៈការបង្កើនឬបន្ថយថ្លៃទំនិញ សេវា ឬទ្រព្យ ដែលបានផ្គត់ផ្គង់ ហើយដែលថ្លៃទំនិញ សេវា ឬទ្រព្យទាំងនោះមិនបានឆ្លុះបញ្ចាំងពីចរន្តតម្លៃទីផ្សារជាក់ស្តែងដូចប្រតិបត្តិការអាជីវកម្មក្នុងចំណោមសហគ្រាសឯករាជ្យទេ។ ដូចនេះដើម្បីធានានូវភាពសមស្របនៃការផ្ទេរថ្លៃក្នុងចំណោមបុគ្គលទាក់ទិន គោលនយោបាយ វិធីសាស្ត្រ និងឯកសារគាំទ្រក្នុងការអនុវត្តការផ្ទេរថ្លៃ ត្រូវបានប្រើប្រាស់និងប្រកាសដោយស្មោះត្រង់ត្រឹមត្រូវពីអ្នកជាប់ពន្ធ។

ប្រការ ៦.- បុព្វលក្ខខណ្ឌ

១- ដើម្បីបែងចែកចំណូលចំណាយឱ្យបានសមស្របតាមគោលការណ៍ដ៏ហោងដៃ បុព្វលក្ខខណ្ឌចាំបាច់តម្រូវឱ្យមានការវិភាគលើភាពដែលអាចជៀបបាន ដោយធ្វើការប្រៀបធៀបប្រតិបត្តិការមានការរៀបចំជាមួយនឹងប្រតិបត្តិការគ្មានការរៀបចំ។ ការប្រៀបធៀបនេះអាចអនុវត្តបាន ប្រសិនបើលក្ខខណ្ឌណាមួយក្នុងចំណោមលក្ខខណ្ឌទាំងពីរខាងក្រោមត្រូវបានបំពេញ៖

- ក- ប្រតិបត្តិការ ឬសហគ្រាសដែលបានធ្វើប្រតិបត្តិការ ដែលជាកម្មវត្ថុនៃការប្រៀបធៀប ពុំមានភាពខុសគ្នាដែលធ្វើឱ្យប៉ះពាល់ជាសារវ័ន្តលើថ្លៃទីផ្សារ ឬ
- ខ- ការធ្វើនិយ័តកម្មត្រឹមត្រូវសមហេតុផល អាចត្រូវបានធ្វើឡើងដើម្បីលុបបំបាត់ផលប៉ះពាល់ជាសារវ័ន្តនៃភាពខុសគ្នាទាំងនោះ។

២- ការវិភាគលើភាពដែលអាចជៀបបាន ត្រូវផ្តោតជាសំខាន់លើទំនាក់ទំនងពាណិជ្ជកម្មនិងហិរញ្ញវត្ថុក្នុងចំណោមបុគ្គលទាក់ទិន សកម្មភាពសេដ្ឋកិច្ច និងកត្តាផ្សេងៗ ដែលជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច រួមទាំងប្រតិបត្តិការដែលពាក់ព័ន្ធនឹងផលិតផលសំបុក ឬផលិតផលដែលមានបច្ចេកវិទ្យាខ្ពស់ ដូចជា សហវេរីកុំព្យូទ័រ ឬពាក់ព័ន្ធនឹងការប្រើប្រាស់សេវាដូចជា ការពិគ្រោះយោបល់ ឬវិស្វកម្ម ជាដើម។

ប្រការ ៧.- កត្តាកំណត់ភាពដែលអាចធ្វើប្រឆាំង

ក្រោមគោលការណ៍ដ៏ហោងដៃ ដើម្បីកំណត់ភាពដែលអាចជៀបបាន ត្រូវធ្វើការប្រៀបធៀបលក្ខខណ្ឌរវាងប្រតិបត្តិការមានការរៀបចំ និងប្រតិបត្តិការរបស់សហគ្រាសឯករាជ្យ។ ការប្រៀបធៀបចរិតលក្ខណៈដែលពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ត្រូវតែធ្វើឡើងយ៉ាងល្អិតល្អន់ដោយផ្អែកលើភាពប្រហាក់ប្រហែលឬដូច តាមរយៈកត្តាមួយចំនួនដូចខាងក្រោម៖

- ១- លក្ខខណ្ឌកិច្ចសន្យានៃប្រតិបត្តិការ ជាអាទិ៍មាន៖
 - ក- ការបែងចែកការទទួលខុសត្រូវ ហានិភ័យ និងអត្ថប្រយោជន៍ដែលបានកំណត់នៅក្នុងកិច្ចសន្យា
 - ខ- លក្ខខណ្ឌដែលជះឥទ្ធិពលទៅលើថ្លៃឬកម្រិតចំណេញដូចជា លក្ខខណ្ឌឥណទាន លក្ខខណ្ឌទូទាត់បរិមាណនៃការផ្គត់ផ្គង់ លក្ខខណ្ឌនៃការធានា ជាដើម
 - គ- ឥរិយាបថនៃការអនុវត្តកិច្ចសន្យារបស់បុគ្គលទាក់ទិនជៀបទៅនឹងការអនុវត្តរបស់សហគ្រាសឯករាជ្យ។ ក្នុងករណីដែលការអនុវត្តរបស់ភាគីពាក់ព័ន្ធខុសពីលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យា ការអនុវត្តជាក់ស្តែងត្រូវបានកំណត់ជាលក្ខខណ្ឌជំនួស។
- ២- ការវិភាគមុខងារបំពេញដោយភាគីនីមួយៗ ដើម្បីកំណត់នូវកម្រិតដែលអាចជៀបបាននៃប្រតិបត្តិការតាមរយៈការប្រៀបធៀប៖
 - ក- មុខងារតាមផ្នែកនីមួយៗ ជាអាទិ៍មាន ផ្នែកផលិត ផ្នែកទីផ្សារ ផ្នែកផ្សព្វផ្សាយ ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍ ផ្នែករចនាផលិតផល...
 - ខ- ទ្រព្យសកម្មដែលដាក់ឱ្យប្រើប្រាស់ (អគាររោងចក្រ យន្តបករណ៍...) ចរិតនៃទ្រព្យសកម្ម (អាយុកាលតម្លៃទីផ្សារ...) និងការប្រើប្រាស់ទ្រព្យអរូបិក និង

- គ- ហានិភ័យរបស់បុគ្គលទាក់ទិននីមួយៗ ជាអាទិ៍មាន ហានិភ័យទីផ្សារ ហានិភ័យហិរញ្ញវត្ថុរួមទាំង ហានិភ័យអត្រាប្តូរប្រាក់ ហានិភ័យទាក់ទិននឹងជោគជ័យឬបរាជ័យនៃការស្រាវជ្រាវនិងអភិវឌ្ឍ...។ ដើម្បី កំណត់ពី ហានិភ័យក្នុងចំណោមបុគ្គលទាក់ទិន ត្រូវពិនិត្យលើហានិភ័យសំខាន់ៗដែលបានបែងចែកក្នុង កិច្ចសន្យាដូចជា អ្នកទទួលបាននូវហានិភ័យ អ្នកគ្រប់គ្រងហានិភ័យ និងអ្នកមានលទ្ធភាពហិរញ្ញវត្ថុក្នុង ការប្រឈមជាមួយហានិភ័យ។
- ៣- លក្ខណៈនៃទ្រព្យ ឬសេវា តាមរយៈការប្រៀបធៀប៖
 - ក- ផលិតផល៖ ទ្រង់ទ្រាយ គុណភាព បរិមាណ...
 - ខ- សេវា៖ ចរិតនិងទំហំនៃការផ្គត់ផ្គង់... និង
 - គ- ទ្រព្យអរូបី៖ ទម្រង់នៃប្រតិបត្តិការ ប្រភេទទ្រព្យអរូបី... ។
- ៤- ស្ថានភាពសេដ្ឋកិច្ច តាមរយៈការប្រៀបធៀប៖
 - ក- ទីតាំងភូមិសាស្ត្រទីផ្សារ
 - ខ- ទំហំទីផ្សារ
 - គ- ទំនិញនិងសេវាដែលអាចជំនួសគ្នាបាន
 - ឃ- អន្តរាគមន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល (ការកំហិតលើថ្លៃ និងពេលវេលានៃប្រតិបត្តិការ...) ។
- ៥- យុទ្ធសាស្ត្រអាជីវកម្ម ជាអាទិ៍មាន៖
 - ក- នវានុវត្តន៍ (Innovation) និងការអភិវឌ្ឍផលិតផលថ្មី
 - ខ- កម្រិតនៃពិពិធកម្ម (Diversification)
 - គ- យុទ្ធសាស្ត្រវាយលុក ពង្រីក និងរក្សាទីផ្សារ
 - ឃ- បណ្តាញចែកចាយ
 - ង- ទំហំនិងទីតាំងទីផ្សារ...។

ប្រការ ៨.- រង្វង់ដៃហោងដៃ

រង្វង់ដៃហោងដៃ (Arm's Length Range) គឺជារង្វង់នៃគួលខុសត្រូវសាករហិរញ្ញវត្ថុពាក់ព័ន្ធ (ឧ. ថ្លៃ ឬ កម្រិតចំណេញ) ដែលទទួលបានពីការអនុវត្តវិធីសាស្ត្រផ្ទេរថ្លៃដូចមានចែងក្នុងប្រការ ៩ ដល់ប្រការ ១៤ នៃប្រកាស នេះ ដែលបានមកពីប្រតិបត្តិការគ្មានការរៀបចំអាចធៀបបានទៅនឹងប្រតិបត្តិការមានការរៀបចំ ដោយផ្អែកទៅលើ ការវិភាគលើភាពដែលអាចធៀបបាន ដូចមានចែងនៅក្នុងប្រការ ៧ នៃប្រកាសនេះ។

ប្រតិបត្តិការមានការរៀបចំនឹងមិនត្រូវបានធ្វើនិយ័តកម្មទេ ប្រសិនបើសូចនាករហិរញ្ញវត្ថុពាក់ព័ន្ធដែលបាន មកពីប្រតិបត្តិការមានការរៀបចំ ត្រូវបានធ្វើតេស្តតាមវិធីសាស្ត្រផ្ទេរថ្លៃត្រឹមត្រូវ ដែលស្ថិតនៅក្នុងរង្វង់ដៃហោងដៃ។ ផ្ទុយទៅវិញ សូចនាករហិរញ្ញវត្ថុនៅក្នុងប្រតិបត្តិការមានការរៀបចំដែលស្ថិតនៅក្បែររង្វង់ដៃហោងដៃ នឹងត្រូវធ្វើ និយ័តកម្មតាមមេដ្យានរបស់រង្វង់ដៃហោងដៃ។

ជំពូកទី៣

វិធីសាស្ត្រសម្រាប់បែងចែកចំណូលចំណាយក្នុងចំណោមបុគ្គលទាក់ទង

ប្រការ ៩.- វិធីសាស្ត្រសម្រាប់បែងចែកចំណូលចំណាយក្រោមគោលការណ៍ដំបូង

អនុលោមតាមមាត្រា ១៨ នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីបែងចែកចំណូលចំណាយក្នុងចំណោមបុគ្គលទាក់ទងក្រោមគោលការណ៍ដំបូង អ្នកជាប់ពន្ធអាចប្រើប្រាស់វិធីមួយឬច្រើនដូចខាងក្រោម៖

- ក- វិធីថ្លៃគ្មានការរៀបចំអាចធៀបបាន-ថតធី (Comparable Uncontrolled Price-CUP)
- ខ- វិធីថ្លៃផ្គត់ផ្គង់បន្ត-ថតធី (Resale Price Method-RPM)
- គ- វិធីបន្ថែមលើថ្លៃដើម-បថធី (Cost Plus Method-CPM)
- ឃ- វិធីកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ-កថធី (Transactional Net Margin Method-TNMM)
- ង- វិធីបែងចែកចំណេញ-ពូច (Profit Split Method-PS)

អ្នកជាប់ពន្ធត្រូវបានតម្រូវឱ្យរៀបចំ និងផ្តល់ភស្តុតាងនិងឯកសារគាំទ្រសម្រាប់វិធីដែលបានជ្រើសរើសយកមកប្រើ។ ក្នុងករណីចាំបាច់ រដ្ឋបាលសារពើពន្ធមានសិទ្ធិណែនាំនិងកំណត់ឱ្យអ្នកជាប់ពន្ធប្រើប្រាស់វិធីណាមួយដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់អ្នកជាប់ពន្ធ។

ប្រការ ១០.- វិធីថ្លៃគ្មានការរៀបចំអាចធៀបបាន (ថតធី)

១- វិធី ថតធី គឺជាការប្រៀបធៀបរវាងថ្លៃដែលត្រូវបានកំណត់លើការផ្ទេរទំនិញ សេវា ឬទ្រព្យ នៅក្នុងប្រតិបត្តិការមានការរៀបចំ ទៅនឹងថ្លៃដែលត្រូវបានកំណត់លើការផ្ទេរទំនិញ សេវា ឬទ្រព្យ នៅក្នុងប្រតិបត្តិការគ្មានការរៀបចំនៅក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា។ វិធីនេះសមស្របនៅក្នុងស្ថានភាពដែលទំនិញ សេវា ឬទ្រព្យ អាចប្រៀបធៀបគ្នាបាន ឬក្នុងស្ថានភាពដែលការធ្វើនិយ័តកម្មសមហេតុផលអាចត្រូវបានធ្វើឡើងដើម្បីបញ្ជាក់ថាថ្លៃទំនិញ សេវា ឬទ្រព្យទាំងនោះ មានឬគ្មានភាពសមស្រប។ ក្នុងករណី ទំនិញ សេវា ឬទ្រព្យ មានភាពខុសគ្នាជាសារវន្តដែលនាំឱ្យមិនអាចធ្វើនិយ័តកម្មបាន ឬមិនអាចផ្តល់នូវការវាស់វែងសមស្របសម្រាប់ការកំណត់ថ្លៃដំបូង វិធីផ្សេងទៀតអាចត្រូវបានយកមកប្រើប្រាស់។


២- ការវិភាគលើភាពដែលអាចធៀបបាន (Comparability Analysis)

- ក. ដើម្បីធ្វើការកំណត់ថ្លៃផ្ទេរ សហគ្រាសដែលប្រើប្រាស់វិធី ថតធី ជាដំបូងត្រូវកំណត់ឱ្យឃើញភាពខុសគ្នារវាងទំនិញឬសេវារបស់ខ្លួន ទៅនឹងទំនិញឬសេវារបស់សហគ្រាសឯករាជ្យ ហើយបន្ទាប់មកទៀតត្រូវកំណត់នូវភាពខុសគ្នាដែលមានផលប៉ះពាល់ជាសារវន្តនៅលើថ្លៃ។ ប្រសិនបើមានភាពខុសគ្នាជាសារវន្ត ត្រូវធ្វើនិយ័តកម្មឱ្យបានសមស្របទៅតាមថ្លៃទំនិញឬសេវា ដែលបានផ្គត់ផ្គង់ដោយសហគ្រាសឯករាជ្យ។
- ខ. ក្នុងការវិភាគលើភាពដែលអាចធៀបបាន នៅក្រោមវិធី ថតធី ត្រូវពិចារណាលើកត្តាមួយចំនួន ដូចខាងក្រោម៖
 - លក្ខណៈទំនិញ ដូចជាទ្រង់ទ្រាយ និងគុណភាព
 - ចរិត និងទីហ៊ុនសេវាដែលបានផ្គត់ផ្គង់

- ទំនិញដែលបានផ្គត់ផ្គង់ត្រូវបានប្រៀបធៀបនៅគ្រប់ចំណុចដូចគ្នានៃខ្សែចង្វាក់ផលិតកម្ម
- លក្ខណៈដោយឡែករបស់ផលិតផលក្រោមទម្រង់ជាទ្រព្យអរូបី ដូចជាម៉ាកពាណិជ្ជកម្ម គំនូរបង់ ជាដើម។ល។
- ទំហំនៃការផ្គត់ផ្គង់ ប្រសិនបើមានផលប៉ះពាល់ទៅលើថ្លៃ
- ពេលវេលានៃការផ្គត់ផ្គង់ ប្រសិនបើមានផលប៉ះពាល់ទៅលើថ្លៃដោយសារការប្រែប្រួលនៃរដូវកាល ឬការផ្លាស់ប្តូរដទៃទៀតនៃលក្ខខណ្ឌទីផ្សារ
- ចំណាយលើការដឹកជញ្ជូន ការវេចខ្ចប់ ការស្វែងរកទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងការធានា ប្រសិនបើចំណាយទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចសន្យា
- ទីកន្លែងផ្គត់ផ្គង់ទំនិញ ឬសេវាមានលក្ខខណ្ឌសេដ្ឋកិច្ចដូច ឬប្រហាក់ប្រហែលគ្នា
- កត្តាផ្សេងទៀតដែលប៉ះពាល់លើថ្លៃ។

ឧទាហរណ៍ទី ១ ÷

សហគ្រាស ក ជាសហគ្រាសដែលផ្គត់ផ្គង់ទំនិញ៧០% ទៅឱ្យបុគ្គលទាក់ទិននៅក្រៅប្រទេស (សហគ្រាស ខ) ក្នុងតម្លៃ ១០០ ០០០៛ ក្នុងមួយឯកតា។ ទន្ទឹមនឹងនោះ ទំនិញ៣០%ទៀត ត្រូវបានផ្គត់ផ្គង់ទៅឱ្យសហគ្រាស ឯករាជ្យក្នុងស្រុក (សហគ្រាស គ) ក្នុងតម្លៃ ១៥០ ០០០៛ ក្នុងមួយឯកតា។



សន្មតថា សហគ្រាស ក បានផ្គត់ផ្គង់ទៅឱ្យសហគ្រាស ខ និង សហគ្រាស គ នូវទំនិញដូចគ្នា។ ប្រតិបត្តិការរវាងសហគ្រាស ក និងសហគ្រាស គ អាចត្រូវបានចាត់ទុកជាមូលដ្ឋានប្រៀបធៀបផ្ទៃក្នុងសម្រាប់យកមកប្រើប្រាស់ជាប្រតិបត្តិការគ្មានការរៀបចំអាចធៀបបាន។ ប៉ុន្តែជាដំបូង ការវិភាគមុខងារនៅលើសហគ្រាស ក សហគ្រាស ខ និង សហគ្រាស គ ត្រូវតែធ្វើឡើង ដើម្បីរកឱ្យឃើញនូវភាពខុសគ្នាណាមួយដែលអាចមានផលប៉ះពាល់ជាសារវ័ន្តទៅលើថ្លៃទីផ្សារ។ ប្រសិនបើមានភាពខុសគ្នា ការធ្វើនិយ័តកម្មដែលត្រឹមត្រូវ និងសមហេតុផលត្រូវបានធ្វើឡើងដើម្បីលុបបំបាត់នូវភាពខុសគ្នាទាំងនោះ។ ក្នុងករណីដែលគ្មានភាពខុសគ្នាណាមួយដែលអាចប៉ះពាល់ជាសារវ័ន្តទៅលើថ្លៃទីផ្សារនោះទេ វិធី ថត៧. អាចត្រូវបានយកមកអនុវត្តដោយប្រើប្រាស់ប្រតិបត្តិការគ្មានការរៀបចំអាចធៀបបានផ្ទៃក្នុង សម្រាប់ការកំណត់ថ្លៃឯកតានៃទំនិញចំនួន ១៥០ ០០០៛ ដែលជាថ្លៃដំបូងដែរ។

ដូចនេះ ថ្លៃផ្ទេរចំនួន ១០០ ០០០៛ គួរត្រូវបានជំនួសដោយ ថ្លៃដំបូងដៃចំនួន ១៥០ ០០០៛។ ក្នុងករណីនេះ ចំណូលរបស់សហគ្រាស ក នឹងកើនឡើង បន្ទាប់ពីការទទួលស្គាល់ថ្លៃដំបូងដៃដែលខ្ពស់ជាងថ្លៃផ្ទេរដែលបានប្រើប្រាស់ដំបូង។ ការកើនឡើងចំណូលរបស់សហគ្រាស ក នឹងនាំឱ្យមានការប្រែប្រួលនូវកម្រិតចំណេញ ដូចមានបង្ហាញក្នុងតារាងខាងក្រោម÷

សហគ្រាស ក			
	មុននិយ័តកម្ម	និយ័តកម្ម	ក្រោយនិយ័តកម្ម
ចំណូលដុល	១០០ ០០០	៥០ ០០០	១៥០ ០០០
ថ្លៃដើម	(៧០ ០០០)		(៧០ ០០០)
ចំណូលដុលក្រោយដកថ្លៃដើម	៣០ ០០០		៨០ ០០០
ចំណាយប្រតិបត្តិការផ្សេងៗ	(២០ ០០០)		(២០ ០០០)
ចំណូលសុទ្ធ	១០ ០០០		៦០ ០០០

សរុបមកវិញ បន្ទាប់ពីអនុវត្តគោលការណ៍ដំណោះស្រាយ សហគ្រាស ក ត្រូវធ្វើនិយ័តកម្មមូលដ្ឋានគិតពន្ធចំនួន ៥០ ០០០៛ (៦០ ០០០ - ១០ ០០០)។ ទឹកប្រាក់ ៥០ ០០០៛ នេះ នឹងត្រូវយកទៅធ្វើនិយ័តកម្មលើចំណូលជាប់ពន្ធ និងពន្ធអាករពាក់ព័ន្ធដទៃទៀតជាធរមាន។

ក្នុងករណីមានការបញ្ចុះថ្លៃតាមបរិមាណផ្គត់ផ្គង់ដោយហេតុថាបរិមាណនៃការផ្គត់ផ្គង់ទៅឱ្យសហគ្រាស ខ និងសហគ្រាស ក មិនដូចគ្នា សហគ្រាស ក ត្រូវធ្វើនិយ័តកម្មដូចដែលបានអនុវត្តជាទូទៅនៅក្នុងឧស្សាហកម្ម ដើម្បី កែតម្រូវលើការបញ្ចុះថ្លៃនោះ។ សន្មតថា សហគ្រាស ក ជាធម្មតាផ្តល់ការបញ្ចុះថ្លៃ ១០% សម្រាប់ការផ្គត់ផ្គង់ក្នុង បរិមាណលើសពី ៥០% នៃទំនិញរបស់ខ្លួន។ ដូចនេះ ថ្លៃ ១០០ ០០០៛ ក្នុងមួយឯកតា ដែលផ្គត់ផ្គង់ឱ្យសហគ្រាស ខ គួរត្រូវបានធ្វើនិយ័តកម្មដូចខាងក្រោម៖

ថ្លៃទីផ្សារ	១៥០ ០០០៛
ដកៈ ការបញ្ចុះថ្លៃ ១០ %	(១៥ ០០០៛)
ថ្លៃផ្ទេរ	១៣៥ ០០០៛

ប៉ុន្តែ ថ្លៃផ្ទេរដែលសហគ្រាស ក ផ្គត់ផ្គង់ទៅឱ្យសហគ្រាស ខ គឺ ១០០ ០០០៛។ ហេតុនេះ ទោះបីជាភាពខុសគ្នាដែលមានផលប៉ះពាល់ជាសារវន្តទៅលើថ្លៃទីផ្សារត្រូវបានធ្វើនិយ័តកម្មដោយជឿជាក់និងសមហេតុផលក៏ដោយ ការអនុវត្តវិធី ថតធ. បង្ហាញថា ថ្លៃផ្ទេរ ១០០ ០០០៛ គឺនៅតាមដងថ្លៃដំណោះស្រាយដែលបានធ្វើនិយ័តកម្ម ១៣៥ ០០០៛។ ដូចនេះ ថ្លៃផ្ទេរដែលសហគ្រាស ក ផ្គត់ផ្គង់ទៅឱ្យសហគ្រាស ខ ១០០ ០០០៛ គួរត្រូវបានជំនួសដោយថ្លៃ ដំណោះស្រាយ ១៣៥ ០០០៛។ ក្នុងករណីនេះ ចំណូលរបស់សហគ្រាស ក នឹងកើនឡើងបន្ទាប់ពីការទទួលស្គាល់នូវថ្លៃ ដែលត្រូវបានធ្វើនិយ័តកម្ម និងខ្ពស់ជាងថ្លៃផ្ទេរដែលបានប្រើប្រាស់ដំបូង។ ការកើនឡើងចំណូលរបស់សហគ្រាស ក នឹងនាំឱ្យមានការប្រែប្រួលនូវចំណូលសុទ្ធ ដូចមានបង្ហាញក្នុងតារាងខាងក្រោម៖

សហគ្រាស ក			
	មុននិយ័តកម្ម	និយ័តកម្ម	ក្រោយនិយ័តកម្ម
ចំណូលដុល	១០០ ០០០	៣៥ ០០០	១៣៥ ០០០
ថ្លៃដើម	(៧០ ០០០)		(៧០ ០០០)
ចំណូលដុលក្រោយដកថ្លៃដើម	៣០ ០០០		៦៥ ០០០
ចំណាយប្រតិបត្តិការផ្សេងៗ	(២០ ០០០)		(២០ ០០០)
ចំណូលសុទ្ធ	១០ ០០០		៤៥ ០០០

សរុបមកវិញ បន្ទាប់ពីអនុវត្តគោលការណ៍ជំហោងដៃ សហគ្រាស គ ត្រូវធ្វើនិយ័តកម្មមូលដ្ឋានគិតពន្ធចំនួន ៣៥ ០០០៛ (៤៥ ០០០ - ១០ ០០០)។ ទឹកប្រាក់ ៣៥ ០០០៛ នេះ នឹងត្រូវយកទៅធ្វើនិយ័តកម្មលើចំណូលជាប់ពន្ធ និងពន្ធអាករពាក់ព័ន្ធដទៃទៀតជាធរមាន។

ប្រការ ១១.- វិធីវែងផ្គត់ផ្គង់បន្ត (វេជប)

១- វិធី វេជប. ជាការប្រៀបធៀបរវាងកម្រិតចំណេញដុលនៃការផ្គត់ផ្គង់បន្តនូវទំនិញក្នុងប្រតិបត្តិការមានការ រៀបចំជាមួយនឹងកម្រិតចំណេញដុលក្នុងប្រតិបត្តិការគ្មានការរៀបចំអាចធៀបបាន។ ជាទូទៅ វិធី វេជប. ជាវិធី សមរម្យបំផុតសម្រាប់ប្រតិបត្តិការដែលទាក់ទិននឹងមុខងារផ្គត់ផ្គង់ឬមុខងារចែកចាយដែលពុំប្រឈមនឹងហានិភ័យ ខ្ពស់ ឬមិនពាក់ព័ន្ធនឹងប្រតិបត្តិការផ្គត់ផ្គង់ទ្រព្យអរូបីឬបញ្ចូលក្នុងក្រុមហ៊ុននិងមានតម្លៃខ្ពស់។ អត្ថប្រយោជន៍ជាចម្បងនៃ វិធីនេះផ្នែក សំខាន់លើតម្លៃបន្ថែម ឬការបំប្លែងដែលអ្នកផ្គត់ផ្គង់បន្តបានធ្វើឡើងមុនពេលផ្គត់ផ្គង់បន្ត។ វិធីនេះពិបាក និងអនុវត្ត ប្រសិនបើទំនិញត្រូវបានឆ្លងកាត់ច្រើនដំណាក់កាលនិងមានគម្លាតពេលវេលា (ក្នុងករណីស្ថានភាពទីផ្សារ អាចមានការប្រែប្រួល) មុនពេលដែលទំនិញត្រូវបានផ្គត់ផ្គង់ ឬនៅពេលដែលអ្នកផ្គត់ផ្គង់បន្ត បានបន្ថែមជាដុំកំរិតឬ បង្កើតទ្រព្យអរូបីភ្ជាប់ទៅនឹងទំនិញនោះ។

$$\text{ថ្លៃជំហោងដៃ} = \text{ថ្លៃផ្គត់ផ្គង់បន្ត} - (\text{ថ្លៃផ្គត់ផ្គង់បន្ត} \times \text{កម្រិតចំណេញដុល})$$
$$\text{ដែល} \div \text{កម្រិតចំណេញដុល} = \frac{\text{តម្លៃផ្គត់ផ្គង់} - \text{តម្លៃទំនិញ}}{\text{តម្លៃផ្គត់ផ្គង់}} = \frac{\text{ចំណូលដុលក្រោយដកថ្លៃដើម}}{\text{តម្លៃផ្គត់ផ្គង់}}$$

* កម្រិតចំណេញដុលលើការផ្គត់ផ្គង់បន្ត ត្រូវតែប្រៀបធៀបទៅនឹងកម្រិតចំណេញដុលទទួលបានដោយ សហគមន៍អាចប្រៀបធៀបបាន និងមានមុខងារ ហានិភ័យ និងទ្រព្យប្រហាក់ប្រហែលគ្នា។

ចំណុចចាប់ផ្តើមនៃវិធី វេជប. ជាថ្លៃនៃទំនិញដែលអ្នកផ្គត់ផ្គង់បន្ត ទិញពីបុគ្គលទាក់ទិន ហើយផ្គត់ផ្គង់បន្តទៅ ឱ្យសហគ្រាសឯករាជ្យ។ ថ្លៃផ្គត់ផ្គង់បន្តនេះ អាចធ្វើឱ្យអ្នកផ្គត់ផ្គង់បន្តមានកម្រិតចំណេញដុលមួយ ដែលអាចទូទាត់ ចំណាយថ្លៃផ្គត់ផ្គង់ និងចំណាយប្រតិបត្តិការ ព្រមទាំងមុខងារផ្សេងៗទៀត (ដោយគិតបញ្ចូលទាំងទ្រព្យសកម្មដែល ប្រើប្រាស់ និងហានិភ័យប្រឈម) ដើម្បីទទួលបានចំណូលសុទ្ធសមរម្យ។ ថ្លៃជំហោងដៃនៃប្រតិបត្តិការរវាងបុគ្គល ទាក់ទិន ត្រូវបានកំណត់ដោយយកថ្លៃផ្គត់ផ្គង់បន្តដកចំណូលដុលក្រោយដកថ្លៃដើម។ វិធីគណនាកម្រិតចំណេញ ដុលត្រូវបានបង្ហាញដូចខាងក្រោម ៖

ចំណុចសំខាន់នៃរូបមន្តខាងលើ ស្ថិតនៅលើកម្រិតចំណេញដុលនៃការផ្គត់ផ្គង់បន្ត។ កម្រិតចំណេញដុល នេះ បានមកពីការប្រៀបធៀបផ្ទៃក្នុង ដែលជាប្រតិបត្តិការរបស់អ្នកផ្គត់ផ្គង់បន្ត (ពាក់ព័ន្ធប្រតិបត្តិការមានការរៀបចំ) ទៅឱ្យសហគ្រាសឯករាជ្យ។ ក្នុងករណីដែលគ្មានប្រតិបត្តិការអាចធៀបបាន កម្រិតចំណេញដុលនៃការផ្គត់ផ្គង់បន្ត អាចត្រូវបានកំណត់ពីការផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់បន្តផ្សេងទៀតក្នុងទីផ្សារដូចគ្នា។ កម្រិតចំណេញដុលនៃការផ្គត់ ផ្គង់បន្តអាចប្រែប្រួលទៅតាមតម្លៃបន្ថែមដែលអ្នកផ្គត់ផ្គង់បន្តបានធ្វើឡើងមុននឹងផ្គត់ផ្គង់បន្តផលិតផល។


២- ការវិភាគលើភាពដែលអាចធៀបបាន

ដើម្បីវិភាគលើភាពដែលអាចធៀបបាន ត្រូវពិចារណាលើកត្តាមួយចំនួនដែលជះឥទ្ធិពលលើកម្រិតចំណេញ ដុលនៃការផ្គត់ផ្គង់បន្ត ជាអាទិ៍មាន៖

- ក- មុខងារ ឬកម្រិតសកម្មភាពធ្វើឡើងដោយអ្នកផ្គត់ផ្គង់បន្ត និងហានិភ័យដែលមាន (អ្នកផ្គត់ផ្គង់បន្តគ្រាន់តែជាភ្នាក់ងារបញ្ជូនបន្ត ឬក៏ជាអ្នកចែកចាយដែលទទួលខុសត្រូវស្វែងរកទីផ្សារនិងផ្សព្វផ្សាយផលិតផល ដោយប្រឈមមុខនឹងហានិភ័យនៃការបាត់បង់ធនធានផ្ទាល់ខ្លួន)
- ខ- ការប្រើប្រាស់ទ្រព្យសកម្មប្រហាក់ប្រហែល ទាំងក្នុងប្រតិបត្តិការមានការរៀបចំនិងប្រតិបត្តិការគ្មានការរៀបចំ
- គ- ភាពប្រហាក់ប្រហែលគ្នានៃផលិតផលនៅតែមានភាពចាំបាច់នៅពេលដែលមានប្រតិបត្តិការទាក់ទិននឹងទ្រព្យអរូបីដែលមានឯកលក្ខណៈនិងមានតម្លៃខ្ពស់
- ឃ- ភាពខុសគ្នាក្នុងការគ្រប់គ្រងអាជីវកម្មដែលអាចជះឥទ្ធិពលលើកម្រិតចំណេញ ប្រសិនបើអត្រាកម្រិតចំណេញផ្គត់ផ្គង់បន្តគឺជាអត្រាដែលប្រើប្រាស់ដោយសហគ្រាសឯករាជ្យក្នុងប្រតិបត្តិការអាចធៀបបាន
- ង- ចន្លោះពេលពីការទិញប្លង់រហូតដល់ការផ្គត់ផ្គង់បន្តផលិតផល ប្រសិនបើមានរយៈពេលវែងដែលអាចបណ្តាលឱ្យទីផ្សារ អត្រាប្តូរប្រាក់ និងថ្លៃដើម... មានការប្រែប្រួល
- ច- សិទ្ធិផ្តាច់មុខឬមិនផ្តាច់មុខក្នុងការផ្គត់ផ្គង់បន្តនូវផលិតផល
- ឆ- ភាពខុសគ្នានៅក្នុងការអនុវត្តគណនេយ្យ ដែលទាមទារឱ្យមានការធ្វើនិយ័តកម្ម ដើម្បីធានានូវភាពដូចគ្នានៃសមាសធាតុថ្លៃដើម ដែលយកទៅប្រើប្រាស់ដើម្បីគណនាកម្រិតចំណេញដុល ក្នុងប្រតិបត្តិការមានការរៀបចំ និងប្រតិបត្តិការគ្មានការរៀបចំ
- ជ- កត្តាផ្សេងទៀត ដែលប៉ះពាល់លើកម្រិតចំណេញដុល។

ឧទាហរណ៍ទី២ ÷

- សហគ្រាស ក ជាសហគ្រាសពហុជាតិផលិតផលមានគុណភាពខ្ពស់ ដែលមានទីតាំងនៅបរទេស។
- សហគ្រាស ខ ជាសហគ្រាសបុត្រសម្ព័ន្ធនៅកម្ពុជានៃសហគ្រាសពហុជាតិ ក។
- សហគ្រាស គ ជាក្រុមហ៊ុនឯករាជ្យនៅកម្ពុជា។
- សហគ្រាស ឃ ជាអ្នកចែកចាយបន្តឯករាជ្យទៅឱ្យអតិថិជននៅក្នុងប្រទេសកម្ពុជា។
- សហគ្រាស ខ បានទិញផលិតផលដែលមានគុណភាពខ្ពស់ពីសហគ្រាស ក ក្នុងតម្លៃ ៧ ៦០០\$ ក្នុងមួយឯកតា។ ហើយផ្គត់ផ្គង់បន្តទៅសហគ្រាស គ ក្នុងតម្លៃ ៨ ០០០\$ ក្នុង ១ ឯកតា។
- សហគ្រាស ឃ បានផ្គត់ផ្គង់បន្តនូវផលិតផលដែលអាចធៀបគ្នាបានក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា ទៅនឹងការផ្គត់ផ្គង់របស់សហគ្រាស ខ និងទទួលបានកម្រិតចំណេញដុល ១០ ភាគរយ។



Handwritten signature

Handwritten mark

ឧទាហរណ៍ទី ២ បានបង្ហាញនូវភាពខុសគ្នានៃផលិតផលនៅពេលធ្វើការប្រៀបធៀបរវាងប្រតិបត្តិការមានការរៀបចំនិងប្រតិបត្តិការគ្មានការរៀបចំ ប៉ុន្តែវាមិនប៉ះពាល់ជាសារវន្តទៅលើការអនុវត្តវិធីខាងលើទេដោយសារចំណុចសំខាន់នៃការប្រៀបធៀបផ្ដោតទៅលើកម្រិតចំណេញដុល។ សហគ្រាស ខ និង សហគ្រាស ឃ មានមុខងារជាអ្នកផ្គត់ផ្គង់បន្តក្នុងទីផ្សារតែមួយ និងស្ថិតនៅក្នុងដំណាក់កាលនៃខ្សែចង្វាក់តម្លៃដូចគ្នាដែលនាំឱ្យកម្រិតចំណេញដុលលើការផ្គត់ផ្គង់បន្ត ១០% របស់សហគ្រាស ឃ អាចត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់ថ្លៃក្រោមគោលការណ៍ដំហែងដៃចំពោះការទិញដំបូងរបស់សហគ្រាស ខ ពីសហគ្រាស ក។

ដូចនេះកម្រិតចំណេញដុលរបស់សហគ្រាស ខ ៥% [(៨ ០០០ - ៧ ៦០០)/៨ ០០០] ត្រូវបានកែតម្រូវទៅអត្រា ១០% ហើយនិយ័តកម្មនេះត្រូវធ្វើឡើងលើថ្លៃផ្ទេរ ៧ ៦០០ក្នុងមួយឯកតា។ ចំពោះសហគ្រាស ខ ដើម្បីទទួលបានកម្រិតចំណេញដុល ១០% ថ្លៃផ្ទេរត្រូវបន្ថយមកត្រឹម ៧ ២០០ ដោយអនុវត្តថ្លៃដំហែងដៃតាមរូបមន្តដូចខាងក្រោម៖

ថ្លៃដំហែងដៃនៃផលិតផលបានទិញ	= ៨ ០០០ - (៨ ០០០ x ១០%) = ៧ ២០០
---------------------------	---------------------------------

តាមការគណនាខាងលើ ថ្លៃផ្ទេរដំបូងរបស់សហគ្រាស ខ ៧ ៦០០ ដែលមានកម្រិតចំណេញដុល ៥% ត្រូវបានថយមកនៅត្រឹម ៧ ២០០ ហើយមានកម្រិតចំណេញដុល ១០% ដូចសហគ្រាស ឃ ដែលជា សហគ្រាសឯករាជ្យដែរ។ ការថយចុះនៃថ្លៃដើម ធ្វើឱ្យប៉ះពាល់ដល់កម្រិតចំណេញដុលនៃសហគ្រាស ខ ដូចមានបង្ហាញក្នុងតារាងខាងក្រោម៖

សហគ្រាស ខ			
	មុននិយ័តកម្ម	និយ័តកម្ម	ក្រោយនិយ័តកម្ម
ចំណូលដុល	៨ ០០០		៨ ០០០
ថ្លៃដើម	(៧ ៦០០)	៤០០	(៧ ២០០)
ចំណូលដុលក្រោយដកថ្លៃដើម	៤០០		៨០០
កម្រិតចំណេញដុល	៤០០/៨០០០ = ៥%		៨០០/៨០០០=១០%


សរុបមកវិញ បន្ទាប់ពីអនុវត្តគោលការណ៍ដំហែងដៃ សហគ្រាស ខ ត្រូវធ្វើនិយ័តកម្មមូលដ្ឋានគិតពន្ធចំនួន ៤០០ (៧ ៦០០ - ៧ ២០០)។ ទឹកប្រាក់ ៤០០ នឹងត្រូវយកទៅធ្វើនិយ័តកម្មលើចំណូលជាប់ពន្ធ និងពន្ធអាករពាក់ព័ន្ធដទៃទៀតជាធរមាន។

ប្រការ ១២... វិធីបន្ថែមលើថ្លៃដើម (បថជ)

១- វិធី បថជ. គឺជាការប្រៀបធៀបកម្រិតចំណេញលើថ្លៃដើមដែលកើតឡើងដោយផ្ទាល់ និងដោយប្រយោលចំពោះការផ្គត់ផ្គង់ទំនិញ សេវា ឬទ្រព្យ នៅក្នុងប្រតិបត្តិការមានការរៀបចំ និងប្រតិបត្តិការគ្មានការរៀបចំ។

ជាទូទៅ វិធី បថជ. ត្រូវបានប្រើប្រាស់ក្នុងករណី៖

- ផលិតផលពាក់កណ្តាលសម្រេចត្រូវបានផ្គត់ផ្គង់រវាងបុគ្គលទាក់ទិន



- នៅពេលសហគ្រាស បានសម្រេចចុះកិច្ចព្រមព្រៀងប្រើប្រាស់ទ្រព្យសម្បត្តិ
- នៅពេលផលិតករ គឺជាផលិតករចុះកិច្ចសន្យា
- នៅពេលប្រតិបត្តិការមានការរៀបចំ គឺជាការផ្គត់ផ្គង់សេវា។

ដើម្បីគណនាកម្រិតចំណេញលើថ្លៃដើម ត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖

ក. ចំណុចចាប់ផ្តើមនៅក្នុងវិធី បថដ. គឺថ្លៃដើមរបស់អ្នកផ្គត់ផ្គង់។ ដើម្បីគណនាកម្រិតចំណេញដែលអ្នកផ្គត់ផ្គង់ទទួលបានពីអ្នកទិញ ត្រូវយកថ្លៃដើមបន្ថែមនូវកម្រិតចំណេញលើថ្លៃដើមដែលសមស្រប។ គោលការណ៍ជំហោងដៃ តម្រូវឱ្យធ្វើការប្រៀបធៀបកម្រិតចំណេញលើថ្លៃដើមនៃប្រតិបត្តិការមានការរៀបចំទៅនឹងកម្រិតចំណេញលើថ្លៃដើមនៃប្រតិបត្តិការគ្មានការរៀបចំដែលអាចធៀបបាន។ ដូចនេះ កម្រិតចំណេញលើថ្លៃដើមនៃប្រតិបត្តិការគ្មានការរៀបចំនឹងត្រូវបានយកមកប្រើប្រាស់ជាមូលដ្ឋានដើម្បីធ្វើនិយ័តកម្មកម្រិតចំណេញលើថ្លៃដើមនៃប្រតិបត្តិការមានការរៀបចំ។

រូបមន្តគណនាថ្លៃជំហោងដៃ៖

$$\text{ថ្លៃជំហោងដៃ} = \text{ថ្លៃដើម} + (\text{ថ្លៃដើម} \times \text{កម្រិតចំណេញលើថ្លៃដើម})$$

$$\text{ដែល៖ កម្រិតចំណេញលើថ្លៃដើម} = \frac{\text{ចំណូលដុល} - \text{ថ្លៃដើម}}{\text{ថ្លៃដើម}} = \frac{\text{ចំណូលដុលក្រោយដកថ្លៃដើម}}{\text{ថ្លៃដើម}}$$


ខ. ដើម្បីធ្វើនិយ័តកម្មលើថ្លៃដើម ត្រូវពិចារណាលើធាតុផ្សំរបស់ថ្លៃដើមនោះ។ វិធីកំណត់ថ្លៃដើមនិងគោលនយោបាយគណនេយ្យត្រូវតែមានសង្គតិភាព និងអាចប្រៀបធៀបបានពីការិយបរិច្ឆេទមួយទៅការិយបរិច្ឆេទមួយទៀត រវាងប្រតិបត្តិការមានការរៀបចំ និងប្រតិបត្តិការគ្មានការរៀបចំ។ ថ្លៃដើមនៅក្នុងវិធីបថដ. គឺជាទឹកប្រាក់សរុបនៃថ្លៃដើមផ្ទាល់ និងថ្លៃដើមប្រយោលនៃផលិតកម្ម ឬការផ្គត់ផ្គង់។ ជាទូទៅបន្ទុកចំណាយហិរញ្ញវត្ថុមិនត្រូវបានគិតបញ្ចូលក្នុងមូលដ្ឋានថ្លៃដើមទេ។ ការបញ្ចូលចំណាយផ្សេងទៀតទៅក្នុងថ្លៃដើមត្រូវតែមានហេតុផលសមរម្យ ហើយអាចត្រូវបានយកមកពិចារណាតែក្នុងករណីដែលចំណាយទាំងនោះ ធ្វើឱ្យការប៉ាន់ស្មានកម្រិតចំណេញលើថ្លៃដើមកាន់តែសុក្រិត ដោយប្រៀបធៀបទៅនឹងចំណាយក្នុងថ្លៃដើមនៃប្រតិបត្តិការអាចធៀបបាន។

២- ការវិភាគលើភាពដែលអាចធៀបបាន

នៅពេលអនុវត្តវិធី បថដ. ចាំបាច់ត្រូវមានការវិភាគលើភាពដែលអាចធៀបបាននៃមុខងារ ហានិភ័យលក្ខខណ្ឌនៃកិច្ចសន្យា ស្ថានភាពទីផ្សារ និងយុទ្ធសាស្ត្រអាជីវកម្ម ព្រមទាំងនិយ័តកម្មផ្សេងៗដែលបានធ្វើ ដើម្បីលុបបំបាត់ផលប៉ះពាល់នៃភាពខុសគ្នាលើកត្តានានាដូចមានចែងក្នុងប្រការ ៧ នៃប្រកាសនេះ រវាងប្រតិបត្តិការមានការរៀបចំនិងប្រតិបត្តិការគ្មានការរៀបចំ ។ ដូចគ្នាទៅនឹងវិធី ថជប.ដែរ វិធី បថដ. មានការធ្វើនិយ័តកម្មលើភាពខុសគ្នានៃផលិតផលតិចជាង បើប្រៀបធៀបទៅនឹងវិធី ថគជ. ។

ឧទាហរណ៍ទី ៣ ៖

សហគ្រាស គ ជាសហគ្រាសបុត្រសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាដែលសហគ្រាស ក ដែលជាសហគ្រាស ពហុជាតិនៅបរទេស។ សហគ្រាស គ ជាអ្នកផលិតសមាសភាគត្រៀងអគ្គិសនីជាពិសេសតាមការតម្រូវរបស់ សហគ្រាស ក។ សហគ្រាស គ ទិញវត្ថុធាតុដើមប្រើប្រាស់សម្រាប់ផលិតសមាសភាគត្រៀងអគ្គិសនីពីសហគ្រាស ឃ ក្នុងតម្លៃ ២ ០០០\$ ក្នុងមួយឯកតា។ ថ្លៃដើមសរុបនៃសមាសភាគដែលផ្គត់ផ្គង់ទៅឱ្យសហគ្រាស ក ក្នុង មួយឯកតាថ្លៃ ៨ ០០០\$។ សហគ្រាស គ ផ្គត់ផ្គង់សមាសភាគត្រៀងអគ្គិសនីទៅឱ្យសហគ្រាស ក ក្នុងតម្លៃ ១០ ០០០ \$ ក្នុងមួយឯកតា។



សហគ្រាស គ		
ចំណូលដុល		១០ ០០០
ការទិញ	២ ០០០	
ចំណាយផលិតកម្ម	៥ ០០០	
ចំណាយផ្សេងៗក្នុងផលិតកម្ម	១ ០០០	
ថ្លៃដើមសរុប		(៨ ០០០)
ចំណូលដុលក្រោយដកថ្លៃដើម		២ ០០០

តាមឧទាហរណ៍ខាងលើ ការកំណត់ថ្លៃសមាសភាគត្រៀងអគ្គិសនីដោយវិធី ថតផ. មិនអាចធ្វើបាន ព្រោះ គ្មានប្រតិបត្តិការផ្ទៃក្នុងដែលអាចធៀបបាន (internal comparable transactions)។ សមាសភាគត្រៀងអគ្គិសនី ត្រូវបានផលិតទៅតាមការបញ្ជាទិញពិសេស ដែលនាំឱ្យលំបាកក្នុងការស្វែងរកព័ត៌មាននៃប្រតិបត្តិការអាចធៀបបាន ដើម្បីយកមកប្រើប្រាស់។ ដូចនេះ ត្រូវស្វែងរកទិន្នន័យពាណិជ្ជកម្ម (Commercial databases) របស់សហគ្រាស ឯករាជ្យដែលមានប្រតិបត្តិការអាចធៀបបានក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នាយកមកប្រើប្រាស់។ ខាងក្រោម នេះគឺជាកម្រិតចំណេញបន្ថែមលើថ្លៃដើមដែលបានគណនាចេញពីព័ត៌មានហិរញ្ញវត្ថុរបស់សហគ្រាសដែលអាច ប្រៀបធៀបបានចំនួន ៥ ៖

សហគ្រាសដែលអាចប្រៀបធៀបបាន	កម្រិតចំណេញបន្ថែមលើថ្លៃដើម
សហគ្រាសទី ១	២៨%
សហគ្រាសទី ២	៣១%
សហគ្រាសទី ៣	៣៥%
សហគ្រាសទី ៤	៣៧%
សហគ្រាសទី ៥	៤០%

Handwritten signature

Handwritten mark

ក្នុងករណីនេះ រង្វង់ដំហែងដែ (ដូចបានបង្ហាញនៅក្នុងប្រការ ៨ នៃប្រកាសនេះ) នៃកម្រិតចំណេញបន្ថែមលើថ្លៃដើមប្រែប្រួលពី ចន្លោះ ២៨% ទៅ ៤០% ដែលនាំឱ្យមានមេដ្យាន ៣៥% ។

សហគ្រាស គ មានកម្រិតចំណេញបន្ថែមលើថ្លៃដើម ២៥% (២ ០០០/៨ ០០០=២៥%)។ កម្រិតចំណេញបន្ថែមលើថ្លៃដើមអាចធៀបបានរបស់សហគ្រាសដែលមានមុខងារ ហានិភ័យ និងទ្រព្យសកម្មប្រហាក់ប្រហែលគ្នាអាចត្រូវបានយកមកប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់ថ្លៃដំហែងដែ។ ដោយសារកម្រិតចំណេញបន្ថែមលើថ្លៃដើមនៃថ្លៃដំហែងដែស្មើនឹង ៣៥% ដូចនេះ ថ្លៃដំហែងដែរបស់សហគ្រាសភាគគ្រឿងអគ្គិសនីដែលសហគ្រាស គ បានផ្គត់ផ្គង់ឱ្យសហគ្រាស គ ត្រូវបានកំណត់ដូចខាងក្រោម៖

ថ្លៃដំហែងដែនៃការលក់សមាសភាគអគ្គិសនី	=៨ ០០០+(៨ ០០០x ៣៥%) =៨ ០០០+ ២ ៨០០= ១០ ៨០០ ៛ ជំនួសឱ្យ ១០ ០០០ ៛
------------------------------------	--


សរុបមកវិញ ក្រោយពីបានអនុវត្តគោលការណ៍ថ្លៃដំហែងដែ សហគ្រាស គ ត្រូវធ្វើនិយ័តកម្មទៅលើមូលដ្ឋានគិតពន្ធចំនួន ៨០០៛(១០ ៨០០- ១០ ០០០)។ ទឹកប្រាក់ចំនួន ៨០០ ៛ នឹងត្រូវយកទៅធ្វើនិយ័តកម្មលើចំណូលជាប់ពន្ធ និងពន្ធអាករពាក់ព័ន្ធដទៃទៀតជាធរមាន។

ប្រការ ១៣.- វិធីកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ (កថស)

វិធី កថស. មានលក្ខណៈស្រដៀងនឹងវិធី បថជ. និង វិធី ថជប. ដោយសារការប្រើប្រាស់គោលការណ៍កម្រិតចំណេញ។ វិធី កថស.តម្រូវឱ្យធ្វើការប្រៀបធៀបកម្រិតចំណេញសុទ្ធដែលសហគ្រាសសម្រេចបានក្នុងប្រតិបត្តិការមានការរៀបចំ នឹងកម្រិតចំណេញសុទ្ធដែលសហគ្រាសសម្រេចបានពីប្រតិបត្តិការគ្មានការរៀបចំដោយផ្អែកលើមូលដ្ឋានដូចគ្នា (ឧ. ថ្លៃដើម ទ្រព្យសកម្ម ការផ្គត់ផ្គង់)។ ការវិភាគលើភាពដែលអាចធៀបបាន (រួមទាំងការវិភាគមុខងារ) ដែលចាត់ទុកថាធ្វើឡើងបានសមស្រប ត្រូវផ្អែកលើព័ត៌មានដែលពាក់ព័ន្ធនឹងកត្តាកំណត់ភាពដែលអាចធៀបបានដូចមានចែងក្នុងប្រការ ៧ នៃប្រកាសនេះ ដែលប្រមូលបានពីភាគីពាក់ព័ន្ធនានាក្នុងប្រតិបត្តិការមានការរៀបចំ។

ឧទាហរណ៍ទី ៤ ៖

សហគ្រាស គ ជាសហគ្រាសបង្កើតនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងជាបុត្រសម្ព័ន្ធនៃសហគ្រាស ខ ដែលមានទីតាំងនៅបរទេស។ សហគ្រាស ខ ផលិតកុំព្យូទ័រផ្គត់ផ្គង់ឱ្យសហគ្រាស គ និងផ្គត់ផ្គង់ឱ្យអ្នកចែកចាយជាបុគ្គលទាក់ទិននៅតាមប្រទេសនានា។ កុំព្យូទ័រដែលចែកចាយដោយសហគ្រាស គ មានម៉ាកពាណិជ្ជកម្ម (Trademark) ដែលជាកម្មសិទ្ធិរបស់សហគ្រាស ខ។ ក្រៅពីការផ្គត់ផ្គង់កុំព្យូទ័រ សហគ្រាស គ ក៏ផ្តល់ផងដែរនូវសេវាផ្នែកបច្ចេកទេសដល់អតិថិជន។



របាយការណ៍លទ្ធផលរបស់សហគ្រាស ក មានដូចខាងក្រោម៖

បរិយាយ	ទឹកប្រាក់មុននិយ័តកម្ម
ចំណូលពីការផ្គត់ផ្គង់	១០០ ០០០
ថ្លៃដើមទំនិញ	(៩០ ០០០)
ចំណូលមូលក្រោយដកថ្លៃដើម	១០ ០០០
ចំណាយប្រតិបត្តិការផ្សេងៗ	(១៥ ០០០)
ចំណូលសុទ្ធ	(៥ ០០០)
កម្រិតចំណេញសុទ្ធ	(៥%)

សន្មតថាវិធី ថតផ. ឬវិធី ថផប. មិនអាចយកមកអនុវត្តបានដោយមូលហេតុ (១) ពុំមានផលិតផលស្រដៀង ឬគ្មាននិយ័តកម្មដែលអាចជឿទុកចិត្តណាមួយអាចធ្វើឡើងបាន ដើម្បីកែតម្រូវភាពខុសគ្នារវាងផលិតផលទាំងនោះទេ (២) ពុំអាចវាស់វែងកម្រិតចំណេញសុទ្ធដែលអាចធៀបបាន ដោយសហគ្រាសឯករាជ្យនីមួយៗអនុវត្តវិធានគណនេយ្យខុសគ្នា។

ដូចនេះ គួរប្រើប្រាស់វិធី កចស. ដែលផ្អែកលើមូលដ្ឋានផលធៀបរវាងចំណូលសុទ្ធ និងចំណូលពីការផ្គត់ផ្គង់របស់សហគ្រាសឯករាជ្យដែលធ្វើប្រតិបត្តិការអាចធៀបបាន ក្រោមស្ថានភាពស្រដៀងគ្នានិងដែលអាចរកបាននៅក្នុងទិន្នន័យពាណិជ្ជកម្មឬព័ត៌មានដែលអាចជឿជាក់ពីប្រភពផ្សេងទៀត។

ខាងក្រោមគឺជាព័ត៌មានកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ ដែលបានគណនាចេញពីព័ត៌មានហិរញ្ញវត្ថុ របស់សហគ្រាសដែលអាចធៀបបានចំនួន ៤ ៖

សហគ្រាសដែលអាចធៀបបាន	កម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ
សហគ្រាសទី ១	៦%
សហគ្រាសទី ២	៧%
សហគ្រាសទី ៣	៩%
សហគ្រាសទី ៤	១០%

ក្នុងករណីនេះ រង្វង់ជំហោងដៃ (ដូចមានចែងក្នុងប្រការ ៨ នៃប្រកាសនេះ) ប្រែប្រួលពីចន្លោះ ៦% ទៅ ១០% ដែលមានមេដ្យាន ៨% $[(៧ + ៩) / ២]$ នៃកម្រិតចំណេញសុទ្ធ។

សហគ្រាស ក ទទួលបាននូវកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ -៥% $(-៥ ០០០ / ១០០ ០០០ = -៥\%)$ ។ កម្រិតចំណេញសុទ្ធនៃប្រតិបត្តិការរបស់សហគ្រាសឯករាជ្យអាចធៀបបានដែលមានមុខងារ ហានិភ័យ និងទ្រព្យសកម្មប្រហាក់ប្រហែលគ្នាអាចត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់ថ្លៃជំហោងដៃ។ ដោយសារកម្រិតចំណេញសុទ្ធនៃប្រតិបត្តិការក្រោមគោលការណ៍ជំហោងដៃស្មើនឹង ៨% ថ្លៃជំហោងដៃរបស់កុំព្យូទ័រដែលសហគ្រាស ខ បានផ្គត់ផ្គង់ឱ្យសហគ្រាស ក ត្រូវបានកំណត់ដូចខាងក្រោម៖

ចំណូលសុទ្ធរបស់សហគ្រាស ក	= ១០០ ០០០ x ៨% = ៨ ០០០
ថ្លៃដើមទំនិញក្រោយធ្វើនិយ័តកម្ម	= ១០០ ០០០ - ១៥ ០០០ - ៨ ០០០ = ៧៧ ០០០

សហគ្រាស ក			
បរិយាយ	មុននិយ័តកម្ម	និយ័តកម្ម	ក្រោយនិយ័តកម្ម
ចំណូលពីការផ្គត់ផ្គង់	១០០ ០០០		១០០ ០០០
ថ្លៃដើមទំនិញបានផ្គត់ផ្គង់	(៩០ ០០០)	១៣ ០០០	(៧៧ ០០០)
ចំណូលមុនក្រោយដកថ្លៃដើម	១០ ០០០		២៣ ០០០
ចំណាយប្រតិបត្តិការផ្សេងៗ	(១៥ ០០០)		(១៥ ០០០)
ចំណូលសុទ្ធ	(៥ ០០០)		៨ ០០០
កម្រិតចំណេញសុទ្ធនៃប្រតិបត្តិការ	(៥%)		៨%

សរុបមកវិញ ក្រោយពីបានអនុវត្តគោលការណ៍ថ្លៃជំហោងដៃ សហគ្រាស ក ត្រូវធ្វើនិយ័តកម្មទៅលើមូលដ្ឋានគិតពន្ធចំនួន ១៣ ០០០៖ $(៩០ ០០០ - ៧៧ ០០០)$ ។ ទឹកប្រាក់ចំនួន ១៣ ០០០ ៖ នឹងត្រូវយកទៅធ្វើនិយ័តកម្មលើចំណូលជាប់ពន្ធ និងពន្ធអាករពាក់ព័ន្ធដទៃទៀតជាធរមាន។

ប្រការ ១៤.~ វិធីស្វែងរកចំណេញ (តាម)

វិធី ញូថ. អាចត្រូវបានប្រើប្រាស់នៅពេលដែលគ្មានប្រតិបត្តិការអាចធៀបបានរបស់សហគ្រាសឯករាជ្យ។ វិធីនេះសមស្របបំផុត ក្នុងករណីដែលភាគីទាំងអស់មានប្រតិបត្តិការពាក់ព័ន្ធនឹងការបង្កើតទ្រព្យអរូបីឯកលក្ខណៈនិងមានតម្លៃខ្ពស់ ព្រោះសហគ្រាសឯករាជ្យទាំងឡាយអាចមានបំណងញែកចំណេញទៅតាមកម្រិតនៃការចូលរួមចំណែករបស់ភាគីនីមួយៗ។

វិធី ញូថ. ត្រូវបានប្រើប្រាស់សម្រាប់ញែកចំណែកនៃចំណេញឬខាត ទៅឱ្យបុគ្គលទាក់ទងដែលចូលរួមក្នុងប្រតិបត្តិការមានការរៀបចំ ទៅតាមកម្រិតចំណេញឬខាត ដែលសហគ្រាសឯករាជ្យរំពឹងថានឹងទទួលបានពីប្រតិបត្តិការគ្មានការរៀបចំអាចធៀបបាន។ នៅពេលដែលអាចកំណត់បាននូវលាភការតាមគោលការណ៍ជំហោងដៃសម្រាប់

មុខងារមួយចំនួនដែលធ្វើឡើងក្នុងប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទិន វិធី ពួច. ត្រូវអនុវត្តដោយផ្អែកលើ ចំណេញនៅសល់ពីមុខងារដែលបានបំពេញ។

ការបែងចែកចំណេញ (ប៉ាន់ស្មាន ឬជាក់ស្តែង) អាចត្រូវបានអនុវត្តតាមរបៀបបែងចែកចំណេញដែលនៅសល់ (Residual Profit Split Approach) និងរបៀបវិភាគលើការរួមចំណែក (Contribution Analysis Approach) ។

១- របៀបបែងចែកចំណេញដែលនៅសល់ចែកចេញជា ២ ដំណាក់កាល។ ដំណាក់កាលដំបូង ត្រូវបែងចែកចំណេញជាមូលដ្ឋានរបស់ភាគីនីមួយៗ។ ចំណេញជាមូលដ្ឋានទាំងនេះ ត្រូវបានបែងចែកទៅតាមមុខងារជាមូលដ្ឋានដែលភាគីនីមួយៗបានបំពេញ ដោយផ្អែកលើចំណេញជាមូលដ្ឋាននៃទីផ្សារ ដែលទទួលបានដោយសហគ្រាសឯករាជ្យ ពីប្រតិបត្តិការប្រហាក់ប្រហែលគ្នា។ ជាទូទៅ ការបែងចែកចំណេញជាមូលដ្ឋាន អាចអនុវត្តបានដោយប្រើប្រាស់វិធីណាមួយក្នុងចំណោមវិធីដែលមានចែងក្នុងប្រការ ១០ ដល់ ប្រការ ១៣ នៃប្រកាសនេះ។ ចំណេញជាមូលដ្ឋានមិនរួមបញ្ចូលទន្ទឹមចំណេញដែលទទួលបានពីទ្រព្យសកម្មឯកលក្ខណៈនិងមានតម្លៃខ្ពស់ ដែលកាន់កាប់ដោយភាគីចូលរួម។ ដំណាក់កាលបន្ទាប់ គឺជាការបែងចែកចំណេញឬខាតដែលនៅសល់ក្រោយការបែងចែកចំណេញជាមូលដ្ឋានដោយផ្អែកលើមូលដ្ឋាននៃការបែងចែកដែលសហគ្រាសឯករាជ្យបានធ្វើឡើងនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា។

ឧទាហរណ៍ទី ៥ ៖

សហគ្រាស ក និងសហគ្រាស ខ ជាបុគ្គលទាក់ទិន។ សហគ្រាស គ ជាសហគ្រាសឯករាជ្យ។ សហគ្រាស ក រចនាគំរូនិងផលិតផលិតផលអគ្គិសនីឯកលក្ខណៈនិងមានតម្លៃខ្ពស់ហើយផ្គត់ផ្គង់ទៅឱ្យសហគ្រាស ខ។ សហគ្រាស ខ បានផ្គត់ផ្គង់ផលិតផលអគ្គិសនីនោះទៅឱ្យសហគ្រាស គ ដែលជាអ្នកចែកចាយបន្ត ក្រោមពាណិជ្ជសញ្ញា "អង្ករ" ដែលជាកម្មសិទ្ធិ និង អភិវឌ្ឍដោយសហគ្រាស ខ។



របាយការណ៍លទ្ធផលរបស់សហគ្រាស ក និង សហគ្រាស ខ មានដូចខាងក្រោម៖

សហគ្រាស	ក	ខ
ចំណូលពីការផ្គត់ផ្គង់	១០០	៣០០
ការទិញ	(១៥)	(១០០)
ថ្លៃបំប្លែង	(២០)	(៣៥)
ចំណូលដុលក្រោយដកថ្លៃដើម	៦៥	១៦៥
ចំណាយស្រាវជ្រាវ និងអភិវឌ្ឍ/ចំណាយទីផ្សារ	(២០)	(១៥)
ចំណាយប្រតិបត្តិការផ្សេងៗ	(១៥)	(១០)
ចំណូលសុទ្ធ	៣០	១៤០

តាមព័ត៌មានខាងក្រៅ មានសហគ្រាសឯករាជ្យមួយចំនួនមានមុខងារស្រដៀងគ្នានឹងសហគ្រាស ក និង សហគ្រាស ខ ដែលទោះបីជាផលិតផលផលិតដោយសហគ្រាស ក មានលក្ខណៈទំនើបជាងផលិតផលរបស់ គូប្រជែង និងពាណិជ្ជសញ្ញា "អង្ករ" ជាពាណិជ្ជសញ្ញាមួយមានតម្លៃថ្លៃជាងគេក្នុងទីផ្សារក៏ដោយ ប្រសិនបើគ្មាន ឥទ្ធិពលពីទ្រព្យអរូបីដែលមានតម្លៃខ្ពស់ កម្រិតចំណេញជាមធ្យមមាន ៣០% នៃចំណាយសរុបសម្រាប់ផលិតករ ឯករាជ្យ និង ៥% នៃការផ្គត់ផ្គង់ សម្រាប់អ្នកចែកចាយឯករាជ្យ។

វិធីសាស្ត្រអនុវត្ត៖

ដើម្បីអនុវត្តវិធី ពួច, ត្រូវធ្វើការវិភាគលើចំណេញដែលនៅសល់។ សន្មតថា នៅដំណាក់កាលដំបូងនៃការ វិភាគលើចំណេញដែលនៅសល់ គ្មានទិន្នន័យនិងព័ត៌មានគ្រប់គ្រាន់សម្រាប់អនុវត្តវិធី បថដ, ចំពោះសហគ្រាស ក និងវិធី ថដប, ចំពោះសហគ្រាស ខ ទេ។

ក. ការញែកចំណេញនៅសល់ចេញពីចំណេញសរុបរបស់សហគ្រាសសម្ព័ន្ធព្យាតិ

ការគណនាចំណេញសរុប៖

ចំណូលពីការផ្គត់ផ្គង់សរុប	៣០០
ថ្លៃដើមទំនិញរបស់សហគ្រាស ក	(៣៥)
ថ្លៃដើមទំនិញរបស់សហគ្រាស ខ (មិនរួមបញ្ចូលការទិញពីសហគ្រាសសម្ព័ន្ធព្យាតិ)	(៣៥)
ចំណូលដុលក្រោយដកថ្លៃដើម	២៣០
ការស្រាវជ្រាវ និងការអភិវឌ្ឍន៍/ចំណាយទីផ្សារ	(៣៥)
ចំណាយប្រតិបត្តិការផ្សេងៗ	(២៥)
ចំណូលសុទ្ធ	១៧០

ការគណនាចំណេញមូលដ្ឋាន៖

កម្រិតចំណេញលើថ្លៃដើមទទួលបានពីប្រភពខាងក្រៅត្រូវបានប្រើប្រាស់ដើម្បីគណនាចំណេញមូលដ្ឋាន សម្រាប់សហគ្រាស ក និង សហគ្រាស ខ។

ចំណេញមូលដ្ឋានសម្រាប់សហគ្រាស ក	$= ៣០\% \times (\text{ថ្លៃដើម} + \text{ចំណាយប្រតិបត្តិការផ្សេងៗ})$ $= ៣០\% (៣៥ + ១៥) = ១៥$
ការគណនាចំណេញមូលដ្ឋានសម្រាប់សហគ្រាស ខ	$= ៥\% \times ៣០០ = ១៥$

ខ. ការគណនាចំណេញនៅសល់

ចំណេញនៅសល់	$= \text{ចំណេញសរុប} - [(\text{ចំណេញមូលដ្ឋានសម្រាប់សហគ្រាស ក}) +$ $(\text{ចំណេញមូលដ្ឋានសម្រាប់សហគ្រាស ខ})]$ $= ១៧០ - (១៥ + ១៥) = ១៤០$
------------	--




សន្មតថា ចំណាយលើការស្រាវជ្រាវនិងអភិវឌ្ឍ ចំណាយទីផ្សារ និងចំណាយផ្សព្វផ្សាយពាណិជ្ជកម្មរបស់ សហគ្រាស ក និង សហគ្រាស ខ ជាខ្នាតដ៏ជាក់លាក់មួយសម្រាប់ញែកទ្រព្យសកម្មអរូបី ការញែកចំណេញនៅសល់ ត្រូវបានអនុវត្តដូចខាងក្រោម៖

ចំណាយ	សហគ្រាស ក	សហគ្រាស ខ
ចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍចំណាយទីផ្សារ	២០	១៥
សរុបចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍចំណាយទីផ្សាររបស់ ក និង ខ	៣៥	
អត្រាចំណាយ	៥៧%	៤៣%

- ការញែកចំណេញដែលនៅសល់

សហគ្រាស ក	= ៥៧% x ១៤០ = ៨០
សហគ្រាស ខ	= ៤៣% x ១៤០ = ៦០

- ចំណេញសរុបសម្រាប់ សហគ្រាស ក និង សហគ្រាស ខ

ចំណេញ	សហគ្រាស ក	សហគ្រាស ខ
ចំណេញមូលដ្ឋាន	១៥	១៥
ចំណេញនៅសល់	៨០	៦០
ចំណេញសរុប	៩៥	៧៥

- ចំណេញក្រោយនិយ័តកម្មរបស់សហគ្រាស ក និង សហគ្រាស ខ

បរិយាយ	សហគ្រាស ក	សហគ្រាស ខ
ចំណូលពីការផ្គត់ផ្គង់	១០០	៣០០
និយ័តកម្មចំណូលតាមគោលការណ៍ជំហោងដៃ	៦៥	-
ចំណូលពីការផ្គត់ផ្គង់ក្រោយនិយ័តកម្ម	១៦៥	-
ការទិញ	(១៥)	(១០០)
និយ័តកម្មថ្លៃទិញតាមគោលការណ៍ជំហោងដៃ	-	(៦៥)
ថ្លៃទិញក្រោយនិយ័តកម្ម	-	(១៦៥)
ថ្លៃបំប្លែង	(២០)	(៣៥)
ចំណូលដុលក្រោយដកថ្លៃដើមក្រោយនិយ័តកម្ម	១៣០	១០០
ចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍ	(២០)	(១៥)
ចំណាយប្រតិបត្តិការផ្សេងៗ	(១៥)	(១០)
ចំណេញក្រោយនិយ័តកម្ម	៩៥	៧៥




២- របៀបវិភាគលើការរួមចំណែក តម្រូវឱ្យមានការញែកចំណេញសរុបរបស់បុគ្គលទាក់ទងដោយផ្អែកលើ តម្លៃប្រតិបត្តិការនៃការចូលរួមបំពេញមុខងារដោយបុគ្គលទាក់ទងនីមួយៗនៅក្នុងប្រតិបត្តិការមានការរៀបចំ។ ការ វិភាគត្រូវផ្ដោតសំខាន់លើភាពខុសគ្នានៃចរិតនិងកម្រិតនៃការចូលរួមរបស់ភាគីនីមួយៗ ដូចជាការផ្តល់សេវាកម្មការ វិនិយោគមូលធនជាដើម ហើយរៀបចំជាអត្រាសមាមាត្រនៃការរួមចំណែកដោយផ្អែកតាមតម្លៃប្រតិបត្តិការនៃការចូលរួម បំពេញមុខងារនិងទិន្នន័យដែលបានមកពីប្រតិបត្តិការគ្មានការរៀបចំ។

ប្រការ ១៥.- ចំណុចសំខាន់ៗដែលត្រូវពិចារណាចំពោះទ្រព្យអរូបី

១- ទ្រព្យអរូបី សំដៅដល់ទ្រព្យទាំងឡាយណាដែលមិនមែនជាទ្រព្យប្រវត្តិឬទ្រព្យហិរញ្ញវត្ថុ។ ទ្រព្យអរូបីអាចត្រូវ បានកាន់កាប់ឬគ្រប់គ្រងសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្ម។ បុគ្គលដែលមានលទ្ធភាពជាម្ចាស់ ឬអ្នក គ្រប់គ្រងឬអ្នកដែលប្រើប្រាស់ ឬទទួលសិទ្ធិប្រើប្រាស់នូវទ្រព្យអរូបីនោះ នឹងត្រូវទទួលបានមកវិញនូវផលប្រយោជន៍ សេដ្ឋកិច្ចក្នុងលក្ខខណ្ឌដែលប្រតិបត្តិការត្រូវបានធ្វើឡើងរវាងសហគ្រាសឯករាជ្យក្នុងកាលៈទេសៈដែលអាចប្រៀប ធៀបបាន។

២- ទ្រព្យអរូបីជាអាទិ៍មាន ប្រកាសនីយប័ត្រតក្កកម្ម ចំណេះដឹងឬចំណេះធ្វើ ពាណិជ្ជសញ្ញា ពាណិជ្ជនាម សិទ្ធិ ចម្លង រចនាបទដែលបានចុះបញ្ជី សិទ្ធិប្រើប្រាស់អាជ្ញាប័ណ្ណ ស្ថាប័នអក្សរសាស្ត្រនិងសិល្បៈ និងទ្រព្យប្រហាក់ ប្រហែលផ្សេងទៀតដែលមានតម្លៃជាកម្មសិទ្ធិបញ្ញាឬអរូបី។ ដោយមិនកំណត់ត្រឹមតែទ្រព្យដូចតទៅនេះ ពាណិជ្ជ សញ្ញា និងពាណិជ្ជនាមត្រូវបានកំណត់ថាជាទ្រព្យអរូបីទីផ្សារ។ ដោយឡែក ប្រកាសនីយប័ត្រតក្កកម្មដែលជានិច្ច កាលកើតឡើងតាមរយៈការស្រាវជ្រាវនិងអភិវឌ្ឍន៍ដែលមានហានិភ័យ និងចំណាយខ្ពស់ ត្រូវបានកំណត់ថាជាទ្រព្យ អរូបីពាណិជ្ជកម្ម។ ការផ្ទេរទ្រព្យអរូបីរវាងបុគ្គលទាក់ទងអាចត្រូវបានធ្វើឡើងតាមរូបភាពដូចខាងក្រោម៖

- ក. ការលក់ផ្តាច់ ឬការផ្ទេរ សម្រាប់ការដោះដូរជាប្រាក់ឬជារត្ន ឬជាការដាក់ដើមទុន។
- ខ. ការជួល ឬផ្តល់អាជ្ញាប័ណ្ណក្នុងករណីដែលស្វយសារត្រូវបង់ឱ្យម្ចាស់ទ្រព្យអរូបី។

៣- ជាទូទៅ ទ្រព្យអរូបីមានចរិតជាទ្រព្យឯកលក្ខណៈដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ពិនិត្យឱ្យ ច្បាស់លាស់លើលក្ខខណ្ឌនានានៃកិច្ចព្រមព្រៀងនីមួយៗ។ លក្ខខណ្ឌដែលតែងតែត្រូវបានកំណត់ក្នុងការផ្ទេរទ្រព្យ អរូបីរវាងម្ចាស់និងអ្នកទទួល ជាអាទិ៍មាន៖

- ក. ជាការលក់ផ្តាច់ ឬការផ្តល់អាជ្ញាប័ណ្ណសម្រាប់ទទួលបានការទូទាត់ស្វយសារ
- ខ. តម្លៃទ្រព្យអរូបី ដែលអាចត្រូវបានរួមបញ្ចូលនូវតម្លៃតបស្នងនៃការប្រើប្រាស់ទ្រព្យអរូបី ដូចជាស្វយសារ ឬសេវាបច្ចេកទេស
- គ. មូលដ្ឋាននៃការទូទាត់ស្វយសារ
- ឃ. ចំណាយទីផ្សារទាក់ទងនឹងទ្រព្យអរូបីទីផ្សារ ប្រសិនបើអ្នកធ្វើសកម្មភាពទីផ្សារមិនមែនជាម្ចាស់ផ្លូវច្បាប់ លើទ្រព្យអរូបី។

៤- ការវិភាគលើភាពដែលអាចធៀបបានក្រោមគោលការណ៍ដ៏ហោងដែលសម្រាប់ទ្រព្យអរូបី អនុវត្តដូចគ្នាទៅនឹង ទ្រព្យរូបិយ ដោយផ្ដោតទៅលើចំណុចដូចខាងក្រោម៖

- ក. ផលប្រយោជន៍ដែលរំពឹងថានឹងទទួលបានពីទ្រព្យអរូបីទាំងក្នុងប្រតិបត្តិការមានការរៀបចំ និងប្រតិបត្តិការគ្មានការរៀបចំ។
- ខ. ប្រកាសនីយប័ត្រតក្កកម្ម៖ ថវិកា រយៈពេល ច្បាប់ទាក់ទងនឹងប្រកាសនីយប័ត្រតក្កកម្មនៃសាមីប្រទេស និងតម្លៃដែលភ្ជាប់ជាមួយប្រកាសនីយប័ត្រតក្កកម្មនោះ
- គ. ទ្រព្យអរូបីទីផ្សារ៖ តម្លៃបន្ថែមលើទ្រព្យដោយគិតពីកិត្តិនាម ទីតាំងភូមិសាស្ត្រ ចំណែកទីផ្សារ ទំហំនៃការផ្គត់ផ្គង់។ល។
- ឃ. ចំនួនទឹកប្រាក់ ថវិកា និង ចំណាយដើម្បីអភិវឌ្ឍ ឬរក្សាទុកទ្រព្យអរូបី ដើម្បីកំណត់នូវតម្លៃរួមចំណែកនៃភាគីនីមួយៗ។

ប្រការ ១៦.- វិធីកំណត់ភាពជាម្ចាស់នៃទ្រព្យអរូបីក្នុងចំណោមបុគ្គលទាក់ទង

ក្នុងករណីទ្រព្យអរូបីត្រូវបានគ្រប់គ្រងឬប្រើប្រាស់ក្នុងចំណោមបុគ្គលទាក់ទង ការកំណត់ភាពជាម្ចាស់នៃទ្រព្យអរូបី តម្រូវឱ្យអនុវត្តជំហានទាំងឡាយដូចតទៅ៖

- ក. រកឱ្យឃើញនូវទ្រព្យអរូបីដែលត្រូវបានគ្រប់គ្រងឬប្រើប្រាស់នៅក្នុងប្រតិបត្តិការ និងកំណត់ហានិភ័យផ្នែកសេដ្ឋកិច្ច (Economically Significant Risks) ពាក់ព័ន្ធនឹងទ្រព្យអរូបីដូចខាងក្រោម៖
 - ការអភិវឌ្ឍ (Development)
 - ការកែលម្អ (Enhancement)
 - ការថែទាំ (Maintenance)
 - ការការពារ (Protection) និង
 - ការទទួលបានផលប្រយោជន៍ពីទ្រព្យអរូបី (Exploitation) ។
- ខ. ពិនិត្យកិច្ចព្រមព្រៀងដោយផ្ដោតសំខាន់លើការកំណត់កម្មសិទ្ធិស្របច្បាប់នៃទ្រព្យអរូបីដោយផ្អែកលើលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងរួមមាន លក្ខខណ្ឌចុះបញ្ជី លក្ខខណ្ឌនៃការផ្តល់អាជ្ញាប័ណ្ណ និងឯកសារគតិយុត្តផ្សេងៗដែលបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់ទ្រព្យ ព្រមទាំងសិទ្ធិនិងកាតព្វកិច្ចនានារួមបញ្ចូលទាំងការគ្រោងទុកនូវហានិភ័យសំខាន់ៗក្នុងចំណោមបុគ្គលទាក់ទង។
- គ. ធ្វើការវិភាគលើ ការអនុវត្តមុខងារ ការប្រើប្រាស់ទ្រព្យសកម្ម និងការគ្រប់គ្រងហានិភ័យ របស់ភាគីនីមួយៗដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ ការកែលម្អ ការថែទាំ ការការពារ និងការទទួលបានផលប្រយោជន៍ពីទ្រព្យអរូបី ជាពិសេសរកឱ្យឃើញភាគីដែលទទួលបានបន្ទុកគ្រប់គ្រងមុខងារខាងក្រៅ និងគ្រប់គ្រងហានិភ័យសេដ្ឋកិច្ចសំខាន់ៗ។
- ឃ. ពិនិត្យអំពីសង្គតិភាពរវាងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនិងការអនុវត្តរបស់ភាគីនីមួយៗ និងកំណត់ឱ្យឃើញថាភាគីណាមួយជាភាគីដែលប្រឈមនឹងហានិភ័យសេដ្ឋកិច្ចសំខាន់ៗ ដូចដែលមានចែងក្នុងជំហាន (ខ) នៃប្រការនេះ ជាភាគីគ្រប់គ្រងហានិភ័យនិងមានលទ្ធភាពហិរញ្ញវត្ថុដើម្បីប្រឈមនឹងហានិភ័យដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ ការកែលម្អ ការថែទាំ ការការពារ និងការទទួលបានផលប្រយោជន៍ពីទ្រព្យអរូបី។

- ង. បង្ហាញថាប្រតិបត្តិការមានការរៀបចំដែលបានកើតឡើងជាក់ស្តែងមានការពាក់ព័ន្ធនឹងការអភិវឌ្ឍ ការកែលម្អ ការថែទាំ ការការពារ និងការទទួលបានផលប្រយោជន៍ពីទ្រព្យអរូបី ដោយផ្ដោតលើកម្មសិទ្ធិស្របច្បាប់នៃទ្រព្យអរូបីនោះ ព្រមទាំងកិច្ចសន្យាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការចុះបញ្ជីទ្រព្យអរូបី កិច្ចព្រមព្រៀងនិងការអនុវត្តរួមបញ្ចូលទាំងមុខងារ ទ្រព្យសកម្ម និងហានិភ័យ ដែលភាគីនីមួយៗបានចូលរួម។
- ច. កំណត់នូវថ្លៃដំណើរដែលសម្រាប់ប្រតិបត្តិការទាំងនេះដើម្បីឱ្យមានសង្គតិភាពទៅនឹងមុខងារ ទ្រព្យសកម្ម និងហានិភ័យ ដែលភាគីនីមួយៗបានចូលរួម។

ចំពោះការផ្ទេរថ្លៃដែលពាក់ព័ន្ធនឹងទ្រព្យអរូបី ត្រូវកំណត់ឱ្យឃើញថាសហគ្រាសទាំងឡាយណាមានសិទ្ធិទទួលបាននូវការបែងចែកចំណេញពីផលប្រយោជន៍នៃទ្រព្យអរូបីដែលក្រុមសហសក្រាសនោះទទួលបាន។ ការបែងចែកចំណេញខាងលើ ត្រូវអនុវត្តទៅតាមគោលការណ៍ដំណើរការ និងផ្នែកលើបន្ទុកចំណាយ ការវិនិយោគ និងបន្ទុកផ្សេងៗទៀតពាក់ព័ន្ធការអភិវឌ្ឍ ការកែលម្អ ការថែទាំ ការការពារ និងការទទួលបានផលប្រយោជន៍ពីទ្រព្យអរូបី។

ប្រការ ១៧.- សេវាក្នុងក្រុមសហគ្រាសសម្ព័ន្ធភាព (Intra-group services)

ក្នុងចំណោមសហគ្រាសសម្ព័ន្ធភាព តែងតែមានការរៀបចំយ៉ាងទូលំទូលាយនូវសេវាដើម្បីផ្គត់ផ្គង់ឱ្យគ្នាទៅវិញទៅមក ជាពិសេសសេវារដ្ឋបាល សេវាបច្ចេកទេស សេវាហិរញ្ញវត្ថុ និងសេវាពាណិជ្ជកម្ម ដែលអាចរួមបញ្ចូលទាំងការគ្រប់គ្រង ការសម្របសម្រួល និងមុខងារត្រួតពិនិត្យសម្រាប់សម្ព័ន្ធភាពទាំងមូល។ ចំណាយសម្រាប់ការផ្គត់ផ្គង់សេវាទាំងនេះ ជាបន្ទុករបស់សហគ្រាសមេឬសហគ្រាសផ្គត់ផ្គង់សេវាណាមួយនៅក្នុងសហគ្រាសសម្ព័ន្ធភាព ហើយដែលក្រោយមកសហគ្រាសទាក់ទិននានាត្រូវបានរៀបចំឱ្យធ្វើការទូទាត់សងវិញ។

ចំនុចសំខាន់ ២ ដែលត្រូវពិនិត្យលើសេវាក្នុងក្រុមសហគ្រាសសម្ព័ន្ធភាព គឺសេវាត្រូវបានផ្គត់ផ្គង់យ៉ាងពិតប្រាកដ ហើយថ្លៃសេវាដែលបានផ្គត់ផ្គង់នោះ គឺជាថ្លៃដំណើរការ។

១. ការពិនិត្យភាពពិតប្រាកដនៃការផ្គត់ផ្គង់សេវា

កត្តាកំណត់អំពីភាពពិតប្រាកដនៃការផ្គត់ផ្គង់សេវាមានដូចខាងក្រោម៖

- ក. ត្រូវវិភាគអំពីតម្លៃសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងតម្រូវការចាំបាច់នៃសេវាដែលបានផ្គត់ផ្គង់ក្នុងចំណោមសហគ្រាសសម្ព័ន្ធភាព ដោយធ្វើការប្រៀបធៀបទៅនឹងសហគ្រាសឯករាជ្យដែលស្ថិតក្នុងកាលៈទេសៈ ប្រហាក់ប្រហែលគ្នា។
- ខ. ពិនិត្យនិងពិចារណាដើម្បីកាត់ចេញនូវចំណាយផ្សេងៗដែលកើតឡើងនៅក្នុងសហគ្រាសសម្ព័ន្ធភាពចំពោះការបំពេញមុខងាររបស់ម្ចាស់ភាគហ៊ុន ដែលមិនត្រូវបានចាត់ទុកជាសេវានោះទេ។ មុខងារទាំងនេះរួមបញ្ចូលទាំងសកម្មភាពដែលពាក់ព័ន្ធជាមួយនឹងរចនាសម្ព័ន្ធយុត្តាធិការរបស់ក្រុមហ៊ុនមេ ដូចជាកិច្ចប្រជុំម្ចាស់ភាគហ៊ុន ការបោះផ្សាយភាគហ៊ុនរបស់ក្រុមហ៊ុនមេ ចំណាយសេវាគ្រប់គ្រងដល់ក្រុមប្រឹក្សាភិបាល ចំណាយទាក់ទិននឹងការរៀបចំរបាយការណ៍តាមតម្រូវការរបស់ក្រុមហ៊ុនមេ ចំណាយកៀរគរមូលនិធិដើម្បីទិញភាគហ៊ុនក្រុមហ៊ុនដទៃទៀត ។ល។

W

គ. ពិនិត្យនិងពិចារណាដើម្បីកាត់ចេញនូវចំណាយលើសេវាក្នុងចំណោមសហគ្រាសសម្ព័ន្ធហ្នាតិ ចំពោះសេវាណាដែលត្រូវគ្នាជាមួយសេវាដែលសមាជិកមួយទៀតក្នុងក្រុមបាននឹងកំពុងបំពេញដោយ ខ្លួនឯង ឬដោយតតិយជន។

ឃ. ពិនិត្យនិងពិចារណាដើម្បីកាត់ចេញនូវចំណាយផ្សេងៗលើសកម្មភាព ឬសេវាដែលបំពេញដោយ សមាជិកផ្សេងទៀតនៃសហគ្រាសសម្ព័ន្ធហ្នាតិ ដែលផ្តល់នូវអត្ថប្រយោជន៍បន្ទាប់បន្សំ។ ឧទាហរណ៍៖ សហគ្រាសមិនត្រូវចាត់ទុកជាចំណាយសេវាក្នុងចំណោមសហគ្រាសសម្ព័ន្ធហ្នាតិទេ ចំពោះអត្ថប្រយោជន៍ ដែលទទួលបានក្នុងភាពជាផ្នែកមួយនៃសហគ្រាសសម្ព័ន្ធហ្នាតិ ដែលអាចមានលទ្ធភាពទិញទំនិញឬសេវា ក្នុងតម្លៃទាប ដោយសារឥទ្ធិពលនិងកេរ្តិ៍ឈ្មោះរបស់សហគ្រាសសម្ព័ន្ធហ្នាតិនោះ។

២. ការពិនិត្យលើថ្លៃសេវាដែលបានផ្គត់ផ្គង់

ក្រោមគោលការណ៍ដំណោះស្រាយ ការពិនិត្យថ្លៃសេវាដែលបានផ្គត់ផ្គង់ តម្រូវឱ្យមានការវិភាគមុខងាររបស់ សមាជិកសហគ្រាសសម្ព័ន្ធហ្នាតិ ដើម្បីកំណត់នូវទំនាក់ទំនងរវាងសេវា និងសកម្មភាពដែលពាក់ព័ន្ធរបស់សមាជិក។ ការកំណត់ថ្លៃដំណោះស្រាយសម្រាប់សេវាក្នុងចំណោមសហគ្រាសសម្ព័ន្ធហ្នាតិ ត្រូវអនុលោមតាមលក្ខខណ្ឌនានាដែល មានចែងក្នុងប្រការ ៧ ដល់ប្រការ ១៤ នៃប្រកាសនេះ។

ក្នុងករណីប្រើប្រាស់វិធីផ្អែកលើថ្លៃដើម ត្រូវពិនិត្យនិងធ្វើនិយ័តកម្មលើថ្លៃដើមសេវារបស់អ្នកផ្គត់ផ្គង់ ដោយ ធ្វើការប្រៀបធៀបរវាងប្រតិបត្តិការមានការរៀបចំនិងប្រតិបត្តិការគ្មានការរៀបចំ។

សេវាអាចត្រូវបានគិតថ្លៃដោយផ្ទាល់ ឬដោយប្រយោល។ ការគិតថ្លៃដោយផ្ទាល់គឺថ្លៃសេវាត្រូវបានកំណត់ រួចរាល់ចំពោះសេវាជាក់លាក់។ ការគិតថ្លៃដោយប្រយោលគឺសេវាត្រូវបានផ្គត់ផ្គង់ដោយសហគ្រាសមេ ឬ មជ្ឈមណ្ឌលផ្គត់ផ្គង់សេវា ហើយធ្វើការបែងចែកចំណាយសេវាទាំងនោះទៅឱ្យសហគ្រាសសម្ព័ន្ធហ្នាតិតាមរយៈការ ប៉ាន់ស្មានដោយផ្អែកលើមូលដ្ឋាន ផលរបរ ចំនួនបុគ្គលិក ឬបរិក្ខារកុំព្យូទ័រ ។ល។

ប្រការ ១៨.- ការកាន់កាប់រក្សាទុកឯកសារ (Documentation)

១- អ្នកជាប់ពន្ធត្រូវចេញវិក័យបត្រលើកលែងប្រតិបត្តិការអាជីវកម្ម ហើយត្រូវកត់ត្រា កាន់កាប់ រក្សាទុក នូវ បញ្ជីកាតពរនេយ្យ លិខិតយុត្តិការ និងឯកសារហិរញ្ញវត្ថុផ្សេងៗដូចដែលបទប្បញ្ញត្តិស្តីពីពន្ធដារបានកំណត់ និងត្រូវ ផ្តល់ជូនតាមការតម្រូវរបស់រដ្ឋបាលសារពើពន្ធ។ បញ្ជីកាតពរនេយ្យ លិខិតយុត្តិការ និងឯកសារហិរញ្ញវត្ថុខាងលើ នេះ ត្រូវរក្សាទុកក្នុងរយៈពេល ១០ ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំជាប់ពន្ធ។

២- សម្រាប់គោលដៅនៃការផ្ទេរថ្លៃ ការកត់ត្រា ការកាន់កាប់ និងការរក្សាទុកបញ្ជីកាតពរនេយ្យ លិខិតយុត្តិការ និងឯកសារហិរញ្ញវត្ថុផ្សេងៗទាំងនេះ នឹងផ្តល់គុណប្រយោជន៍ដល់អ្នកជាប់ពន្ធ ដែលអាចកាត់បន្ថយហានិភ័យនៃការ ធ្វើសវនកម្មពន្ធដារ និងការធ្វើនិយ័តកម្មរបស់រដ្ឋបាលសារពើពន្ធក្រោមគោលការណ៍ដំណោះស្រាយ។ ដោយមិនកម្រិត ត្រឹមតែដូចខាងក្រោមនេះ អ្នកជាប់ពន្ធដែលមានប្រតិបត្តិការជាមួយបុគ្គលទាក់ទិនត្រូវមានកាតព្វកិច្ចរៀបចំឱ្យបាន ស្រេចបាច់នូវព័ត៌មានដូចខាងក្រោម៖

ក. ព័ត៌មានទូទៅរបស់សហគ្រាស និងបុគ្គលទាក់ទិន ជាអាទិ៍មាន៖

- ឯកសារបញ្ជាក់អំពីរចនាសម្ព័ន្ធនិងទំនាក់ទំនងក្នុងចំណោមសហគ្រាសសម្ព័ន្ធភាព រួមទាំង រចនាសម្ព័ន្ធនិងចរិតនៃអាជីវកម្មដែលបានធ្វើឡើងដោយសហគ្រាសនីមួយៗ
- ឯកសារនិងរបាយការណ៍ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍និងអាជីវកម្ម គម្រោងនានាពាក់ព័ន្ធនឹងអភិវឌ្ឍន៍និងអាជីវកម្ម ផែនការវិនិយោគ ប្រតិបត្តិការអាជីវកម្មនិងផលិតកម្ម និងបញ្ញត្តិនិងនីតិវិធីពាក់ព័ន្ធការគ្រប់គ្រងនិងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ខ. ព័ត៌មានស្តីពីប្រតិបត្តិការរបស់សហគ្រាស៖

- គំនូសបំព្រួញនិងឯកសារពិពណ៌នាអំពីប្រតិបត្តិការ រួមបញ្ចូលទាំង ព័ត៌មានអំពីភាគីពាក់ព័ន្ធ និងលក្ខខណ្ឌនិងបែបបទនៃការផ្គត់ផ្គង់ ការដឹកជញ្ជូន ការទូទាត់។ល។
- ឯកសារពិពណ៌នាអំពីចរិតលក្ខណៈ និងលក្ខណៈពិសេសរបស់ផលិតផល បញ្ជីលម្អិតអំពីការចំណាយសម្រាប់ផលិតផលក្នុងមួយឯកតា ថ្លៃលក់ផលិតផល បរិមាណសរុបនៃផលិតផលដែលបានផលិតនិងផ្គត់ផ្គង់ក្នុងឆ្នាំជាប់ពន្ធនីមួយៗ
- ព័ត៌មាន ឯកសារស្តីពីការចរចា ការចុះហត្ថលេខា ការអនុវត្ត និងការបញ្ចប់កិច្ចសន្យាពាក់ព័ន្ធនឹងប្រតិបត្តិការ
- ព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ចទីផ្សារក្នុងអំឡុងពេលដែលប្រតិបត្តិការកើតឡើង ដែលអាចប៉ះពាល់ដល់វិធីផ្ទេរថ្លៃដែលបានប្រើប្រាស់។

គ. ព័ត៌មានអំពីវិធីផ្ទេរថ្លៃ

- គោលនយោបាយថ្លៃ លទ្ធភាពចំណេញពីផលិតផល ព័ត៌មានទីផ្សារពាក់ព័ន្ធនឹងការបែងចែកចំណេញក្នុងចំណោមសហគ្រាសសម្ព័ន្ធភាព
- ឯកសារគាំទ្រដល់ការជ្រើសរើសវិធីផ្ទេរថ្លៃ
- ក្នុងករណីមានជម្រើសវិធីផ្ទេរថ្លៃច្រើន ត្រូវមានឯកសារដែលបញ្ជាក់លម្អិតអំពីហេតុផលនៃការជ្រើសរើសវិធីណាមួយ និងហេតុផលនៃការមិនជ្រើសរើសវិធីដទៃទៀត
- ឯកសារជាភស្តុតាងបញ្ជាក់អំពីមូលដ្ឋាននិងជំហរក្នុងការចរចារវាងអ្នកជាប់ពន្ធ និងសហគ្រាសសម្ព័ន្ធភាពទាក់ទងនឹងប្រតិបត្តិការអាជីវកម្ម
- ឯកសារផ្សេងទៀតដែលទាក់ទងនឹងការផ្ទេរថ្លៃ។

៣- អ្នកជាប់ពន្ធត្រូវបានតម្រូវឱ្យបំពេញក្នុងលិខិតប្រកាសពន្ធលើចំណូលប្រចាំឆ្នាំ អំពីព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងប្រតិបត្តិការក្នុងចំណោមបុគ្គលទាក់ទង និងតម្រូវឱ្យផ្តល់ឯកសារទាំងឡាយដូចមានចែងក្នុងកថាខណ្ឌ ២ នៃប្រការនេះ ទៅតាមការចាំបាច់របស់រដ្ឋបាលសារពើពន្ធ។

ប្រការ ១៩.- ទោសទណ្ឌ

ដោយមិនទាន់គិតពីទោសទណ្ឌដទៃទៀត ការខកខានមិនបានអនុវត្តកាតព្វកិច្ចដូចមានចែងក្នុងប្រការ ១៨ នៃប្រកាសនេះ អ្នកជាប់ពន្ធត្រូវបានដកហូតមកវិញនូវវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ឬត្រូវវាយតម្លៃ



អនុលោមភាពសារពើពន្ធច្រើនឡើងវិញ និងត្រូវទទួលរងនូវទោសទណ្ឌដូចមានចែងក្នុងមាត្រា ១៣៣ នៃច្បាប់ស្តីពី សារពើពន្ធ។ ក្នុងករណីចាំបាច់ រដ្ឋបាលសារពើពន្ធអាចប្តឹងចោទប្រកាន់និងទាមទារដាក់ទោសចំពោះបទល្មើស ព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១៣៤ ដល់ មាត្រា ១៣៨ នៃច្បាប់ស្តីពីសារពើពន្ធ។

ប្រការ ២០.- និរាករណ៍

បទប្បញ្ញត្តិទាំងឡាយណាដែលទាក់ទងនឹង វិធាននិងនីតិវិធីសម្រាប់បែងចែកចំណូលនិងចំណាយក្នុង ចំណោមបុគ្គលទាក់ទង ដែលផ្ទុយនឹងប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ២១.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អាគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៧

នាយករដ្ឋមន្ត្រី *W*

លោកជំទាវ ហ៊ុន សែន ប្រធានកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- ដូចប្រការ ២១ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

W



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ.០៩១.....សហវ.

សេចក្តីសម្រេច
ស្តីពី

ការកែសម្រួល និងបំពេញបន្ថែមសមាសភាពនៃក្រុមការងារស្តីពីការយកពន្ធលើផលិតផលថ្នាំជក់
និងការគ្រប់គ្រងពាណិជ្ជកម្មលើផលិតផលថ្នាំជក់ខុសច្បាប់

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ៦២០សហវ. ប្រក ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការបង្កើតក្រុមការងារ ស្តីពីការយកពន្ធលើផលិតផលថ្នាំជក់ និងការគ្រប់គ្រងពាណិជ្ជកម្មលើផលិតផលថ្នាំជក់ខុសច្បាប់
- សេចក្តីសម្រេចលេខ ០០៧ សហវ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការតែងតាំងសមាសភាពនៃក្រុមការងារស្តីពីការយកពន្ធលើផលិតផលថ្នាំជក់ និងការគ្រប់គ្រងពាណិជ្ជកម្មលើផលិតផលថ្នាំជក់ខុសច្បាប់

- យោងតាមអនុសញ្ញារបស់អង្គការសុខភាពពិភពលោកស្តីពីការត្រួតពិនិត្យថ្នាំជក់ឆ្នាំ២០០៣
- យោងតាមពិធីសារស្តីពីការលុបបំបាត់ការធ្វើពាណិជ្ជកម្មខុសច្បាប់នូវផលិតផលថ្នាំជក់
- យោងតាមការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

សម្រេច

ប្រការ១.-

ត្រូវបានកែសម្រួល និងបំពេញបន្ថែមសមាសភាព នៃក្រុមការងារស្តីពីការយកពន្ធលើផលិតផលថ្នាំជក់ និងការគ្រប់គ្រងពាណិជ្ជកម្មលើផលិតផលថ្នាំជក់ខុសច្បាប់ ដូចតទៅ៖

- | | | |
|-----------------------------------|--|-----------|
| ១- លោកជំទាវ ឡុង សុខា | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | ប្រធាន |
| ២- ឯកឧត្តម វ៉ុន ភីរុន | រដ្ឋលេខាធិការក្រសួងសុខាភិបាល | អនុប្រធាន |
| ៣- ឯកឧត្តម គុណ ញឹម | អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា | អនុប្រធាន |
| ៤- ឯកឧត្តម វ៉ុន សីហា | អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ | អនុប្រធាន |
| ៥- លោក សែ សុឃន | ប្រធាននាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា | សមាជិក |
| ៦- កញ្ញា រតន់ ឡេងចាន់រាជ្យ | អ្នកសិក្សា និងវិភាគគោលនយោបាយអភិបាលកិច្ច
នៃឧត្តមក្រុមប្រឹក្សាជាតិ | សមាជិក |
| ៧- លោក ឈាន វណ្ណារិន្ទ | ប្រធាននាយកដ្ឋានស្តីទី នៃនាយកដ្ឋានគោលនយោបាយ
ម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ | សមាជិក |
| ៨- លោក ប៊ុន ប៊ុនណារ៉ុន | អនុប្រធានក្រុមការងារនាយកដ្ឋានកិច្ចការច្បាប់ និងទំនាក់ទំនង
សាធារណៈនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា | សមាជិក |
| ៩- លោក ជាំ គុកហុន | អនុប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ | សមាជិក |
| ១០- លោកស្រី ឈា រតនា | អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៃ
ក្រសួងសុខាភិបាល | សមាជិក |
| ១១- លោក គាំ ស៊ីន្ទន | អនុប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល | សមាជិក |
| ១២- លោក ជួន សែ | ប្រធានការិយាល័យសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |
| ១៣- លោក ឈេង្រង គឹមសាយ | ប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |
| ១៤- លោក ខុន ម៉េងផែ | ប្រធានការិយាល័យគ្រប់គ្រងអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |
| ១៥- លោក ស្រី ឈុន | ប្រធានការិយាល័យកិច្ចការច្បាប់ និងទំនាក់ទំនងសាធារណៈ
នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា | សមាជិក |
| ១៦- លោក ជាំ សំណាង | ប្រធានការិយាល័យកិច្ចការអន្តរជាតិ នៃអគ្គនាយកដ្ឋានគយ
និងរដ្ឋាករកម្ពុជា | សមាជិក |
| ១៧- លោក ហេង សុខី | អនុប្រធានការិយាល័យសវនកម្ម នៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |
| ១៨- លោក ប៊ុន ប៊ុនគីរី | អនុប្រធានការិយាល័យគ្រប់គ្រងអាករពិសេស
នៃអគ្គនាយកដ្ឋានពន្ធដារ | សមាជិក |

១៩-លោក ប៊ុន សុខាវិទ្យា	អនុប្រធានការិយាល័យគោលនយោបាយរដ្ឋាករ និងគ្រប់គ្រងនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា	សមាជិក
២០-លោក យុទ្ធ សុភា	មន្ត្រីនៃការិយាល័យគ្រប់គ្រងអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក
២១-លោក ស៊ីម ពិសិដ្ឋ	សេដ្ឋវិទូទទួលបន្ទុកគោលនយោបាយអាករពិសេស	សមាជិក
២២-កញ្ញា សែម សុភា	សេដ្ឋវិទូទទួលបន្ទុកគោលនយោបាយអាករពិសេសថ្នាំជក់	សមាជិក
២៣-លោកវេជ្ជ យ៉ុង ជារ៉ាតុដ្ឋ	អ្នកគ្រប់គ្រងកម្មវិធីផ្គត់ផ្គង់ធុរកិច្ចថ្នាំជក់ និងការងារលើកកម្ពស់ សុខភាពរបស់អង្គការសុខភាពពិភពលោក	សមាជិក
២៤-លោក ឆ្លី សុជាតិ	អនុប្រធានការិយាល័យគ្រប់គ្រងអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក និងជាលេខាធិការ
២៥-លោក ហោ ស៊ុំណាត	អនុប្រធានការិយាល័យគ្រប់គ្រងផលិតផលពេលសិលា និងថាមពល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា	សមាជិក និងជាលេខាធិការ
២៦-លោក គឹម ចាន់	មន្ត្រី នៃការិយាល័យគ្រប់គ្រងអាករពិសេស នៃអគ្គនាយកដ្ឋានពន្ធដារ	សមាជិក និងជាលេខាធិការ។

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៣.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងសាមីខ្លួន ដូចមានចែងក្នុងប្រការ ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តប្រកាស
នេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ២៤...ខែ ៤...ឆ្នាំ ២០១៧



បណ្ឌិតសភាចារ្យ អូន ណឺមូលីវ៉ុន

កន្លែងទទួល ÷

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៣
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី